



របាយការណ៍ ប្រចាំឆ្នាំ

អនាគតហិរញ្ញប្បទានតំបន់អាស៊ី

២០២២

តារាងមាតិកា

សារពីប្រធានក្រុមប្រឹក្សាភិបាល	04
ព័ត៌មានអំពីធនាគារ	07
◇ បេសកកម្ម / ចក្ខុវិស័យ / ទស្សនវិស័យ	08
រចនាសម្ព័ន្ធនៃធនាគារ	10
ក្រុមប្រឹក្សាភិបាល	12
គណៈគ្រប់គ្រង	16
ព័ត៌មានហិរញ្ញវត្ថុសង្ខេប	20
ដំណើរជឿនលឿនផ្នែកឌីជីថល	22
បទពិសោធន៍អតិថិជន	
◇ KHQR ប៊ីអាយស៊ី និង បាគង	25
◇ ការបើកគណនីឌីជីថល ប៊ីអាយស៊ី	25
◇ សេវាធនាគារ ព្រីមៀម (Premium Banking)	26
យុទ្ធសាស្ត្រពង្រីកអាជីវកម្ម	
◇ ធនធានធនាគារ	29
◇ ផលិតផល និងសេវាកម្មធនាគារ	32
◇ ដៃគូយុទ្ធសាស្ត្រ	33
◇ ការពង្រីកបណ្តាញសាខា	34
ទំនួលខុសត្រូវសង្គម “ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ោងលើកទី២៧ នៅអង្គរវត្ត”	35
របាយការណ៍ហិរញ្ញវត្ថុ	
◇ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	38
◇ របាយការណ៍របស់សវនករឯករាជ្យ	41
◇ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	44
◇ របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ	45
◇ របាយការណ៍បម្រែបម្រួលមូលធន	46
◇ របាយការណ៍លំហូរសាច់ប្រាក់	47
◇ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	49

ភាគទុនិក និងភាគីពាក់ព័ន្ធទាំងអស់ជាទីរាប់អាន !

“ខ្ញុំជឿជាក់ និងសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានហើយក៏បន្តមាន សុខភាពល្អ និងសំណាងល្អ។ ខ្ញុំមានសេចក្តីសោមនស្សសូមរាយការណ៍អំពីលទ្ធផលរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក (ធនាគារ ប៊ី.អាយ.ស៊ី) ដែលជាផ្នែកមួយនៃ និយតករមូលបត្រកម្ពុជា (SERC) សម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។”



លោក យឹម លក្ខណ៍

ធនាគារ ប៊ី.អាយ.ស៊ី មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍន៍ផលិតផល ទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងមូលដ្ឋានអតិថិជន បើទោះបីជាមានការងើបឡើងវិញជាបន្តបន្ទាប់នៃកម្រិតជំងឺរាតត្បាតក៏ដោយ។ ខណៈពេលដែលឆ្នាំ ២០២១ បាននាំមកនូវបញ្ហាប្រឈមតែមួយគត់ និងមិនធ្លាប់មានពីមុនមក ឆ្នាំ ២០២២ យើងក៏បានឃើញបញ្ហាប្រឈមដូចគ្នាជាច្រើនដែលកើតចេញពីជំងឺរាតត្បាត កូវីត ១៩ (Covid-19) ប៉ុន្តែក៏ជាការចាប់ផ្តើមនៃភាពខុសគ្នានៃលទ្ធផលគោលនយោបាយផ្សេងៗដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលជុំវិញពិភពលោកផងដែរ។

អាម្ពណ៍វិជ្ជមានជាសមូហភាពនៅក្នុងឧស្សាហកម្មធនាគារកម្ពុជាបានបង្ហាញឱ្យឃើញពីភាពធន់របស់ធនាគាររបស់យើង ដោយបានប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ដែលកំពុងចាប់ផ្តើមបង្ហាញលទ្ធផល។ លទ្ធផលត្រូវបានជំរុញដោយការអនុវត្តប្រកបដោយភាពជោគជ័យនូវយុទ្ធសាស្ត្ររបស់ធនាគារ ប៊ី.អាយ.ស៊ី ដោយផ្តោតលើការផ្តល់សេវាធនាគារបែបឌីជីថល និងសេវាហិរញ្ញវត្ថុដល់អតិថិជនរបស់យើងទាំងនៅក្នុងស្រុក និងទូទាំងតំបន់។

ភាគទុនិកនៃធនាគារ ប៊ី.អាយ.ស៊ី កំពុងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល តាមរយៈការបង្កើតសកម្មភាពសេដ្ឋកិច្ច ការបង្កើតការងារ ការផ្តល់សេវាធនាគារដល់អ្នកដែលមិនទាន់មានលទ្ធភាពទទួលបានសេវាធនាគារ និងការបន្តពង្រីកលទ្ធភាពនៃតម្រូវការហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងតម្រូវការហិរញ្ញវត្ថុផ្ទាល់ខ្លួននៃឯកត្តបុគ្គលផងដែរ។

ម៉ាក្រូសេដ្ឋកិច្ច និងឧស្សាហកម្មសំខាន់ៗ រួមបញ្ចូលទាំងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់យើងផ្ទាល់ អាចរក្សាបាននូវស្ថិរភាព បើទោះបីជាមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ។ សេវាកម្មសំខាន់ៗ និងស្នូលទទួលបានផលិតភាព និងពង្រឹងប្រសិទ្ធភាព ដោយសារតែភាពចាំបាច់។ នៅពេលនេះ ប្រទេសកម្ពុជាយើងមានភាពល្អប្រសើរ និងពិតជាបានបើកចំហជើងមេឃសម្រាប់វិស័យទេសចរណ៍ ហើយជាញឹកញាប់បានក្លាយជាអ្នកដឹកនាំគោលនយោបាយក្នុងតំបន់ក្នុងន័យនេះផងដែរ។

ខណៈពេលដែលបញ្ហាប្រឈមនាពេលបច្ចុប្បន្ននៅលើឆាកអន្តរជាតិ មានភាពធំធេងជាង ហើយក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក និងមានភាពស៊ើបនោះ ភាគច្រើននៃពិភពលោកនៅតែបន្តដំណើរការ អាជីវកម្មជាធម្មតា។ នៅពេលដែលការពិតដែលថា ការកើនឡើងនៃ អតិផរណា ក្តីបារម្ភនៃប្រាក់ដុល្លារ និងការខានចែកដាច់នូវមនោគមវិជ្ជា ប៉ូលខាងកើត និងខាងលិច បានកើនឡើងកាន់តែខ្លាំងនៅលើចំណងជើង នៃម៉ាក្រូសេដ្ឋកិច្ច ក៏លំហូរនៃទំនិញ និងសេវាកម្មនៅតែបន្តកើនឡើង។

ខណៈពេលដែលកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដបានចូល មកក្នុងកម្រិតខ្សឹបខ្សាញ់ប្រចាំឆ្នាំក្នុងអត្រា ៥.៣% សម្រាប់ឆ្នាំ ២០២២ ការព្យាករណ៍សម្រាប់ឆ្នាំ ២០២៣ កើនឡើងដល់ ៥.៩% នេះបើយោង តាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់មូនីធីរ៉ូប័យបណ្ណអន្តរជាតិ (IMF) (ខែមេសា ឆ្នាំ ២០២៣)។ កាន់តែសំខាន់ជាងនេះទៅទៀត តម្លៃទំនិញប្រើប្រាស់ប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថា កើនឡើងនៅអត្រា ៣% ។ លើសពីនេះ ជំហរខាងក្រៅរបស់កម្ពុជាត្រូវ បានកំណត់ថានឹងប្រសើរឡើងគួរឱ្យកត់សម្គាល់ ពីសមតុល្យគណនីចរន្ត -១៧.៤% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២២ និង -៩.៥% សម្រាប់ឆ្នាំ ២០២៣។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចដ៏ រឹងមាំសម្រាប់ប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំខាងមុខ ក្នុងអត្រា ៦.៥% ក្នុងឆ្នាំ ២០២៣ ។ វិស័យសេវាកម្ម និងទិន្នផលឧស្សាហកម្ម ត្រូវបានគេរំពឹងថានឹងរក្សាសន្ទុះរបស់ពួកគេ។ ទស្សនវិស័យកំណើន របស់កម្ពុជាមានភាពប្រសើរឡើងជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង និងច្បាប់វិនិយោគថ្មី។ ADB ក៏គូសបញ្ជាក់ផងដែរថា ការបញ្ចេញទិន្នន័យចំនួនពីប្រទេសចិន ត្រូវបានផ្លាស់ប្តូរមកកាន់ប្រទេសកម្ពុជា។

ធនាគារ ប៊ីអាយស៊ី បន្តធ្វើជាសមាជិកសកម្មក្នុងសហគមន៍ និងរក្សាបាន នូវមាតិកាកំណើនស្ថិរភាព ប្រាក់ចំណូល និងការរីកចម្រើនប្រតិបត្តិការ នៅឆ្នាំ ២០២២ របស់ខ្លួន។ ការវិនិយោគនៅក្នុងសេវាកម្មធនាគារបែប ឌីជីថល បច្ចេកវិទ្យាដែលប្រឈមមុខនឹងអតិថិជន និងប្រព័ន្ធគាំទ្របាន នាំឱ្យមានការកែលម្អសេវាកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យអតិថិជនទទួល បានបទពិសោធន៍កាន់តែប្រសើរឡើង។ នៅឆ្នាំ ២០២២ ធនាគារបាន កែប្រែ និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាធនាគារតាមអ៊ីនធឺណិត និងកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ខ្លួន។

នៅក្នុងមួយឆ្នាំសារពើពន្ធនៃប្រតិបត្តិការរបស់ខ្លួន ក្នុងរយៈពេល ១២ ខែបានបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ធនាគារ ប៊ីអាយស៊ី ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៩៤.៧៥៨ ដុល្លារអាមេរិក ដែល ថយចុះពី ៥៥៤.០៣៤ ដុល្លារក្នុងឆ្នាំ ២០២១ ។ ប្រាក់ចំណេញដុល មុនបង់ពន្ធមានចំនួន ៤៨៣.៦២៩ ដុល្លារអាមេរិក ដែលថយចុះពី

១.០៥០.២៧៧ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។ ចំណូលប្រតិបត្តិការ ក្នុងឆ្នាំ ២០២២ មាន ១៥.៥៣ លាន ដុល្លារអាមេរិក ដែលថយចុះ ពី ១៥.៧៦ លាន ដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។ ទ្រព្យសកម្មសរុប បានថយចុះមកត្រឹម ៣៣០.២៤ លាន ដុល្លារអាមេរិក ពី ៣៥៧.៤៦ លាន ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ជាមួយនឹងផលបត្រឥណទាន ដែលមានចំណែកច្រើនបំផុតចំនួន ១១៧.១៩ លានដុល្លារអាមេរិក ធ្លាក់ចុះពី ១៤៤.៧១ លាន ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២១។ ទន្ទឹមនឹងនេះផងដែរ។ ប្រាក់បញ្ញើពីអតិថិជន និងពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានចំនួន ២៥០.១០ លានដុល្លារអាមេរិក សម្រាប់ ការិយបរិច្ឆេទ ២០២២ នេះ ដែលមានការធ្លាក់ចុះពី ២៧៧.៩៤ លាន ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១។

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ជាធនាគារមួយនៅក្នុង ក្រុមហ៊ុន បុត្រសម្ព័ន្ធ BIC Group ("គ្រុប") មានគោលបំណងបន្ត ការវិនិយោគលើប្រតិបត្តិការ សេវាកម្ម និងការប្រកួតប្រជែងកាន់តែ ប្រសើរឡើង ដោយផ្ដោតលើសេវាកម្មធនាគារបែបឌីជីថល ទីផ្សារ មូលធន និងការកសាងភាពជាដៃគូ។ ធនាគារគ្រោងនឹងចាប់យក ឱកាសអាជីវកម្មដែលមានល្បឿនលឿនក្នុងទីផ្សារមូលធនក្រោយវិប ត្តកូវីត-១៩។ ធនាគារ ប៊ីអាយស៊ី មានគោលបំណងប្រើប្រាស់អាជីវកម្ម របស់គ្រុប ដៃគូយុទ្ធសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីនាំយកផ្នែកមួយនេះ នៃឧស្សាហកម្មធនាគារទៅកាន់ទីផ្សារកម្ពុជា។

ក្រុមប្រឹក្សាភិបាលធនាគារ ប៊ីអាយស៊ី នៅតែបន្តភាពសកម្មដោយធានា ថាយុទ្ធសាស្ត្ររបស់ធនាគារកំពុងត្រូវបានយកមកប្រើប្រាស់ ដោយ យោងតាមការអនុវត្ត និងស្តង់ដារល្អបំផុត ដែលដាក់ក្នុងសកម្មភាព ធនាគារ ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចសាជីវកម្ម។

ជាចុងក្រោយ ខ្ញុំសូមយកឱកាសនេះថ្លែងនូវអំណរអរគុណចំពោះ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងធនាគារ ប៊ីអាយស៊ី បុគ្គលិក គ្រប់ជាន់ថ្នាក់ ទីប្រឹក្សា ព្រមទាំងអតិថិជនដ៏មានតម្លៃរបស់យើង សម្រាប់ ការបន្តការគាំទ្រ និងការយកចិត្តទុកដាក់របស់ពួកគេ។

ដោយក្តីគោរពរាប់អាន !



លោក ឃឹម ស៊ីថា
ប្រធានក្រុមប្រឹក្សាភិបាល

ព័ត៌មានអំពី
ធនាគារ



ព័ត៌មានអំពីធនាគារ

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណយោងតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (“NBC”) ហើយធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព្រមទាំងបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ផងដែរ។

ធនាគារបានចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាពនៃធុរកិច្ចធនាគារទាំងអស់ ហើយថែមទាំងបានផ្តល់សេវាហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតផង។

ធនាគារមានទីស្នាក់ការកណ្តាល

ស្ថិតនៅអគារលេខ៤៦២ មហាវិថីព្រះមុនីវង្ស
សង្កាត់ទន្លេចាស់ក៍ ខណ្ឌចំការមន រាជធានី
ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។



ធនាគារត្រូវបានបង្កើតជាលើកដំបូងដោយក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd នៃសហធានណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រុមហ៊ុន Paradise Investment Co., Ltd. នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Prime Street Advisory Co., Ltd នៃព្រះរាជាណាចក្រថៃ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានអនុម័តឱ្យធ្វើការផ្ទេររាល់ភាគហ៊ុន ទាំងអស់របស់ក្រុមហ៊ុន Paradise Investment Co., Ltd (Cambodia) និងក្រុមហ៊ុន Prime Street Advisory Co., Ltd (Thailand) ជូនទៅលោក យឹម លក្ខណ៍ ដោយជំរុញឱ្យមានការពង្រឹងនូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមប្រឹក្សាភិបាលនៃធនាគារប៊ី.អាយ.ស៊ី បន្ថែមមួយកម្រិតទៀត។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ភាគហ៊ុន ៦០% នៃភាគហ៊ុនទាំងអស់នៅក្នុងធនាគារ ប៊ី.អាយ.ស៊ី ដែលគ្រប់គ្រងដោយក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd. នៃប្រទេសឡាវ (AIFS) និង៣៩% នៃភាគហ៊ុនទាំងអស់នៅក្នុងធនាគារ ប៊ី.អាយ.ស៊ី ដែលកាន់កាប់ដោយលោក យឹម លក្ខណ៍ ត្រូវបានផ្ទេរទៅក្រុមហ៊ុន Apsara Holdings Pte. ដែលជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុនរបស់ប្រទេសសិង្ហបុរីតំណាងដោយលោក យឹម លក្ខណ៍ ដែលឥឡូវនេះកាន់កាប់ភាគហ៊ុន៩៩% នៃភាគហ៊ុនទាំងអស់នៅក្នុងធនាគារ ប៊ី.អាយ.ស៊ី ហើយភាគហ៊ុន១% នៃភាគហ៊ុនរបស់ធនាគារ ប៊ី.អាយ.ស៊ី ក៏ត្រូវបានកាន់កាប់ដោយលោក យឹម លក្ខណ៍ផងដែរ។

ការផ្ទេរភាគហ៊ុននេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារ ដែលវាត្រូវបានធ្វើដើម្បីបង្រួបបង្រួម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភាគហ៊ុនរបស់ធនាគារឡើងវិញ ការឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំហំធនាគារ ក៏ដូចជានៅក្នុងមហិច្ឆតា និងការពង្រីកខ្លួនជាលក្ខណៈអន្តរជាតិ ដោយផ្តល់ឱ្យនូវជម្រើសជាច្រើនសម្រាប់កំណើនទីផ្សារនាពេលអនាគតរបស់ខ្លួន ការប៉ះពាល់ក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផលប្រយោជន៍ជាលក្ខណៈយុទ្ធសាស្ត្រ។



បេសកកម្ម

ដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុក្នុងស្រុកដ៏ល្អបំផុត យើងត្រូវតែមាន ភាពឆ្លាតវៃ និងភាពរហ័សរហួនជាងគេក្នុងការផ្តល់អត្ថប្រយោជន៍ កាន់តែសម្បូរបែបថែមទៀតជូនដល់អតិថិជនរបស់យើង តាមរយៈ ការផ្តល់ដំណោះស្រាយមានភាពច្នៃប្រឌិត និងជាក់ស្តែង ដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់។ យើងក៏បានប្តេជ្ញា ចិត្តខ្ពស់ក្នុងការបង្កើតអត្ថប្រយោជន៍សម្រាប់អតិថិជន និងភាគទុនិក ទាំងអស់របស់យើង ហើយនឹងខិតខំប្រឹងប្រែងកែលម្អសេវាធនាគារ របស់យើងជាប្រចាំផងដែរ តាមរយៈការវិនិយោគជាបន្តបន្ទាប់ ទៅលើផ្នែកធនធានមនុស្ស គំនិតច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យា។ យើង ពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយនឹងអតិថិជនរបស់យើង តាមរយៈការគោរពគ្នាទៅវិញទៅមក បើកចំហ ស្មោះត្រង់ និង ការយល់ដឹងអំពីតម្រូវការរបស់អតិថិជន។



ទស្សនវិស័យ

ទស្សនៈចំពោះបុគ្គលិក

ធនធានមនុស្ស គឺជាទ្រព្យសកម្មដ៏ល្អបំផុតរបស់យើង ដូច្នេះយើងបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ ទៅលើការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ដំណើរការ អភិវឌ្ឍន៍ធនធានមនុស្សដ៏សកម្មគឺជាកត្តាបង្កើន ឧត្តមភាពប្រកួតប្រជែងរបស់យើង។



ទស្សនៈចំពោះអតិថិជន

- ផ្តល់សេវាល្អបំផុត និងសេវាធនាគារមានសុវត្ថិភាព ដល់អតិថិជន។
- បំពេញតាមតម្រូវការសេវាធនាគារនិងហិរញ្ញវត្ថុ ជូនអតិថិជន។

ចក្ខុវិស័យ

មានគោលបំណងក្លាយជាធនាគារដៃគូដ៏ល្អបំផុត តាមរយៈការផ្តល់សេវាបុគ្គលល្អបំផុតទៅតាមតម្រូវការរបស់អតិថិជនម្នាក់ៗ និងការផ្តល់ផលិតផល និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដោយប្រើបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតាមតម្រូវការ និងការរំពឹងទុករបស់អតិថិជន។




ទស្សនៈចំពោះសហគមន៍


គាំទ្រដល់គោលនយោបាយនិងគោលបំណងរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកអភិវឌ្ឍសហគមន៍ក៏ដូចជាប្រទេសជាតិទាំងមូលឱ្យមានការរីកចម្រើន។



ទស្សនៈចំពោះភាគទុនិក

បង្កើតគុណតម្លៃភាគទុនិកកម្រិតខ្ពស់ និងផលបេនិរន្តរភាពលើទ្រព្យសកម្ម។







លោក យឹម លុត្តណ៍
ប្រធានក្រុមប្រឹក្សាភិបាល

និងបានបង្ហាញច្បាស់លាស់មិនត្រឹមនៅក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេវាធនាគារនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងគម្រោងបឹងស្មៅ ដែលមានច្បាប់វិស័យយ៉ាងធំធេង ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យពហុគោលបំណងដោយមានទេសភាពលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុង សហគមន៍នេះឱ្យលេចធ្លោផងដែរ។

លោក យឹម លុត្តណ៍ មានតួនាទីនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយចំនួន ដូចជា ប្រធានក្រុមប្រឹក្សា ធនាគារ ប៊ី.អាយ.ស៊ី (តាំងពីឆ្នាំ២០២០ ដែលបម្រើការងារ នៅក្នុងក្រុមប្រឹក្សាភិបាលនៅមុនពេលនោះ) និង ក្រុមហ៊ុន BIC Insurance (តាំងពី ឆ្នាំ២០១៩) ដែលក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនមហាជនទាំងអស់ ព្រមទាំងជាប្រធាន ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន One Central Tower និងក្រុមហ៊ុន U. Property Management ដែលជាក្រុមហ៊ុនឯកជនសកម្មនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំង ក្រុមហ៊ុនមួយចំនួនទៀតក្នុងតំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុម ប្រឹក្សាភិបាល។

ដោយបានបម្រើការងារនៅក្នុងប្រទេស និងមាតុប្រទេសរបស់លោកយ៉ាងខ្ជាប់ខ្ជួននៅ ក្នុងអំឡុងពេលយុវវ័យរបស់ខ្លួន លោក យឹម លុត្តណ៍បានចាប់ផ្តើមបង្កើតចក្ខុវិស័យ ប្រកបដោយមហិច្ឆិតាសម្រាប់ប្រទេសកម្ពុជា ហើយចក្ខុវិស័យនេះត្រូវបានពង្រីកគួរឱ្យ កត់សម្គាល់យ៉ាងឆាប់រហ័សនៅក្នុងដំណាក់កាលអាជីវកម្ម និងសេដ្ឋកិច្ចសកល។ នេះ គឺជាចក្ខុវិស័យដែលនៅជាប់នឹងបេះដូងដែលលោកទទួលបានពីគ្រួសាររបស់លោក



លោក ZULKIFLEE KUAN SHUN BIN ABDULLAH
អភិបាលប្រតិបត្តិ / នាយកប្រតិបត្តិ រតនាភិបាល

លោក ZULKIFLEE មានបទពិសោធន៍ជាង ៤០ ឆ្នាំ ផ្នែកប្រតិបត្តិការ និងគ្រប់គ្រង សេវាកម្មធនាគារ ដោយចាប់ផ្តើមពីធនាគារ Affin Bank (M) Bhd ហើយ ក្រោយមកទៀត លោកចូលបម្រើការងារក្នុងធនាគារធំបំផុតមួយរបស់ម៉ាឡេស៊ីគឺធនាគារ Public Bank Berhad។ ក្រៅពីប្រទេសម៉ាឡេស៊ី លោក ZULKIFLEE ក៏ធ្លាប់ បម្រើការនៅធនាគារ VID Public Bank ក្នុងប្រទេសវៀតណាម នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០០ ផងដែរ។ នៅក្នុងអំឡុងពេលលោកបម្រើការងារនៅក្នុងប្រទេស វៀតណាម លោកបានបម្រើការងារនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងការិយាល័យ ក្រុងផានាងផងដែរ។ នៅក្នុងឆ្នាំ២០០៣ លោក ZULKIFLEE បានបម្រើការងារនៅ ធនាគារ Public Bank Berhad សាខាទីក្រុងវៀងចន្ទ ហើយក្រោយមកទៀត នៅក្នុង ឆ្នាំ២០០៨ លោកបានបង្កើតធនាគារ International Commercial Bank Lao Limited ឱ្យក្រុមហ៊ុន ICB Financial Group Holdings AG ដែលពេលនេះបាន ប្តូរឈ្មោះទៅជាធនាគារ BIC Bank Lao Co., Ltd។

លោក ZULKIFLEE បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីសាកលវិទ្យាល័យ Multimedia ប្រទេសម៉ាឡេស៊ី និងសញ្ញាបត្រផ្នែកគ្រប់គ្រងមកពី Institute of Supervisory Management ចក្រភពអង់គ្លេស។



**លោកស្រី ADEL LEILANIE
G. LEGARTA**
អភិបាលប្រតិបត្តិ / នាយកប្រតិបត្តិ
អភិវឌ្ឍន៍អាជីវកម្ម

ជាមួយនឹងបទពិសោធន៍ជាង ៣០ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ លោកស្រី ADEL បានជួយបង្កើតប្រព័ន្ធដោយស្រួលសម្រាប់ការផ្ទេរប្រាក់ក្រៅប្រទេស និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅក្នុងប្រទេសកម្ពុជា។

នៅឆ្នាំ ១៩៩១ លោកស្រី ADEL បានចាប់ផ្តើមអាជីពធនាគារ និងហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន។ ក្នុងឆ្នាំ ២០០១ លោកស្រីបានមកដល់ប្រទេសកម្ពុជាហើយបានធ្វើការនៅធនាគារពាណិជ្ជកម្មកំពូលបំណងពីរលើមុខតំណែងជាអ្នកគ្រប់គ្រងជាច្រើនដូចជា ប្រធានផ្នែករៀបចំផែនការ ប្រធានផ្នែកទីផ្សារ Card Center និងប្រធានផ្នែកទំនាក់ទំនងធុរកិច្ចអន្តរជាតិ។

ក្នុងឆ្នាំ ២០០៨ លោកស្រីបានចូលបម្រើការងារនៅធនាគារពាណិជ្ជឈានមុខមួយដែលជាផ្នែកមួយនៃគណៈគ្រប់គ្រងជាន់ខ្ពស់ ដោយកាន់មុខតំណែងជាប្រធានផ្នែកទីផ្សារប្រធានផ្នែកទំនាក់ទំនងអតិថិជន និងជាប្រធានសាខាធំ (Flagship branch)។ លោកស្រីបានចូលរួមចំណែកប្រកបដោយជ័យជម្នះក្នុងការអភិវឌ្ឍន៍ធនាគារ ជាពិសេសសាខាកណ្តាល ដែលជាសាខាធំរបស់ធនាគារ។ លោកស្រីបានដឹកនាំដោយជោគជ័យក្នុងការណែនាំនូវសេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ DBP EC-Remit រវាងប្រទេស

ហ្វីលីពីន និងប្រទេសកម្ពុជា ដោយភ្ជាប់ភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍នៃប្រទេសហ្វីលីពីន។ DBP EC-Remit បានក្លាយសេវាកម្មផ្ទេរប្រាក់មួយដែលផ្តល់ភាពងាយស្រួលសម្រាប់ប្រជាជនហ្វីលីពីនដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងការផ្ទេរប្រាក់ត្រឡប់ទៅស្រុកកំណើតវិញ។

បច្ចុប្បន្ន លោកស្រី ADEL កំពុងធ្វើការជាមួយ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ក្នុងមុខតំណែងជានាយកប្រតិបត្តិអភិវឌ្ឍន៍អាជីវកម្ម។



**លោក MC COSH JOHN
EDWARD**
អភិបាលឯករាជ្យ

លោក MC COSH JOHN EDWARD បានបម្រើការងារនៅសហរដ្ឋអាមេរិក អឺរ៉ុប អាហ្វ្រិក និងអាស៊ី ក្នុងតួនាទីគ្រប់គ្រង និងប្រតិបត្តិការផ្សេងៗ។ បច្ចុប្បន្នលោក JONH គឺជាអនុប្រធានផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុន BIC Group ដែលពីមុន គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sapparot Group និងពីមុនជាមួយនឹងក្រុមហ៊ុន Four Seasons Hotels and Resorts ដែលបានបើកអចលនទ្រព្យថ្មីៗ ដឹកនាំក្រុម និងរៀបចំនីតិវិធីប្រតិបត្តិការ និងស្តង់ដារសេវា និងផលិតផល។

លោក JONH បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពី HEC Paris និងសាកលវិទ្យាល័យ Witwatersrand និងថ្នាក់ undergraduate degree ពីសាលា Ecole Hôtelière de Lausanne។



លោក RUTSARAN MOONSAN
អភិបាលឯករាជ្យ

លោក RUTSARAN MOONSAN ទទួលបានបរិញ្ញាបត្រផ្នែកកសិឧស្សាហកម្ម មកពីសាកលវិទ្យាល័យ Kasetsart ប្រទេសថៃ និងសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែក ធុរកិច្ចអន្តរជាតិពី University of Greenwich ទីក្រុងឡុងដ៍ រួមមានទាំងវិញ្ញាបនបត្រ កិត្តិយសកម្រិតពីរផងដែរ។

មុនពេលចូលរួមបម្រើការងារជាមួយនឹងក្រុមហ៊ុន AIF Group លោក RUTSARAN ធ្លាប់មានបទពិសោធន៍បម្រើការងារជាង ៨ ឆ្នាំ ផ្នែកជួញដូរ និងសេវាធនាគារ។ នៅ អំឡុងពេលបម្រើការងារក្នុងធនាគារ លោកត្រូវបានចាត់តាំងឱ្យធ្វើជាប្រធានផ្នែក ទំនាក់ទំនងសម្រាប់អតិថិជនសំខាន់ៗមួយចំនួនរបស់ធនាគារ រួមទាំងប្រតិបត្តិការគណនី បង្កើនដែលមានទឹកប្រាក់ជាង ១ ពាន់លានបាត ហើយអាចកើនទ្វេដងលើតម្លៃប្រតិបត្តិ ការគណនីក្នុងរយៈពេលតែមួយឆ្នាំទៀតផង។ ក្រោយមកទៀត លោក RUTSARAN បានចូលរួមបម្រើការងារជាមួយនឹង YLG Bullion International ហើយត្រូវបាន ចាត់តាំងឱ្យបង្កើតសាខាក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី និងធ្វើការជ្រើសរើសអតិថិជន អន្តរជាតិថ្មីៗ។ ដោយមានទេពកោសល្យផ្នែកទំនាក់ទំនង និងជំនាញជួញដូរលោកបាន

ចូលរួមចំណែកជួយ YLG ឱ្យក្លាយជាក្រុមហ៊ុន Bullion Trading ដ៏ធំបំផុតមួយនៅប្រទេសថៃ។ នៅពេលចូលរួមបម្រើការងារ ជាមួយក្រុមហ៊ុន AIF Group លោក RUTSARAN បានជួយអភិវឌ្ឍក្រុមហ៊ុន AIF Gold Trading ដើម្បីឱ្យក្លាយជាក្រុមហ៊ុននាំចូលមាសធំបំផុត និងសកម្ម តែមួយគត់នៅក្នុងប្រទេសឡាវ។

លោកក៏បានជួយរៀបចំឱ្យក្រុមហ៊ុន Asia Loyal ក្លាយជា ក្រុមហ៊ុនចែកចាយដែលមានភាពជោគជ័យ លើវិស័យជាច្រើន ដូចជា យានយន្ត និង សម្ភារសំណង់ និងវិស័យផ្សេងទៀតជាច្រើន។ ក្នុងការគាំទ្រអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យរបស់គ្រុបនេះ លោកក៏បានផ្ដើម និងបង្កើតក្រុមហ៊ុន បុត្រសម្ព័ន្ធចំណីអាហារ និងភេសជ្ជៈឱ្យក្រុមហ៊ុន AIF Group ផងដែរ។

គណៈគ្រប់គ្រង



គណៈគ្រប់គ្រង



លោក ហុង សុខឡេង
នាយកប្រតិបត្តិ

លោក ហុង សុខឡេង ត្រូវបានតែងតាំង ជានាយកប្រតិបត្តិនៃធនាគារ ប៊ីអាយស៊ី នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ ហើយដឹកនាំយុទ្ធសាស្ត្ររីកចម្រើនរបស់ធនាគារ ប៊ីអាយស៊ី នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ជាមួយនឹងទំនួលខុសត្រូវចំពោះអាទិភាពយុទ្ធសាស្ត្រស្នូល សាជីវកម្មធនាគារ ភាពជាដៃគូអន្តរជាតិ និងការធ្វើអាជីវកម្មបែបឌីជីថល។ តាមទស្សនវិស័យយុទ្ធសាស្ត្រ និងការយកចិត្តទុកដាក់ជាអាទិភាពចំពោះអតិថិជនរបស់ធនាគារ ប៊ីអាយស៊ី លោក សុខឡេង ដឹកនាំ និងរៀបចំគំនិតផ្តួចផ្តើមការផ្លាស់ប្តូរ ដែលជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យធនាគារសាជីវកម្ម បង្កើតភាពជឿជាក់ និងទំនុកចិត្តលើមូលដ្ឋាននៃភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិដែលកំពុងរីកចម្រើនរបស់ធនាគារ ប៊ីអាយស៊ី និង ការធ្វើឱ្យធនាគារឈានមុខគេនៃការធ្វើអាជីវកម្មបែបឌីជីថល និងការបង្កើតអង្គភាពដែលជំរុញឱ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងស្ថិរភាពសម្រាប់ឆ្នាំខាងមុខ។

លោក សុខឡេង មានបទពិសោធន៍ជាង២០ឆ្នាំនៃយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍អាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុ ដែលក្នុងនោះជាង១៥ឆ្នាំលោកបានបម្រើការក្នុងតួនាទី ប្រតិបត្តិ

ជាន់ខ្ពស់ ក្នុងវិស័យធនាគារ ដោយលោកធ្លាប់បម្រើការងារជាអនុប្រធានជាន់ខ្ពស់ ប្រធានផ្នែកធុរកិច្ចធនាគារ និងជាប្រធានផ្នែកសាជីវកម្ម និង SME Banking ។ ពេញមួយអាជីវិតរបស់គាត់ គាត់បានដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនកំណើននៃប្រាក់បញ្ញើអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម បង្កើនតម្លៃនៃផលប៉ុន្តែប្រាក់កម្ចី និងបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនឈានមុខជាច្រើន។

លោក សុខឡេង បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ពីសាកលវិទ្យាល័យអន្តរជាតិអឺរ៉ុប (European International University) នៅទីក្រុងប៉ារីស និងបរិញ្ញាបត្រផ្នែករដ្ឋបាល និងគ្រប់គ្រង ពីសាកលវិទ្យាល័យនំរតុន។



លោក អ៊ិត ចិត្រាសូរីង្ស
នាយកប្រតិបត្តិបច្ចេកវិទ្យាសម្ព័ន្ធ

លោក រង្ស គឺជាអ្នកដឹកនាំដ៏ឆ្លើយមួយរូបក្នុង គំនិតច្នៃប្រឌិតបច្ចេកវិទ្យាក្នុងអាជីវកម្មជាមួយនឹងកំណត់ត្រានៃការបង្កើត និងអភិវឌ្ឍន៍វត្ថុធាតុ និងសមត្ថភាពបច្ចេកវិទ្យាសម្រាប់ស្ថាប័នហិរញ្ញវត្ថុឈានមុខគេ និងក្រុមហ៊ុនទូទៅនានាដែលក្នុងតួនាទីជាន់ខ្ពស់ និងបច្ចេកទេសជាច្រើន។

លោក រង្ស មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធសម្រាប់ធនាគារពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាធ្វើការជាមួយធនាគារក្នុងស្រុក និងក្នុងតំបន់នានា ដែលលោកបានបង្ហាញពីជំនាញរបស់លោកក្នុងវិស័យសំខាន់ៗជាច្រើនដូចជា ព័ត៌មានវិទ្យា សន្តិសុខបច្ចេកវិទ្យា ការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ភាពធន់នៃប្រព័ន្ធ ដំណើរការអាជីវកម្ម អតិថិជនកិច្ចក្រុមហ៊ុនស្ថាបត្យកម្មព័ត៌មានវិទ្យាសហគ្រាស និងកសាងបណ្តាញធនាគារឌីជីថល។

ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មកបច្ចុប្បន្ន លោក រង្ស មានមុខតំណែងជានាយកប្រតិបត្តិបច្ចេកវិទ្យាសម្ព័ន្ធ បន្ថែមពីលើទំនួលខុសត្រូវបច្ចុប្បន្នរបស់គាត់នៅធនាគារ ប៊ីអាយស៊ី។



លោក សួន សុផានីកា
ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ

លោក សួន សុផានីកា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយលោកមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុរយៈពេល ១៥ ឆ្នាំ ដែលមានជំនាញគ្រប់គ្រងមុខងារ ដូចជា ហានិភ័យ ប្រតិបត្តិការ និងហិរញ្ញវត្ថុ ដែលក្នុងនោះគាត់មានបទពិសោធន៍ ១២ ឆ្នាំ ក្នុងការគ្រប់គ្រងហានិភ័យ។

លោកមានជំនាញក្នុងការវិភាគ និងមានចំណេះដឹងទូលំទូលាយក្នុងការគ្រប់គ្រងហានិភ័យទាំងអស់ រួមមានហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល។ គាត់បានចូលរួមចំណែក និងចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គាត់ ដើម្បីគាំទ្រដល់វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (Institution of Banking and Finance) ដើម្បីបង្កើតក្របខ័ណ្ឌសមត្ថភាពសម្រាប់ការគ្រប់គ្រងហានិភ័យ ដែលជាក្របខ័ណ្ឌពិពណ៌នាអំពីសំណុំជំនាញអប្បបរមាដែលត្រូវការ ដើម្បីបំពេញការងារជាអ្នកគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

គាត់បានចូលបម្រើការងារជាមួយធនាគារ ប៊ីអាយស៊ី ក្នុងមុខតំណែងជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ មុនពេលបំពេញតួនាទីនេះ គាត់បានបម្រើការងារជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យនៅធនាគារធំៗមួយចំនួនក្នុងប្រទេសកម្ពុជា និងក៏ធ្លាប់ជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យរបស់សហគ្រាសរដ្ឋ (state-owned enterprise) ក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។



លោក បា ន យ៉ាក់
ប្រធានជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ
និងរតនាគារ

លោក យ៉ាក់ បានចូលបម្រើការងារនៅធនាគារ ប៊ីអាយស៊ី ក្នុងខែកញ្ញា ឆ្នាំ២០១៨ ជាប្រធានផ្នែកហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ជាង ១០ ឆ្នាំខាងផ្នែកហិរញ្ញវត្ថុ និងរតនាគារ នៅក្នុងវិស័យធនាគារ។ លោកមានបទពិសោធន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ពន្ធដារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំថវិកា ការរៀបចំផែនការអាជីវកម្ម ហើយក៏មានបទពិសោធន៍គ្រប់គ្រងគម្រោងនានាផងដែរ រួមមានការផ្លាស់ប្តូរស្តង់ដារគណនេយ្យដោយអនុលោមតាម CIFRS និងប្រព័ន្ធស្នូលធនាគារ។

លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០១០ ហើយបច្ចុប្បន្ន លោកកំពុងបន្តការសិក្សាកម្រិត ACCA នៅសាលាCamED Business School នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គណៈគ្រប់គ្រង



**លោក THONGSAVATH
PRANYVONG**
ប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការ

និងការលះបង់ទាំងអស់របស់គាត់ក្នុងកិច្ចការផ្សេងៗ ចាប់តាំងពីការចងក្រងសៀវភៅណែនាំស្តីពីក្រមប្រតិបត្តិការ គោលការណ៍ និងនីតិវិធីប្រតិបត្តិការ ព្រមទាំងការចាត់ចែង និងគ្រប់គ្រងសាខាបានយ៉ាងល្អ នៅឆ្នាំ ២០២១ លោក THONGSAVATH ត្រូវបានតែងតាំងជាប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការនៅ ធនាគារ BIC។

លោក THONGSAVATH បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច និងរដ្ឋបាល ពីសាកលវិទ្យាល័យ London School of Commerce (សាលានៅ ក្នុងទីក្រុងឡុងដ៍) ដែលជាសាកលវិទ្យាល័យសាខារបស់សាកលវិទ្យាល័យ Cardiff Metropolitan University ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

មុន ពេល បំពេញការងារនៅ ធនាគារ B.I.C (Cambodia) Bank Plc., លោក THONGSAVATH បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយធនាគារ BIC Bank Lao Co., Ltd តាំងពីចុងឆ្នាំ ២០១០ មក ដោយមានមុខងារនៅផ្នែកសេវាអតិថិជន និង Teller ។ គាត់ត្រូវបានតម្កើងឋានៈជាមន្ត្រីតំណាង និងមន្ត្រីតំណាងជាន់ខ្ពស់ ជាបន្តបន្ទាប់ ជាមួយនឹងបទពិសោធន៍ជាង ៤ ឆ្នាំនៅក្នុងនាយកដ្ឋានតំណាង។ នៅក្នុង ឆ្នាំ ២០១៧ គាត់ត្រូវបានផ្តល់ឱកាសឱ្យធ្វើជាប្រធានផ្នែក រតនាគារ និងប្រធានផ្នែក ទំនាក់ទំនង។

ក្នុងឆ្នាំ ២០១៩ លោក THONGSAVATH ត្រូវបានតែងតាំងជាប្រធានផ្នែកប្រតិបត្តិការ នៅធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ភីអិលស៊ី។ ហើយជាមួយនឹងបទពិសោធន៍



លោក យុត ផេត
ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស
និងរដ្ឋបាល

លោក ផេត បានបញ្ចប់បរិញ្ញាបត្រ ភាសាអង់គ្លេស ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅឆ្នាំ២០១០ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង អាជីវកម្ម (MBA) នៅសាកលវិទ្យាល័យន័រតុន នៅឆ្នាំ២០១៦។

ដោយសារតែការប្តេជ្ញាចិត្ត និងចំណង់ចំណូលចិត្តរបស់ខ្លួន លោក ផេត បានវិវត្តន៍ការងារ របស់ ខ្លួនពីជំនួយការរដ្ឋបាល នៅសាកលវិទ្យាល័យខ្លួន ទៅជាមន្ត្រីរដ្ឋបាល ជាមន្ត្រី ប្រតិបត្តិរដ្ឋបាលជាន់ខ្ពស់ នៅធនាគារពាណិជ្ជ បន្ទាប់មកលោកត្រូវបានតម្កើងតួនាទី ជាប្រធានរដ្ឋបាលក្នុងរយៈពេល ៧ឆ្នាំ។ លោកមានបទពិសោធន៍ការងារ ជាង១៧ឆ្នាំ ក្នុងជំនាញរដ្ឋបាល និងជាង១៥ឆ្នាំ ជាមួយធនាគារពាណិជ្ជក្នុងផ្នែកធនធានមនុស្ស និងរដ្ឋបាល។

លោក ផេត បានចូលរួមបម្រើការងារជាមួយនឹងធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) រ៉ែង ម.ក ជាប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល ហើយត្រូវបានតម្កើងតួនាទីទៅជា ប្រធានជាន់ខ្ពស់ ធនធានមនុស្ស និងរដ្ឋបាល ក្នុងឆ្នាំ២០២២។



លោក ហុង ប៊ុនថ្មីយ
ប្រធានជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង

លោក ប៊ុនថ្មីយ បានចូលបម្រើការងារជាមួយធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ជាប្រធានសវនកម្មផ្ទៃក្នុង នៅខែកញ្ញា ឆ្នាំ ២០១៩។ នៅឆ្នាំ២០២២ លោក ប៊ុនថ្មីយ ត្រូវបានតែងតាំងជាប្រធានជាន់ខ្ពស់ សវនកម្មផ្ទៃក្នុង។ លោកមានបទពិសោធន៍ ១០ ឆ្នាំជាង លើសវនកម្មផ្ទៃក្នុង និង ឯករាជ្យ នៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ និង ធនាគារ រោងចក្រ អង្គការក្រៅរដ្ឋាភិបាល និង ក្រុមហ៊ុនក្នុងស្រុក និង អន្តរជាតិនានា។ លោក មានជំនាញ និង បទពិសោធន៍ ទាក់ទងនឹងការត្រួតពិនិត្យ វាយតម្លៃ និង ផ្តល់អនុសាសន៍ លើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច និងការស៊ើបអង្កេត ការក្លែងបន្លំ ឬ ការប្រព្រឹត្តិមិនត្រឹមត្រូវនៅក្នុងស្ថាប័ន។ មុនពេលចូលបម្រើការងារនៅធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក លោកធ្លាប់កាន់មុខតំណែងជាច្រើន រួមមានមន្ត្រីសវនករ ឯករាជ្យ មន្ត្រីសវនករត្រួតពិនិត្យផ្ទៃក្នុង និងកាន់តួនាទីគ្រប់គ្រងផ្សេងៗទៀតជាច្រើន។

លោកប៊ុនថ្មីយ បានបញ្ចប់សញ្ញាបត្របរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យជាតិ គ្រប់គ្រង (NUM) និង សញ្ញាបត្របរិញ្ញាបត្រសិក្សាអន្តរជាតិ (ជំនាញសេដ្ឋកិច្ចអន្តរជាតិ) ពីវិទ្យាស្ថានភាសាបរទេស (IFL)។ ជាងនេះទៅទៀត លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ជាន់ខ្ពស់ជុំវិញ ឯកទេសហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។ បច្ចុប្បន្ន លោកកំពុងបន្តការសិក្សា សញ្ញាបត្រ ACCA ពីសាលាពាណិជ្ជកម្មខេមបូឌា (CamEd Business School)។ លើសពីនេះទៅទៀត គាត់ក៏បានទទួលវិញ្ញាបនបត្រ វិជ្ជាជីវៈជាច្រើន ពីស្ថាប័ន/សមាគមវិជ្ជាជីវៈទាំងក្នុងស្រុក និង អន្តរជាតិ។



លោក ទែន និមល
ប្រធានគ្រប់គ្រងផ្នែកច្បាប់ និងប្រតិបត្តិការ

លោក ទែន និមល មានបទពិសោធន៍ការងារលើវិស័យផ្សេងគ្នាជាង១០ឆ្នាំ ដូចជា វិស័យអង្គការក្រៅរដ្ឋាភិបាល វិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង ជាដើម។ បច្ចុប្បន្ន លោក កំពុងបម្រើការងារនៅធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ក្នុងតួនាទីជា ប្រធានគ្រប់គ្រងផ្នែកច្បាប់ និងប្រតិបត្តិការ ហើយមុខងារ សំខាន់របស់លោក គឺដឹកនាំនាយកដ្ឋានច្បាប់ និងប្រតិបត្តិការទាំងមូល។ លោក ទែន និមល បានចាប់ការងារនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុតាំងពីឆ្នាំ២០១៣។

មុនពេលចាប់ផ្តើមការងារនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ លោកបានទទួល បទពិសោធន៍ការងារសង្គមរយៈពេល ០៤ ឆ្នាំ នៅក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល ហើយលោកក៏ជាគ្រូបង្រៀនក្នុងវិស័យអប់រំផងដែរ។ ស្របពេលជាមួយគ្នានោះ លោក ក៏ធ្លាប់ធ្វើជា ជំនួយការមេធាវី នៅក្នុងការិយាល័យមេធាវីមួយកន្លែង។

លោក ទែន និមល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឯកទេសនីតិឯកជន ក្នុងឆ្នាំ

២០១៨ ហើយលោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០១៦ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈក្នុងឆ្នាំ២០១៤។

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ឆ្នាំហិរញ្ញវត្ថុ ២០២២

ឆ្នាំហិរញ្ញវត្ថុ ២០២១

លទ្ធផលប្រតិបត្តិការ (០០០ ដុល្លារអាមេរិក)		
ចំណូលប្រតិបត្តិ	១៥.៥២៦	១៥.៧៥៩
ចំណេញ / (ខាត) មុនបង់ពន្ធ	៤៨៤	១.០៥០
ចំណេញ / (ខាត) សុទ្ធសម្រាប់ឆ្នាំ	៩៥	៥៥៤
ទិន្នន័យតារាងតុល្យការគន្លឹះ (០០០ ដុល្លារអាមេរិក)		
ទ្រព្យសកម្មសរុប	៣៣០.២៤៤	៣៥៧.៤៦៣
ឥណទាន និងបុរេប្រទានដល់អតិថិជន	១១៧.១៩០	១៤៤.៧១០
ទ្រព្យសកម្មសរុប	២៥៣.៨៩០	២៨១.២០៤
ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន	២៥០.០៩៩	២៧៧.៩៤៦
មូលធនភាគទុនិក	៧៥.០០០	៧៥.០០០
ទ្រព្យម្ចាស់របស់ភាគទុនិក	៧៦.៣៥៣	៧៦.២៥៩
អនុបាតហិរញ្ញវត្ថុ (%)		
ផលលើទ្រព្យសកម្ម (ROA)	០,០៣%	០,១៥%
ផលលើមូលធន (ROE)	០,១២%	០,៧៣%
អនុបាតសាច់ប្រាក់ងាយស្រួល	២៥៩%	១៣៣%
អនុបាតឥណទានរៀបរឹងប្រាក់បញ្ញើ	៥៤%	៥៦%
អនុបាតឥណទានមិនដំណើរការរៀបរឹងឥណទានសរុប	៦,៥៨%	១,០៣%
ការគ្រប់គ្រងទុន		
មូលនិធិផ្ទាល់សុទ្ធ (០០០ ដុល្លារអាមេរិក)	៧៥.១៩៩	៧៥.២៧៦
អនុបាតសោធនភាព (%)	៣៤%	២៨%

ដំណើររឿងលឿន
ផ្នែកឌីជីថល



ON



OFF

ដំណើរជៀសល្បឿនផ្នែកឌីជីថល

ឧស្សាហកម្មធនាគារបាននិងកំពុងឆ្លងកាត់ការផ្លាស់ប្តូរឌីជីថលអស់រយៈពេលជាច្រើនឆ្នាំ ហើយល្បឿននៃការផ្លាស់ប្តូរទំនងជានឹងបន្តបង្កើនល្បឿននៅឆ្នាំ 2023 និងលើសពីនេះ។ សម្រាប់ធនាគារផ្តល់សេវាធនាគារបុគ្គល បណ្តាញឌីជីថលដូចជាកម្មវិធីអនឡាញ និងកម្មវិធីទូរស័ព្ទ (apps) បានក្លាយទៅជាមានសារៈសំខាន់ជាងសេវាធនាគារនៅសាខា និងម៉ាស៊ីនអេធីអឹម។ ផ្នែកប្រកបដោយសក្តានុពលមួយចំនួនដែលធនាគារ ប៊ីអាយស៊ី បានអនុវត្តចម្លងហើយ ហើយការព្រួយបារម្ភអំពីសុវត្ថិភាពអ៊ីនធឺណិតត្រូវបានចាត់វិធានការដើម្បីការពារអតិថិជនរបស់យើង។

ធនាគារ ប៊ីអាយស៊ី បានក្លាយជាសមាជិករបស់ បាគង (National Payment Hub) ដែលអនុញ្ញាតឱ្យអតិថិជនរីករាយជាមួយសេវាកម្មកាន់តែច្រើនតាមរយៈកម្មវិធី BIC Mobile របស់យើង។ ក្នុងការទូទាត់ប្រាក់បាគង អតិថិជនអាចធ្វើការផ្ទេរប្រាក់នៅទូទាំង 48 ធនាគារ និងធ្វើការទូទាត់តាមរយៈ Bakong KHQR ទៅកាន់ពាណិជ្ជកររាប់ពាន់នាក់ទូទាំងប្រទេស។

ជាមួយនឹងកិច្ចសហការជាមួយនឹងធនាគារ ក្រុងថៃ អតិថិជនរបស់ធនាគារ ប៊ីអាយស៊ី អាចទទួលបានការផ្ទេរប្រាក់ពីប្រទេសថៃ ទាំងប្រាក់រៀល និងដុល្លារអាមេរិក។

លើសពីនេះទៀត ធនាគារក៏បានបើកដំណើរការ ប័ណ្ណឥណទាននិមិត្តម៉ាស៊ីនកាត របស់យើង ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ប្រកបដោយសុវត្ថិភាពតាមអ៊ីនធឺណិត និងជុំវិញពិភពលោកជាមួយនឹងប័ណ្ណឥណទាន។ នេះជាការផ្តល់ជូននូវមធ្យោបាយយ៉ាងងាយស្រួលជាងមុនក្នុងការទូទាត់ដោយមិនចាំបាច់កាន់កាត ។

បន្ទាប់ពីផ្លាស់ប្តូរទៅប្រព័ន្ធធនាគារស្នូលថ្មី ក្រុមការងារអភិវឌ្ឍន៍របស់ធនាគារអាចប្តូរតាមបំណង និងអភិវឌ្ឍន៍ជាច្រើនសម្រាប់ការរួមបញ្ចូលជាមួយប្រព័ន្ធភាគីទីបី ដើម្បីផ្តល់នូវលក្ខណៈពិសេសបន្ថែមទៀតលើផលិតផល និងសេវាកម្មឌីជីថល ដូចជាការផ្ទេរប្រាក់បាគង ការបើកគណនីឌីជីថល វិញ្ញាបនបត្រនៃគណនីប្រាក់បញ្ញើមានកាលកំណត់ឌីជីថល ជាដើម ដែលមានភាពងាយស្រួល និងចំណេញពេលវេលាសម្រាប់អតិថិជន។

ដើម្បីធានាដល់ធនាគារ ក៏ដូចជាការរៀបចំកម្មវិធីរបស់អតិថិជន ក្រុមការងារ Cybersecurity របស់ធនាគារតែងតែធ្វើការវាយតម្លៃភាពងាយរងគ្រោះជាប្រចាំ ហើយក្រុមអ្នករកទេសផ្នែកព័ត៌មានវិទ្យាអនុវត្តបំណុលស្របតាមការការពារប្រឆាំងនឹងភាពងាយរងគ្រោះផ្នែកសុវត្ថិភាពជាច្រើន និងធានាបាននូវភាពសម្ងាត់ ភាពត្រឹមត្រូវ និងលទ្ធភាពទទួលបានទិន្នន័យ។


ក្នុងឆ្នាំ 2022 ធនាគារបានធ្វើការហាត់និងអនុវត្តប្រចាំឆ្នាំនៃផែនការសង្គ្រោះគ្រោះមហន្តរាយ (DR) ដោយប្តូរទៅមូលដ្ឋានទិន្នន័យធនាគារស្នូលប្រចាំនៅ DR និងធ្វើប្រតិបត្តិការនៅមូលដ្ឋាន DR ដោយជោគជ័យ។ ហើយធនាគារក៏បានប្តូរទៅមូលដ្ឋានទិន្នន័យស្នូលធនាគារចម្បងនៅមជ្ឈមណ្ឌលទិន្នន័យ (DC) ដោយជោគជ័យ។ យោងតាមលទ្ធផលនៃការអនុវត្ត ធនាគារធានាដូចខាងក្រោម៖

- មូលដ្ឋាន DR មានសមត្ថភាពគ្រប់គ្រង និងដំណើរការប្រព័ន្ធសំខាន់ៗសម្រាប់អាជីវកម្ម ក្នុងករណីមានគ្រោះមហន្តរាយនៅក្នុងមជ្ឈមណ្ឌលទិន្នន័យចម្បង។
- មូលដ្ឋានទិន្នន័យធនាគារស្នូលដែលប្រចាំការ ត្រូវបានធ្វើសមកាលកម្មពីមូលដ្ឋានទិន្នន័យធនាគារស្នូលចម្បងយ៉ាងត្រឹមត្រូវ។
- ការគំរាមកំហែងដល់សន្តិសុខតាមអ៊ីនធឺណិតកំពុងវិវឌ្ឍន៍ឥតឈប់ឈរ ដូច្នេះឧស្សាហកម្មហិរញ្ញវត្ថុចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន។ ពេលដែលមានការវាយប្រហារកាន់តែច្រើនដែលត្រូវបានគំរាមកំហែងដោយការការពារថ្មី ការលួចចូលសម្របខ្លួនដោយការបង្កើតឧបករណ៍ និងបច្ចេកទេសសម្របសម្រួលសុវត្ថិភាព។ ប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិតហិរញ្ញវត្ថុ មានសភាពខ្លាំងដូចតំណភ្ជាប់ខ្សោយបំផុតរបស់វា។ ធនាគារ ប៊ីអាយស៊ី បានជ្រើសរើសឧបករណ៍ និងបច្ចេកទេសសុវត្ថិភាពទំនើបៗ ដើម្បីការពារទិន្នន័យរបស់អតិថិជនធនាគារប៊ីអាយស៊ី និងប្រព័ន្ធប្រតិបត្តិការ។ ធនាគារបានបញ្ចប់កិច្ចការសំខាន់ៗមួយចំនួន រួមទាំងការវាយតម្លៃរបស់ NBC TRM ដែលតម្រូវដោយនិយតករក្នុងស្រុករបស់យើង បង្កើតគោលនយោបាយ/ស្តង់ដារ/នីតិវិធី/ក្របខ័ណ្ឌ អនុវត្តការប្រមូលកំណត់ហេតុកណ្តាល ដើម្បីស្វែងរកនិងវិភាគឧបត្ថម្ភហេតុសន្តិសុខ និងបណ្តុះបណ្តាលការយល់ដឹងអំពីសុវត្ថិភាពដល់បុគ្គលិកទាំងអស់តាមតម្រូវការក្នុងស្រុក និង អន្តរជាតិ បានរៀបចំការកែលម្អបន្តតាមអីមែល ការពង្រឹងការប្រឆាំងមេរោគ និងបានអនុវត្តជញ្ជាំងភ្លើងជំនាន់ក្រោយ (NGFW) ដើម្បីការពារពីយុទ្ធសាស្ត្រ និងបច្ចេកទេសនៃការវាយប្រហារជាមុន និងការគ្រប់គ្រងភាពងាយរងគ្រោះ ដើម្បីស្វែងរកចំណុចខ្សោយផ្នែកសុវត្ថិភាព មុនពេលអ្នកវាយប្រហារធ្វើ។ ការការពារទ្រព្យសម្បត្តិរបស់អ្នកប្រើប្រាស់គឺជាគោលដៅចម្បងរបស់ធនាគារ ប៊ីអាយស៊ី។

6 គន្លឹះដើម្បីការពារគណនីធនាគាររបស់អ្នកពីការបោកបញ្ឆោត និងក្លែងបន្លំធនាគារ

កុំចែករំលែក លេខកូដ ៦ ខ្ទង់ (OTP) ឬ ៤ ខ្ទង់ (PIN) ឬព័ត៌មានផ្សេងៗទៀតទៅកាន់អ្នកដទៃ។	បើកដំណើរការ ស្របច្បាប់ តាមការណែនាំ ឬស្របច្បាប់ ដើម្បីប្រើប្រាស់សេវាធនាគាររបស់អ្នក ឬប្រើប្រាស់ BIC Mobile របស់អ្នក។	ធនាគារមិនដែលស្នើសុំលុយ ទៅកាន់អ្នកដទៃដើម្បីប្រើប្រាស់សេវាធនាគាររបស់អ្នក ឬប្រើប្រាស់ BIC Mobile របស់អ្នក។
ចូលទៅកាន់ "Settings" ប្រើប្រាស់កម្រិតការពារ "Device" ឬកម្រិតការពារ "Device" ដែលបានណែនាំ។	ត្រួតពិនិត្យ រាល់ព្រឹក រាល់ថ្ងៃ តាមការណែនាំ ឬស្របច្បាប់ ដើម្បីប្រើប្រាស់ BIC Mobile របស់អ្នក ឬប្រើប្រាស់ BIC Mobile របស់អ្នក។	សូមប្រើប្រាស់តាមការណែនាំ ស្របច្បាប់ តាមការណែនាំ ឬស្របច្បាប់ ដើម្បីប្រើប្រាស់ BIC Mobile របស់អ្នក ឬប្រើប្រាស់ BIC Mobile របស់អ្នក។







សូមស្វាគមន៍សមាជិកថ្មី
BAKONG MEMBER

ទូទាត់តាម QR

ទទួលប្រាក់

ផ្ញើប្រាក់

ដាក់ប្រាក់



ផ្ទេរ និងទទួលប្រាក់ឆ្លងធនាគារ
ដោយ ឥតគិតថ្លៃ តាមរយៈប្រព័ន្ធ បាគង

ដាក់ប្រាក់តាមស្វ័យប្រវត្តិ ATM
ជាមួយមូលដ្ឋាន
ដោយមិនចាំបាច់ប្រើប្រាស់
តាមរយៈមុខងារ

Cash to ATM

ទៅប្រើ
BIC Mobile App





ផ្ញើប្រាក់ ពីប្រទេសថៃ
មកកាន់ ប្រទេសកម្ពុជា








1. ផ្ញើប្រាក់ ពីប្រទេសថៃ មកកាន់ ATM របស់ធនាគារ ប្រទេសកម្ពុជា
2. ផ្ញើប្រាក់ ទៅកាន់ធនាគារប្រទេសកម្ពុជា តាមរយៈ ឆ្លើយសំណួរ
3. ដាក់ប្រាក់នៅតាម ATM ដែលមាន និមិត្តសញ្ញា ចាំបាច់

បទពិសោធន៍
អតិថិជន



បទពិសោធន៍អតិថិជន



KHQR ប៊ីអាយស៊ី និងបាតង

ធនាគារជាតិនៃកម្ពុជា (NBC) បានចាប់ផ្តើមដំណើរការប្រព័ន្ធ KHQR ដោយជោគជ័យ ដោយមានគោលបំណងជួយសម្រួលដល់ការទូទាត់ឆ្លងធនាគារ។ ដោយសារតែនីតិវិធីថ្មីមកពីការធ្វើទំនើបកម្មឌីជីថល ធនាគារសមាជិកបាតងទាំងអស់ រួមទាំងធនាគារ ប៊ីអាយស៊ី បានបង្កើតកម្មវិធីដែលឥឡូវនេះអាចចូលប្រើបានតាមរយៈ កម្មវិធីធនាគារតាមទូរស័ព្ទ (Mobile Banking) របស់ខ្លួនតាមការណែនាំរបស់ ធនាគារជាតិនៃកម្ពុជា។ សេវាកម្មនេះជួយសម្រួលដល់អ្នកប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទ BIC Mobile ក្នុងការស្កេន និងទូទាត់ប្រាក់ ឬក៏អាចទទួលការទូទាត់ពីធនាគារសមាជិកផ្សេងទៀតបានយ៉ាងងាយស្រួល។ គំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជានេះផ្តល់ឱ្យធនាគារ ប៊ីអាយស៊ី នូវវិសាលភាពកាន់តែទូលំទូលាយទាក់ទងនឹងការផ្តល់សេវាដល់អតិថិជន ដោយមិនគិតពីចំនួនសាខាដែលធនាគារប៊ីអាយស៊ីមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ ដោយបានថ្លែងដូចនេះ ធនាគារ ប៊ីអាយស៊ី លើកទឹកចិត្តអតិថិជនរបស់ខ្លួន ក្រុមហ៊ុនសាជីវកម្ម និងអតិថិជននៃសេវាធនាគារបុគ្គលទាំងអស់ ដើម្បីទាញយកអត្ថប្រយោជន៍ពីសមិទ្ធផលនេះ ដើម្បីជំរុញការច្នៃប្រឌិតបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ចាប់តាំងពីការចូលជាសមាជិកនៃបាតង ធនាគារ ប៊ីអាយស៊ី ផ្តល់ឱ្យអតិថិជននូវការផ្ទេរប្រាក់ពីគណនីក្នុងកម្មវិធីធនាគារតាមទូរស័ព្ទ BIC Mobile ទៅកាន់ធនាគារផ្សេងៗ ដោយឥតគិតថ្លៃសេវា។

បច្ចុប្បន្ននេះ ក្រុមការងារធនាគារបាន និងកំពុងបន្តសហការជាមួយនឹងដៃគូអាជីវកម្មទូទាំងប្រទេសដើម្បីពួកគាត់អាចមាន KHQR ធនាគារ ប៊ីអាយស៊ី សម្រាប់សម្រួលការទូទាត់ពីអតិថិជនក្នុងអាជីវកម្ម។ ជាមួយនឹង ដៃគូសហការអាជីវកម្ម KHQR របស់ធនាគារ ប៊ីអាយស៊ី អតិថិជន ធនាគារ ប៊ីអាយស៊ី ក៏ដូចជាអតិថិជននៃធនាគារសមាជិកបាតងផ្សេងៗ អាចធ្វើការទូទាត់ និងទទួលការទូទាត់ពីធនាគារសមាជិក របស់ ងាយស្រួល និងគ្មានការរំខាន។


ការបើកគណនីឌីជីថល ប៊ីអាយស៊ី

ការណែនាំអំពីបដិវត្តន៍នៃការបើកគណនីឌីជីថល នៅក្នុង កម្មវិធីធនាគារតាមទូរស័ព្ទ BIC Mobile សម្រាប់អតិថិជនថ្មីរបស់ធនាគារ!

កាលពីមុន ការបើកគណនីតម្រូវឱ្យម្ចាស់គណនីទៅកាន់សាខា ព្រមទាំងបែបបទនៃការបើកគណនីត្រូវរង់ចាំយូរ ដំណើរនេះពិតជា មិនសូវមានជាសុភាព និងខាតពេលវេលា។ ជាមួយនឹងគណនីឌីជីថលដែលមាននៅលើ កម្មវិធីធនាគារតាមទូរស័ព្ទ BIC Mobile ឥឡូវនេះ ប្រជាជនកម្ពុជាដែលមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនមានសុពលភាពអាចទទួលបានសេវាធនាគារឌីជីថលទំនើបយ៉ាងងាយស្រួលក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ!

លើសពីភាពងាយស្រួល យើងផ្តល់ជូនការបើកគណនី (KHR និង USD) សម្រាប់អតិថិជនក្នុងពេលដំណាលគ្នា រួមជាមួយនឹងជម្រើសក្នុងការជ្រើសរើស ប័ណ្ណនិមិត្តម៉ាស៊ីនកាត របស់យើងក្នុងអំឡុងពេលដំណើរការបើកគណនី។

ធនាគារប្តេជ្ញាធ្វើបច្ចុប្បន្នភាពផលិតផល និងសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសធនាគារដ៏ល្អបំផុតដែលអាចធ្វើទៅបាន។ ជ្រើសរើសកម្មវិធីធនាគារតាមទូរស័ព្ទ BIC Mobile ដើម្បីទទួលបានបទពិសោធន៍ធនាគារដ៏ល្អ និងគ្មានបញ្ហាដែលមិនធ្លាប់មានពីមុនមក!



សេវាធនាគារ ព្រីមៀម (PREMIUM BANKING)

ជំនួយផ្នែកធនាគារពិសេសដែលអ្នកត្រូវការ

សេវាកម្មធនាគារ ព្រីមៀម (PREMIUM BANKING)

ធនាគារ ប៊ីអាយស៊ី ខិតខំប្រឹងប្រែងក្នុងការបណ្តុះទំនាក់ទំនងផ្ទាល់ខ្លួនពិតប្រាកដជាមួយអតិថិជន។ មន្ត្រីទំនាក់ទំនងអតិថិជន នៃធនាគារ ប៊ីអាយស៊ី នឹងបំពេញតម្រូវការសេវាកម្មធនាគារ និងហិរញ្ញវត្ថុទាំងអស់ជូនលោកអ្នក។

យើងមានមោទនភាពដែលអាចផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មធនាគារដែលរក្សាទំនាក់ទំនងយូរអង្វែង។

ក្នុងនាមជាអតិថិជនព្រីមៀរ (PREMIER CUSTOMER) លោកអ្នកនឹងទទួលបាន៖

ការផ្តល់សេវាធនាគារប្រចាំថ្ងៃ។

ក្នុងនាមជាអតិថិជន ព្រីមៀរ (Premier) មន្ត្រីទំនាក់ទំនងអតិថិជន នៃធនាគារ ប៊ីអាយស៊ី ដែលប្រកបដោយចំណេះដឹង និងបទពិសោធន៍ធនាគារ នឹងបំពេញតម្រូវការជាដាច់ខាតដើម្បីជួយឱ្យអតិថិជនរបស់អ្នកកាន់តែងាយស្រួលក្នុងការទទួលបាននូវសេវាធនាគារ និងហិរញ្ញវត្ថុ។

ពួកគាត់អាចណែនាំលោកអ្នកនូវ ផលិតផល និងសេវាកម្មធនាគារ និងហិរញ្ញវត្ថុនៃធនាគារ ប៊ីអាយស៊ី និងជួយលោកអ្នកក្នុងការប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទ BIC Mobile។

លើសពីនេះទៅទៀត ពួកគាត់រីករាយក្នុងការបម្រើសេវាគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអតិថិជនត្រូវ សូម្បីតែជីកាហ្វេក៏ដោយ។

ប្រធានទំនាក់ទំនងអតិថិជនប្រកបដោយវិជ្ជាជីវៈ

ក្នុងនាមជាអតិថិជន ព្រីមៀរ (Premier) លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍អំពីការទំនាក់ទំនងដោយផ្ទាល់ជាមួយមន្ត្រីដូចជាប្រធានទំនាក់ទំនងអិចស្ទ្រាផ្ទាល់ខ្លួនរបស់អ្នក។ ទំនាក់ទំនងនេះអនុញ្ញាតឱ្យយើងយល់កាន់តែច្បាស់ពីកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក និងការផ្លាស់ប្តូរណាមួយ។

ជំនួយក្នុងការឈានទៅដល់គោលដៅហិរញ្ញវត្ថុ

ការបោះជំហានជ័យជម្នះ ហើយក្រឡេកមើលហិរញ្ញវត្ថុរបស់អ្នក ពិតជាអាចជួយអ្នកឱ្យមានអារម្មណ៍ថាមានការគ្រប់គ្រង ចំណាយរបស់អ្នក។ យើងផ្តល់ជូននូវការត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុដោយឥតគិតថ្លៃដែលធ្វើដោយមន្ត្រីទំនាក់ទំនងអតិថិជនរបស់យើង។

មន្ត្រីរបស់យើង នឹងពិនិត្យយ៉ាងល្អិតល្អន់លើកាលៈទេសៈជាក់លាក់របស់អ្នក និងជួយអ្នកឱ្យមានគំនិតអំពីរបៀបដែលអ្នកអាចធ្វើឱ្យសាច់ប្រាក់របស់អ្នកកាន់តែមានផលិតភាព។ ការពិភាក្សាដំបូងនឹងផ្តោតលើតម្រូវការ និងគោលដៅរបស់អ្នក ដូច្នេះពួកគេអាចដោះស្រាយរាល់កង្វល់ដែលអ្នកមាន។

ផលិតផល និងសេវាកម្មដែលបង្កើតសម្រាប់លោកអ្នក

អនុញ្ញាតឱ្យយើងស្វែងយល់ពីតម្រូវការធនាគាររបស់អ្នក ហើយយើងអាចកែសម្រួលអ្វីដែលសាកសមនឹងអ្នកបំផុត មិនថាសម្រាប់ឯកត្តកបុគ្គល ឬសាជីវកម្ម។ យើងមានផលិតផល និងសេវាកម្មដែលមានសម្រាប់អតិថិជនលំដាប់ (ថ្លៃសេវាអនុវត្តចំពោះផលិតផល និងសេវាកម្មមួយចំនួន)។


ប្រធាន ទំនាក់ទំនងអតិថិជនផ្តល់សេវាកម្ម ព្រឹទ្យោ របស់យើង និងជួយលោកអ្នកក្នុងការជ្រើសរើសសេវាកម្មមួយដែលសាកសមសម្រាប់អ្នក។

ទីតាំងផ្តល់សេវាកម្មធនាគារព្រឹទ្យោ (PREMIUM BANKING LOUNGE)

អតិថិជនធនាគារព្រឹទ្យោ ប៊ីអាយស៊ី អាចរីករាយជាមួយនឹងការបំពាក់នូវគ្រឿងបរិក្ខារបន្ថែមដូចជា៖

- បន្ទប់ប្រជុំបំពាក់ដោយសម្ភារៈដែលមានជាសកលភាព
- ការរក្សាឯកជនភាព និងទំនុកចិត្ត
- ទីតាំងរាប់សាច់ប្រាក់ដែលបានកំណត់ជាពិសេសសម្រាប់សេវាកម្មប្រកបដោយប្រសិទ្ធភាព

បុគ្គលិក និងសេវាកម្មធនាគារព្រឹទ្យោ



យុទ្ធសាស្ត្រ
ពង្រីកអាជីវកម្ម





ធនធានធនាគារ

ការអភិវឌ្ឍន៍របស់បុគ្គលិក

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០១៨ ដោយនៅពេលនោះធនាគារមានបុគ្គលិកចំនួន ២៦ នាក់ហើយនៅក្នុងឆ្នាំ២០២២ នេះ យើងបានរីកចម្រើន និងចំនួនបុគ្គលិកបានកើនឡើងដល់ ១២៩ នាក់ហើយ។


ក្នុងនាមជាធនាគារថ្មី យើងបានផ្តល់ការគាំទ្រដល់ការសិក្សាទាំងក្នុង និងក្រៅស្ថាប័ន ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍន៍ខ្លួន ដើម្បីគាំទ្រគ្រប់ដំណាក់កាលនៃការអភិវឌ្ឍទាំងអស់សម្រាប់ បុគ្គលិកទាំងចូលបម្រើការងារថ្មី និងបុគ្គលិកបច្ចុប្បន្ន។ កម្មវិធីផ្លាស់វេនបុគ្គលិក គឺជាកម្មវិធីមួយក្នុងចំណោមវិធីសាស្ត្រផ្សេងៗក្នុងការជួយអភិវឌ្ឍ និងប្រើប្រាស់សក្តានុពលរបស់បុគ្គលិកម្នាក់ៗ ដែលមានឆន្ទៈក្នុងការអភិវឌ្ឍទេពកោសល្យ និងទទួលបានអនាគតកាន់តែល្អប្រសើរ។

ធនាគារអាចផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្ត និងមានភាពងាយស្រួលជូនដល់អតិថិជន នៅពេលដែលយើងមានបុគ្គលិកដែលមានសមត្ថភាពពេញលេញធ្វើការងារជាមួយពួកយើង។ យើងតែងតែស្វាគមន៍ និងលើកទឹកចិត្តដល់យុវជន និងអ្នកដែលមានទេពកោសល្យដែលមានបំណងចង់អភិវឌ្ឍខ្លួន និងសិក្សានូវចំណេះដឹងថ្មីៗជាមួយនឹងពួកយើង ដើម្បីស្វែងយល់ និងបំពេញតម្រូវការអតិថិជន ក៏ដូចជាគាំទ្រ និងជួយគ្នាទៅវិញទៅមកផងដែរ។

តាមរយៈការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់នូវឱកាសជាច្រើនលើការអភិវឌ្ឍអាជីពការងារ ដោយដឹងថាបុគ្គលិកគឺជាធនធានដ៏មានតម្លៃរបស់ធនាគារ ធនាគារបានខិតខំប្រឹងប្រែងទាក់ទាញ និងជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ឥរិយាបថ និងកម្រិតបទពិសោធន៍គួរឱ្យទុកចិត្ត ដែលជាតម្រូវការចាំបាច់ដើម្បីឱ្យធនាគារសម្រេចបានភាពជោគជ័យ។ ធនាគារជឿថា ក្របខ័ណ្ឌអភិវឌ្ឍន៍ធនធានមនុស្ស ដែលអាចជួយបុគ្គលិកក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងស្ថាប័ន ចំណេះដឹង និងសមត្ថភាព គឺជាចំណុចដ៏សំខាន់ក្នុងការអភិវឌ្ឍការងារដែលអាចសម្រេចបាននូវគោលដៅទី ១ របស់ធនាគារ។

ការបណ្តុះបណ្តាល

ចំណុចគន្លឹះក្នុងការបណ្តុះបណ្តាលបុគ្គលិកថ្មីប្រកបដោយភាពជោគជ័យ គឺត្រូវធ្វើឱ្យបុគ្គលិកថ្មីរបស់អ្នកមានអារម្មណ៍ថា ខ្លួនទទួលបាននូវការស្វាគមន៍ ការលើកសរសើរ និងមានផលិតភាពការងារខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាទទួលបានការស្វាគមន៍ សូមកុំព្យាយាម លើកឡើងច្រើនពេកអំពីអង្គហេតុ តួលេខ តារាងលំហូរ និងមុខមាត់ថ្មីៗនៅថ្ងៃធ្វើការដំបូងរបស់ពួកគេ។ ត្រូវប្រាកដថា ការិយាល័យ និងឧបករណ៍ ផ្សេងៗរបស់ពួកគាត់ ដូចជាទូរសព្ទ កុំព្យូទ័រយួរដៃ និងគណនីអ៊ីមែល ត្រូវបានដំឡើង និងរួចរាល់សម្រាប់ប្រើប្រាស់ ហើយត្រូវឱ្យនរណាម្នាក់ត្រៀម បង្ហាញប្រាប់ពួកគេអំពីរបៀបប្រើប្រាស់ឧបករណ៍ទាំងនោះ។



ទោះបីនៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏បុគ្គលិករបស់យើងនៅតែទទួលបានការបណ្តុះបណ្តាលទាំងខាងក្នុង និងខាងក្រៅ ជាមួយនឹងធនាគារប៊ីអាយស៊ី វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងអ្នករៀបចំផ្សេងៗទៀតដូចជា៖

- មូលដ្ឋានគ្រឹះនៃការធ្វើសវនកម្មផ្ទៃក្នុង
- កម្រិត ១ នៃអនុលោមភាព
- អនុលោមភាពតាមបទប្បញ្ញត្តិ
- ការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ រៀបចំដោយវិទ្យាស្ថានធនាគារ ហើយបុគ្គលិកឥណទានទាំងអស់បានចូលរួម ដែលជាតម្រូវការ របស់ធនាគារជាតិនៃកម្ពុជា។
- ការគ្រប់គ្រងគម្រោងអាជីព
- ការរចនាប្រកបដោយភាពច្នៃប្រឌិត និងអាជីព

ក្រៅពីការបណ្តុះបណ្តាល បុគ្គលិករបស់យើងក៏ទទួលបានឱកាសក្នុងការចូលរួមសិក្ខាសាលា កិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីធ្វើបច្ចុប្បន្នភាព និងបង្កើនចំណេះដឹងជាមួយនឹងនិយតករ ដៃគូ ព្រមទាំងសហការីពាក់ព័ន្ធអំពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗ។

ការតម្រង់ទិស

ការតម្រង់ទិសគឺជាការងារសំខាន់ណាស់ ដោយសារតែ វាបានបង្ហាញអំពីការចាប់ផ្តើមទំនាក់ទំនងរវាងបុគ្គលិក និងនិយោជក។ ថ្ងៃធ្វើការដំបូង គឺពិតជាសំខាន់ណាស់ ដោយសារតែបុគ្គលិកចូលថ្មី កំពុងចង់បញ្ជាក់អំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការទទួលយកសំណើផ្តល់ការងាររបស់អ្នក។



ការផ្លាស់ប្តូរដោយលូនទៅកាន់តួនាទីថ្មី ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះបុគ្គលិកថ្មី ក៏ដូចជាអ្នកគ្រប់គ្រង និងសហការីរបស់ពួកគាត់។ តាមរយៈ ការបង្ហាញឱ្យបានច្បាស់លាស់អំពីការរំពឹងទុក និងទំនួលខុសត្រូវទៅដល់បុគ្គលិកថ្មី ពួកគេអាចនឹងចាប់ផ្តើមធ្វើការងារបានឆាប់រហ័សប្រកបដោយ ប្រសិទ្ធភាព។ ជាផ្នែកមួយនៃដំណើរការបំពេញការងារប្រកបដោយប្រសិទ្ធភាព ការតម្រង់ទិសឱ្យបានគ្រប់ជ្រុងជ្រោយ និងមានការ ចូលរួមអាចជួយ កាត់បន្ថយការផ្លាស់ប្តូរបុគ្គលិកថ្មី ដោយសារតែការមិនយល់ច្បាស់ ឬការមិនបានបំពេញតាមការរំពឹងទុក។ លើសពីនេះ គោលនយោបាយច្បាស់លាស់ សម្រាប់ការតម្រង់ទិសបុគ្គលិក នឹងជួយធានាថា សមាជិកក្រុមថ្មីនឹងទទួលបានការបណ្តុះបណ្តាល និងព័ត៌មានដូចគ្នា។

បុគ្គលិកថ្មីទាំងអស់ ដែលចាប់ផ្តើមបំពេញការងារនៅក្នុងធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក នឹងទទួលបានការពន្យល់សង្ខេបអំពីការងារ បុគ្គលិក ពីផ្នែកធនធានមនុស្ស និងផ្នែកផ្សេងៗដែលពាក់ព័ន្ធនឹងគោលនយោបាយ ក្រមប្រតិបត្តិ បទបញ្ជាផ្ទៃក្នុង ផលិតផល និងសេវាកម្មរបស់ ធនាគារ ជាពិសេសផលិតផលឌីជីថលដែលយើងមាន ក៏ដូចជាផែនការអនាគតផងដែរ។

អ្នកគ្រប់គ្រងផ្ទាល់ និងក្រុមការងារក៏ត្រូវផ្តល់ការពន្យល់សង្ខេប និងការណែនាំ ផ្តល់ជំនួយ និងគាំទ្រដល់បុគ្គលិកថ្មីឱ្យបំពេញការងារបានល្អ និង ជោគជ័យនៅក្នុងតួនាទីរបស់ខ្លួនផងដែរ។

ការរំលឹកការបណ្តុះបណ្តាល

លើសពីអ្វីដែលបានរៀបរាប់ខាងលើ យើងបានកំណត់ជាកាតព្វកិច្ចសំរាប់បុគ្គលិកទាំងអស់ ត្រូវតែចូលរួមវគ្គរំលឹកការបណ្តុះបណ្តាលប្រចាំឆ្នាំ ដែល ធ្វើឡើងដោយនាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាល ប្រតិបត្តិតាម ការគ្រប់គ្រងហានិភ័យ និងសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត។ គ្រប់បុគ្គលិកដែល នៅការិយាល័យកណ្តាល និងសាខាទាំងអស់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនោះ ដើម្បីទទួលបានចំនេះដឹងថ្មីៗ ក៏ដូចជាការរំលឹកបន្ថែម។ បន្ទាប់ពី សិក្សា តម្រូវអោយពួកគេប្រឡងអោយជាប់គ្រប់វគ្គបណ្តុះបណ្តាលខាងលើទាំងអស់។

ប្រសិនបើមានបុគ្គលិកណាម្នាក់ប្រឡងមិនជាប់ ត្រូវចូលរួមរៀនមុខវិជ្ជាដែលធ្លាក់នោះ និងប្រឡងម្តងទៀត ជាមួយបុគ្គលិកថ្មីដែលត្រូវរៀនវគ្គតម្រង់ទិស។

យើងចង់អោយបុគ្គលិករបស់យើយទាំងអស់ ស្គាល់ និងយល់ច្បាស់អំពីធនាគារ គោលនយោបាយ និងវិធានច្បាប់ដែលត្រូវអនុវត្តន៍ជាចាំបាច់។

ផលិតផល និងសេវាកម្មធនាគារ

ធនាគារ ប៊ីអាយស៊ី អភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបម្រើអតិថិជន និងបង្កើនចំណែកទីផ្សាររបស់យើង។ យើងមានបំណងផ្តល់នូវផលិតផល និងសេវាកម្មថ្មីៗ រួមចំណែកដោះស្រាយបញ្ហាថ្មី ឬជំនួយក្នុងការដោះស្រាយបញ្ហាដែលផលិតផលដែលមានស្រាប់របស់យើងបានដោះស្រាយ រួចហើយ។ យើងនៅតែបន្តធ្វើការអភិវឌ្ឍ និងលើកកម្ពស់ផលិតផលបច្ចុប្បន្នមានស្រាប់នាពេលបច្ចុប្បន្ន ដើម្បីឱ្យមានការប្រកួតប្រជែងនៅលើទីផ្សារ។



ដៃគូយុទ្ធសាស្ត្រ

ភាពជាដៃគូយុទ្ធសាស្ត្ររបស់ធនាគារ ប៊ីអាយស៊ី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេវាហិរញ្ញវត្ថុឌីជីថល និងគោលបំណងឆ្ពោះទៅរកការច្នៃប្រឌិតថ្មី នៃផលិតផល និងសេវាកម្មធនាគារឌីជីថល។ ធនាគារ ផ្ដោតការយកចិត្តទុកដាក់រយៈពេលវែង ហើយភាពជាដៃគូដ៏រឹងមាំ គឺកាន់តែមានប្រសិទ្ធភាព និងអចិន្ត្រៃយ៍ ដោយសារយុទ្ធសាស្ត្ររបស់យើងស្របតាមគោលបំណងធនាគារ និងដៃគូរបស់ខ្លួន។ ការកែលម្អផលិតផលរបស់យើងគាំទ្រដល់ មាត់ និងការប្តេជ្ញាចិត្តសម្រាប់អនាគត ទាំងដៃគូបច្ចុប្បន្ន និងដៃគូថ្មី។



ភាពអាចរកបានពីភាគីទាំងពីរដើម្បីស្តាប់ និងដំណើរការសកម្មភាព ឆ្លើយតបយ៉ាងសកម្មចំពោះការទាមទាររបស់ភាគីនីមួយៗ ដើម្បីឈានទៅដល់ គោលដៅសាមញ្ញដែលបានកំណត់ជាមួយនឹងយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។

ជាមួយនឹងក្រុមការងារផ្នែកឌីជីថល និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការអភិវឌ្ឍន៍យ៉ាងពេញលេញ ដោយក្រុមការងារផ្ទាល់របស់ធនាគារ ដើម្បី គាំទ្រដល់យុទ្ធសាស្ត្រដើម្បីទទួលបានភាពជាដៃគូ ធនាគារ ប៊ីអាយស៊ី បានចាប់ដៃគូជាមួយ ក្រុមហ៊ុន Smile Shop ដោយបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការរួមបញ្ចូលសេវាកម្មទូទាត់ប្រាក់ ដែលមានដូចជា ការទូទាត់តាមរយៈ KHQR របស់បាតង និង ការទូទាត់ដោយប្រើ ម៉ាស៊ីនកាត នៅលើកម្មវិធីទូរស័ព្ទ Smile Shop Mobile App (Trusted Digital Commerce)។ មិនត្រឹមតែការ ធ្វើសមាហរណកម្មប៉ុណ្ណោះទេ ដៃគូទាំងពីរ (ធនាគារ ប៊ីអាយស៊ី និង ក្រុមហ៊ុន Smile Shop) ពិភាក្សាលើយុទ្ធនាការធ្វើឱ្យមានការភ្ជាក់ផ្អើល ចំពោះសេវាកម្មនីមួយៗ និងការផ្សព្វផ្សាយអំពីម៉ាកយីហោ “ទិញកាន់តែច្រើន ទទួលបានកាន់តែច្រើន” ការផ្តល់ជូនពិសេសនូវអត្ថប្រយោជន៍ដល់ អតិថិជនរបស់ធនាគារ ប៊ីអាយស៊ី និងអតិថិជនរបស់ Smile Shop ។

ដូច្នេះហើយ កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យអតិថិជនទាំងសងខាងទទួលបាននូវបទពិសោធន៍ទិញទំនិញដ៏អស្ចារ្យ និងទទួលបានអត្ថ ប្រយោជន៍កាន់តែច្រើនថែមទៀតនៅពេលបញ្ជាទិញផលិតផល និងទូទាត់ប្រាក់តាមរយៈ ម៉ាស៊ីនកាត ឬកាតនិម្មិតម៉ាស៊ីនកាត របស់ធនាគារ ប៊ីអាយ ស៊ី នៅលើ កម្មវិធីទូរស័ព្ទ Smile Shop App។ ការបន្ថែមវិធីបង់ប្រាក់ដ៏អស្ចារ្យបន្ថែមទៀត នឹងជម្រុញឱ្យអតិថិជនធ្វើការទូទាត់តាមរយៈ កម្មវិធី ធនាគារតាមទូរស័ព្ទ BIC Mobile ឬ ទូទាត់តាម KHQR។

ភាពជាដៃគូកាន់តែច្រើនឡើង មានន័យថាកំណើនអតិថិជនកាន់តែច្រើន ដើម្បីបង្កើតតម្លៃបន្ថែមដល់អតិថិជនរបស់យើង យើងចាប់ដៃគូជាមួយ Mastercard Travel Pass ដែលអនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណ BIC Mastercard របស់យើងរីករាយជាមួយនឹងការបញ្ចុះតម្លៃលក់រាយ ព័ត៌មាន

អំពីការធ្វើដំណើរ និងម៉ូឌុលផ្សេងទៀតអាចមាននៅក្នុងការចេញផ្សាយបន្ទាប់។ ជាមួយនឹងសាជីវកម្ម Mastercard, DragonPass និង Plaza Premium Group ផ្តល់នូវការចូលប្រើប្រាស់ផ្តាច់មុខទៅកាន់កន្លែងសម្រាកចំនួន ១.៣០០ របស់ពួកគេនៅក្នុងប្រទេសសិង្ហបុរី ហុងកុង ចិន ម៉ាឡេស៊ី ម៉ាការ ហ្វីលីពីន តៃវ៉ាន់ វៀតណាម ឥណ្ឌូនេស៊ី អូស្ត្រាលី កាណាដា អារ៉ាប់រួម អាជ្វីយ៉ង់ ចក្រភពអង់គ្លេស អ៊ីតាលី ហូឡង់ ប៊ែលហ្ស៊ិក និងអាហ្សង់ទីន។

ការពង្រីកបណ្តាញសាខា

ដោយជំរុញដោយយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ធនាគារ ប៊ីអាយស៊ី នឹងបើកបណ្តាញសាខាទី 5 របស់ខ្លួនក្នុងពេលឆាប់ៗនេះ សាខាពោធិ៍ចិនតុង ដោយផ្ដោតសំខាន់លើការផ្តល់ផលិតផល និងសេវាកម្មនៅក្នុងតំបន់។

ការរចនា និងការបំពាក់ដោយគ្រឿងបរិក្ខារបែបទំនើប សម្រាប់អតិថិជនរង់ចាំទទួលសេវាធនាគារ។



ទំនួលខុសត្រូវសង្គម


ធនាគារ ប៊ីអាយស៊ី ទិវាតំប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី ២៧ នៅអង្គរវត្ត

យើងមានសេចក្តីសោមនស្សរីករាយចំពោះក្រុមការងាររបស់ធនាគារ ប៊ីអាយស៊ី ដែលបានចូលរួមក្នុងការតំប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៧ នៅអង្គរវត្ត នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។ កម្មវិធីនេះត្រូវបានចូលរួមយ៉ាងសកម្មដោយក្រុមការងារ និងបុគ្គលិក របស់ធនាគារ ប៊ីអាយស៊ី ជាច្រើន។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីចូលរួមចំណែកដល់សង្គម និងលើកកម្ពស់ការសង្គ្រោះដល់ជនរងគ្រោះ ដោយសារគ្រាប់មីន នៅកម្ពុជា។ ផ្នែកសំខាន់មួយទៀតនៃកម្មវិធីសប្បុរសធម៌នេះក៏បានទៅជួយដល់កុមារក្រីក្រនៅតាមមន្ទីរពេទ្យដូចជា មន្ទីរពេទ្យ កុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។

យើងប្តេជ្ញាក្សត្រទំនាក់ទំនងរឹងមាំ កេរ្តិ៍ឈ្មោះវិជ្ជមាន និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយសហគមន៍របស់យើង ព្រោះយើងធ្វើការឆ្ពោះទៅ រកគោលដៅរយៈពេលវែងរបស់យើងក្នុងការលើកកម្ពស់និរន្តរភាព និងជួយអតិថិជន ដៃគូអាជីវកម្ម និងសហគមន៍របស់យើងឱ្យរីកចម្រើនជាមួយគ្នា។ កម្មវិធីផ្សព្វផ្សាយសហគមន៍របស់យើងពាក់ព័ន្ធនឹងការផ្តួចផ្តើមគំនិតដើម្បីលើកកម្ពស់ការអប់រំ ផ្តល់ជំនួយដល់សហគមន៍ដែលខ្វះខាត និងគាំទ្រ ដល់ការអភិវឌ្ឍន៍ទេពកោសល្យក្នុងតំបន់។ យើងក៏ជឿជាក់ផងដែរក្នុងការរួមចំណែកដល់ការកែលម្អជីវភាពរបស់យើង តាមរយៈការលើកទឹកចិត្ត ដល់ការចូលរួមរបស់បុគ្គលិក និងឱកាសការងារស្ម័គ្រចិត្ត ក៏ដូចជាការធានានូវប្រតិបត្តិការប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន។

នៅធនាគារ ប៊ីអាយស៊ី យើងបានបង្កើនការយកចិត្តទុកដាក់លើទំនួលខុសត្រូវសង្គម (CSR) ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ យើងប្តេជ្ញាចិត្ត ក្នុងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងស្នូលនៃអាជីវកម្មរបស់យើង សម្រាប់ត្រៀមចំពោះ បរិយាកាសដែលកាន់តែស្មុគស្មាញ ជាមួយនឹងតម្រូវការបទប្បញ្ញត្តិដ៏តឹងរ៉ឹង អតិថិជនដែលមានចំណេះដឹងហិរញ្ញវត្ថុដ៏ជឿនលឿន និងការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័សនៅក្នុង ធនាគារបែបឌីជីថល។

សកម្មភាពបុគ្គលិករបស់ធនាគារ ប៊ីអាយស៊ី



របាយការណ៍

ហ៊ីរញ្ជវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២
និងរបាយការណ៍របស់សវនករឯករាជ្យ



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ខ្លួនព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មច្បាប់របស់ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (“ធនាគារ”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

ព័ត៌មានអំពីធនាគារ

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ត្រូវបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមលេខចុះបញ្ជី ០០០២៩២០០ ដែលបានអនុម័តដោយក្រសួងពាណិជ្ជកម្ម ហើយបានចាប់ផ្តើមប្រតិបត្តិការបន្ទាប់ពីទទួលបានអាជ្ញាបណ្ណពីធនាគារជាតិ នៃ កម្ពុជា (“NBC”) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ការិយាល័យចុះបញ្ជីរបស់ធនាគារបច្ចុប្បន្នមានទីតាំងនៅផ្ទះលេខ៤៦២ ផ្លូវ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នធនាគារមានសាខាចំនួន៤ ដែលមាន ៣សាខាស្ថិតនៅរាជធានីភ្នំពេញ និងមួយសាខាទៀតនៅខេត្តព្រះសីហនុ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមាននិយោជិតចំនួន ១២៩ នាក់ (ឆ្នាំ២០២១៖ មាននិយោជិតចំនួន ១១០ នាក់)។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការជាអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងស្ថានភាពនៃប្រតិបត្តិការរបស់ធនាគារនាកាលបរិច្ឆេទនោះ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានអមមកជាមួយនេះ។

ក្រុមប្រឹក្សាភិបាលពុំបានស្នើសុំឱ្យមានការបែងចែកភាគលាភសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះទេ (ឆ្នាំ២០២១៖ មិនមាន)។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទនៃការតែងតាំង/(លាលែងពីតំណែង)
លោក យឹម លក្ខណ៍	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
លោកស្រី Adel Leilanie Gaba Legarta	អភិបាល	ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០
លោក យា សារ៉េន	អភិបាល	ថ្ងៃទី១៣ ខែមីនា ២០២៣
លោក John Edward Mc Cosh	អភិបាលឯករាជ្យ	ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២
លោក តេ វ៉ុឌី	អភិបាលឯករាជ្យ	ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣
លោក Zulkiflee Kuan Shun Bin Abdullah	អភិបាល	ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨/ (ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣)
លោក Rutsaran Moonsan	អភិបាលឯករាជ្យ	ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨/ (ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣)

សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ត្រូវបានធ្វើសវនកម្ម ដោយក្រុមហ៊ុន ហ្គេន សនចុន (ខេមបូឌា) លីមីតធីត។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាតិម្ខាង ដែល កម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់អភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការ ទិញភាគហ៊ុន ឬបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ។

ចាប់តាំងពីក្នុងការិយបរិច្ឆេទឆ្នាំចាស់មក ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពី អត្ថប្រយោជន៍ដែលបានរាប់បញ្ចូលសមតុល្យនៃប្រាក់បំណាច់សរុបដែលទទួលបាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញ នៅក្នុងកំណត់សម្គាល់ ២៨ នៃរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយធនាគារពាក់ព័ន្ធជាមួយនឹងធនាគារ ដែលអភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលអភិបាលមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងដោយបង្ហាញនូវភាពគ្រប់ទិដ្ឋភាព និងត្រឹមត្រូវ ជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមក្របខណ្ឌរបាយការណ៍ហិរញ្ញវត្ថុដែលអាចអនុវត្តដូចបានបង្ហាញ។ ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

១. អនុម័តគោលនយោបាយគណនេយ្យឱ្យបានសមស្រប ដែលអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (“CIFRS”) ដែលគាំទ្រដោយសមហេតុផល និងដោយផ្អែកលើការ វិនិច្ឆ័យនិងការប៉ាន់ស្មានប្រកបដោយភាពហ្មត់ចត់ និងប្រុងប្រយ័ត្ន ហើយអនុវត្តគោលនយោបាយទាំងនេះឱ្យមានសង្គតិភាព
២. អនុលោមតាមគោលការណ៍ដែលតម្រូវដោយស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាក ណាមួយពីការតម្រូវឱ្យមាននៃស្តង់ដារនេះក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបាន លាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
៣. រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានបន្តនិរន្តរភាព លើកលែងតែវាមិនសមស្របក្នុងការសន្មតថា ក្រុមហ៊ុនអាចនឹងបន្ត ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបាននាពេលអនាគត និង
៥. ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព និងចូលរួមរាល់សេចក្តីសម្រេចសំខាន់ៗទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាព ប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថារាល់ការសម្រេចចិត្តនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យសមស្រប ដើម្បីទប់ស្កាត់ និងរកឱ្យ ឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលសូមបញ្ជាក់ថា ធនាគារបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុនេះ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល អមមកជាមួយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ ព្រមទាំងកំណត់សម្គាល់នានា ត្រូវបានរៀបចំឡើងយ៉ាងសមស្រប និងបាន បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារភីអិលស៊ីភី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ សាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និង សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ជំនួសឱ្យក្រុមប្រឹក្សាភិបាល



លោក ហុង សុខឡេង

អគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣

របាយការណ៍របស់សវនករឯករាជ្យ

ហ្គេន សនថុន (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អាគារកាណាឌីយ៉ា

៣១៥ ផ្លូវព្រះអង្គខ្នង កែងមហាវិថីព្រះមុនីវង្ស

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០

www.grantthornton.com.kh

ជូនចំពោះភាគហ៊ុនិករបស់ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក (ហៅកាត់ថា “ធនាគារ”) ដែលមានរាយការណ៍ ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងរបាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍ លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ និងសេចក្តីពន្យល់ព័ត៌មានផ្សេងៗ។

តាមមតិយោបល់របស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុដែលអមមកជាមួយបានបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRSs) និងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។

មូលដ្ឋាននៃមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវ របស់សវនករសម្រាប់ការធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំ គឺឯករាជ្យពីធនាគារ អនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈ គណនេយ្យអន្តរជាតិ ក្រមសីលធម៌របស់គណនេយ្យករជំនាញ (រួមជាមួយនឹងស្តង់ដារឯករាជ្យភាពអន្តរជាតិ) ដែលហៅកាត់ថា (“IESBA Code”) ព្រមទាំង តម្រូវការក្រមសីលធម៌ដែលពាក់ព័ន្ធ ទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវ ទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបានគឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវទាំងស្រុងទៅលើការរៀបចំព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានផ្តល់ជូនយើងខ្ញុំមុនកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំ ព្រមទាំងរបាយការណ៍ប្រចាំឆ្នាំ ដែលរំពឹងទុកថាបានរៀបចំរួចរាល់ សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករយើងខ្ញុំឡើយ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថា តើព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្ត ឬទេ។ ប្រសិនបើ ការអានព័ត៌មានផ្សេងៗ ដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករអាចឱ្យ យើងខ្ញុំ សន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មាន ផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹង ព័ត៌មានផ្សេងៗនេះទេ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តណាមួយកើតមាន ឡើង យើងខ្ញុំត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅលើបញ្ហាទាំងនេះដោយអនុលោមតាមការតម្រូវ របស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) និងសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពធនាគារក្នុងការបន្តប្រតិបត្តិដោយផ្អែកលើមូលដ្ឋាននិរន្តរភាពការលាតត្រដាងប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេងៗប៉ុន្តែចាំបាច់ត្រូវធ្វើ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងត្រួតពិនិត្យព្រមទាំងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថាការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលកើតមានឡើង។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសមួយច្បាស់បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) យើងខ្ញុំអនុវត្តនូវវិជ្ជាជីវៈ វិនិច្ឆ័យ និងរក្សាមជ្ឈជាតុនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖


- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថា តើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។

- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មានក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់ក្រុមប្រឹក្សាភិបាលលើមូលដ្ឋាននិរន្តរភាពគណនេយ្យផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាគោលនយោបាយគណនេយ្យបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ក្រុមហ៊ុន។ ប្រសិនបើយើងសន្និដ្ឋានថា ភាពមិនប្រាកដប្រជាសារវន្តនឹងកើតមានឡើងយើងតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវនឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាភិបាលទៅលើបញ្ហាផ្សេងៗ ការរៀបចំដែនកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបបគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលយើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។


ហ្គ្រង់ ថនតុង ខេមបូឌា លីមីតធីត
 គណនេយ្យករជំនាញ
 សវនករប្រតិបត្តិការបញ្ជី




Ronald C. Almera
 នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សាច់ប្រាក់-សុទ្ធ	៦	១២៤.១៤៣.៩២៤	៥១១.១០០.៥៣៥	១១៨.៩០៤.៣៧៩	៤៨៤.៤១៦.៤៤០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៧	-	-	៥.៥៤២.០៦១	២២.៥៧៨.៣៥៧
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	៨	២៣.៨៧១.០៧២	៩៨.២៧៧.២០៣	២៥.៨៧១.១៣៦	១០៥.៣៩៩.០០៨
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- សុទ្ធ	៩	១១៧.១៨៩.៦៥៤	៤៨២.៤៦៩.៨០៦	១៤៤.៧០៩.៦៩២	៥៨៩.៥៤៧.២៨៥
ការវិនិយោគផ្សេងៗ-សុទ្ធ	១០	៣៥.៣០៣.០១២	១៤៥.៣៤២.៥០០	២៣.២៧១.១៥៣	៩៤.៨០៦.៦៧៧
ទ្រព្យសកម្មអរូបី-សុទ្ធ	១១	១.១៧៥.៨៣១	៤.៨៤០.៨៩៦	៣៣៩.៦១២	១.៣៨៣.៥៧៩
ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ	១២	២.៤១៥.៦០០	៩.៩៤៥.០២៥	៤.៧៨៨.០០៧	១៩.៥០៦.៣៤១
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម-សុទ្ធ	១៣	៣.១២៨.៥៨៧	១២.៨៨០.៣៩៣	២.១៤៩.៦២៥	៨.៧៥៧.៥៧២
ទ្រព្យសកម្មផ្សេងៗ	១៤	២២.៩១៨.៣១៩	៩៤.៣៤៤.៧១៩	៣១.៦១៥.៥៨៨	១២៨.៨០១.៩០៦
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	១៥	៩៧.៥២៦	៤០១.៥១៦	២៧១.៩០៣	១.១០៧.៧៣៣
ទ្រព្យសកម្មសរុប		៣៣០.២៤៣.៥២៥	១.៣៥៩.៦១២.៥៩៣	៣៥៧.៤៦៣.១៥៦	១.៤៥៦.៣០៤.៨៩៨

បំណុល និងមូលធន

បំណុល

ប្រាក់បញ្ញើពីធនាគារផ្សេងៗ	១៥	២៧.១៦៩.៥៤៣	១១១.៨៥៧.០០៩	១៦.០០០.០៥៩	៦៥.១៨៤.២៤០
ប្រាក់បញ្ញើពីអតិថិជន	១៦	២២២.៩២៩.២៣១	៩១៧.៧៩៩.៦៤៤	២៦១.៩៤៦.០១៩	១.០៦៧.១៦៨.០៨១
បំណុលភតិសន្យា	១៧	៣.៣៦៥.៥៧៥	១៣.៨៥៦.០៧២	២.២៧៤.១២០	៩.២៦៤.៧៦៥
បំណុលផ្សេងៗ	១៨	៣៨៦.៩៧៣	១.៥៩៣.១៦៨	៤៥៩.៧៥០	១.៨៧៣.០២២
បំណុលពន្ធលើប្រាក់បំណុលបច្ចុប្បន្ន	១៩	៣៨.៧៥៦	១៥៩.៥៥៩	៥២៤.៥១៩	២.១៣៦.៨៩០
បំណុលសរុប		២៥៣.៨៩០.០៧៨	១.០៤៥.២៦៥.៤៥២	២៨១.២០៤.៤៦៧	១.១៤៥.៦២៦.៩៩៨

មូលធន

ដើមទុន	២០	៧៥.០០០.០០០	៣០០.០០០.០០០	៧៥.០០០.០០០	៣០០.០០០.០០០
ប្រាក់បម្រុងតាមបទប្បញ្ញត្តិ	២០.១	១.៨០៧.៣៧៤	៧.៣៥៨.២៦៦	១.៥៥២.០៨៧	៦.៣១៤.៩០៨
ខាតបង់បង្គរ		(៤៥៣.៩២៧)	(១.៨៤៤.៨០៤)	(២៩៣.៣៩៨)	(១.១៨៨.៧២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៨.៨៣៣.៦៧៩	-	៥.៥៥១.៧១៤
មូលធនសរុប		៧៦.៣៥៣.៤៤៧	៣១៤.៣៤៧.១៤១	៧៦.២៥៨.៦៨៩	៣១០.៦៣៧.៩០០
បំណុល និងមូលធនសរុប		៣៣០.២៤៣.៥២៥	១.៣៥៩.៦១២.៥៩៣	៣៥៧.៤៦៣.១៥៦	១.៤៥៦.៣០៤.៨៩៨

របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ចំណូលការប្រាក់	២១	១៥.១១៣.៥៣៩	៦១.៧៦៩.០៣៤	១១.២៤៦.៧០៥	៤៥.៧៥១.៥៩៦
ចំណាយការប្រាក់	២២	(៧.៥៩០.៣៣០)	(៣១.០២១.៦៧៩)	(៧.៧២៨.២៦២)	(៣១.៤៣៨.៥៧០)
ចំណូលការប្រាក់សុទ្ធ		៧.៥២៣.២០៩	៣០.៧៤៧.៣៥៥	៣.៥១៨.៤៤៣	១៤.៣១៣.០២៦
កម្រៃសេវា និងកម្រៃជើងសារ-សុទ្ធ	២៣	៤១១.៩៨០	១.៦៨៣.៧៦២	៤.៤០៤.១៣៧	១៧.៩១៦.០២៩
ចំណូលផ្សេងៗ		-	-	១០៨.២៨៨	៤៤០.៥១៦
ចំណូលប្រតិបត្តិការសរុប		៧.៩៣៥.១៨៩	៣២.៤៣១.១១៧	៨.០៣០.៨៦៨	៣២.៦៦៩.៥៧១
ចំណាយលើបុគ្គលិក	២៤	(២.៥២៩.៥១១)	(១០.៣៣៨.១១១)	(២.០៣៣.១០៩)	(៨.២៧០.៦៨៧)
រំលស់ទ្រព្យសកម្មរូបិយ និងអរូបិយ	២៥	(២.១៦២.១៦៩)	(៨.៨៣៦.៧៨៥)	(១.៥៦៤.៦៤៨)	(៦.៣៦៤.៩៨៨)
ចំណាយប្រតិបត្តិការផ្សេងៗ	២៦	(១.៩៩៩.៧១១)	(៨.១៧២.៨១៩)	(១.៥៤៣.០២៦)	(៦.២៧៧.០៣០)
ការខាតបង់ឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	៩	(៧៦០.១៦៩)	(៣.១០៦.៨១០)	(១.៨៣៩.៨០៨)	(៧.៤៨៤.៣៣៩)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៤៨៣.៦២៩	១.៩១៦.៥៩២	១.០៥០.២៧៧	៤.២៧២.៥២៧
ចំណាយពន្ធលើប្រាក់ចំណូល	១៩	(៣៨៨.៨៧១)	(១.៥៨៩.៣១៦)	(៤៩៦.២៤៣)	(២.០១៨.៧១៧)
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៩៤.៧៥៨	៣២៧.២៧៦	៥៥៤.០៣៤	២.២៥៣.៨១០
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៣.២៨១.៩៦៥	-	២.១៩៨.៧៦០
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ		៩៤.៧៥៨	៣.៦០៩.២៤១	៥៥៤.០៣៤	៤.៤៥២.៥៧០

របាយការណ៍បម្រែបម្រួលមូលធន

	ដើមទុន		ទុនបម្រុងបទប្បញ្ញត្តិ		ខាតបង្គរ		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	
សមតុល្យតិចត្រឹម										
ថ្ងៃទី១ ខែមករា										
ឆ្នាំ២០២២	៧៥.០០០.០០០	៣០០.០០០.០០០	១.៥៥២.០៨៧	៦.៣១៤.៩០៨	(២៩៣.៣៩៨)	(១.១៨៨.៧២២)	៥.៥៥១.៧១៤	៧៦.២៥៨.៦៨៩	៣១០.៦៧៧.៩០០	
ចំណេញសុទ្ធក្នុង										
ការិយបរិច្ឆេទ	-	-	-	-	៩៤.៧៥៨	៣៨៧.២៧៦	-	៩៤.៧៥៨	៣៨៧.២៧៦	
បម្រែបម្រួលទុនបម្រុង										
តាមបទប្បញ្ញត្តិ										
(កំណត់សម្គាល់										
២០.១)	-	-	២៥៥.២៨៧	១.០៤៣.៣៥៨	(២៥៥.២៨៧)	(១.០៤៣.៣៥៨)	-	-	-	
លម្អៀងពីការប្តូរ										
រូបិយប័ណ្ណ	-	-	-	-	-	-	៣.២៨១.៩៦៥	-	៣.២៨១.៩៦៥	
សមតុល្យតិចត្រឹម										
ថ្ងៃទី៣១ ខែធ្នូ										
ឆ្នាំ២០២២	៧៥.០០០.០០០	៣០០.០០០.០០០	១.៨០៧.៣៧៤	៧.៣៥៨.២៦៦	(៤៥៣.៩២៧)	(១.៨៤៤.៨០៤)	៨.៨៣៣.៦៧៩	៧៦.៣៥៣.៤៨៧	៣១៤.៣៨៧.១៤១	
សមតុល្យតិចត្រឹម										
ថ្ងៃទី១ ខែមករា										
ឆ្នាំ២០២១	៧៥.០០០.០០០	៣០០.០០០.០០០	៧៥៤.៣២៦	៣.០៦៩.៦១៦	(៤៩.៦៧១)	(១៩៧.២៤០)	៣.៣៥២.៩៥៤	៧៥.៧០៤.៦៥៥	៣០៦.២២៥.៣៣០	
ចំណេញសុទ្ធក្នុង										
ការិយបរិច្ឆេទ	-	-	-	-	៥៥៤.០៣៤	២.២៥៣.៨១០	-	៥៥៤.០៣៤	២.២៥៣.៨១០	
បម្រែបម្រួលទុនបម្រុង										
តាមបទប្បញ្ញត្តិ										
(កំណត់សម្គាល់										
២០.១)	-	-	៧៩៧.៧៦១	៣.២៤៥.២៩២	(៧៩៧.៧៦១)	(៣.២៤៥.២៩២)	-	-	-	
លម្អៀងពីការប្តូរ										
រូបិយប័ណ្ណ	-	-	-	-	-	-	២.១៩៨.៧៦០	-	២.១៩៨.៧៦០	
សមតុល្យតិចត្រឹម										
ថ្ងៃទី៣១ ខែធ្នូ										
ឆ្នាំ២០២១	៧៥.០០០.០០០	៣០០.០០០.០០០	១.៥៥២.០៨៧	៦.៣១៤.៩០៨	(២៩៣.៣៩៨)	(១.១៨៨.៧២២)	៥.៥៥១.៧១៤	៧៦.២៥៨.៦៨៩	៣១០.៦៧៧.៩០០	

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	កំណត់ សម្គាល់	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤.២)	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤.២)	ពាន់រៀល (កំណត់សម្គាល់ ៤.២)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៤៨៣.៦២៩	១.៩៧៦.៥៩២	១.០៥០.២៧៧	៤.២៧២.៥៧៧
និយ័តកម្មសម្រាប់៖					
ចំណាយការប្រាក់	២២	៧.៥៩០.៣៣០	៣១.០២១.៦៧៩	៧.៧២៨.២៦២	៣១.៤៣៨.៥៧០
ការខាតបង់ឱនភាពតម្លៃសុទ្ធនៃ ឧបករណ៍ហិរញ្ញវត្ថុ	៩	៧៦០.១៦៩	៣.១០៦.៨១០	១.៨៣៩.៨០៨	៧.៤៨៤.៣៣៩
រំលស់ទ្រព្យសកម្មរូបិ និងអរូបិ	២៥	២.១៦២.១៦៩	៨.៨៣៦.៧៨៥	១.៥៦៤.៦៤៨	៦.៣៦៤.៩៨៨
ចំណូលការប្រាក់	២១	(១៥.១១៣.៥៣៩)	(៦១.៧៦៩.០៣៤)	(១១.២៤៦.៧០៥)	(៤៥.៧៥១.៥៩៦)
(ខាត)/ចំណេញក្នុងប្រតិបត្តិការមុន បម្រែបម្រួលទុនបង្វិល					
		(៤.១១៧.២៤២)	(១៦.៨២៧.១៦៨)	៩៣៦.២៩០	៣.៨០៨.៨២៨
បម្រែបម្រួលសុទ្ធក្នុង៖					
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		៥.៥៣៦.១២០	២២.៦២៦.១២២	៨៦៣.៨១៤	៣.៥១៣.៩៩៥
ឥណទាន និងបុរេប្រទានផ្តល់ជូនដល់ អតិថិជន		២៥.៧៥៦.៩៧៩	១០៥.២៦៨.៧៧២	(៦៩.៥៥៨.០១២)	(២៨២.៩៦១.៩៩៣)
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ		២.០០០.០៦៤	៨.១៧៤.២៦២	(៥.០៩៩.៩៥៦)	(២០.៧៤៦.៦២១)
ទ្រព្យសកម្មផ្សេងៗ		៨.៦៩៧.២៦៩	៣៥.៥៤៥.៧៣៨	(១០.២៥៤.៤៤០)	(៤១.៧១៥.០៦២)
ប្រាក់បញ្ញើពីធនាគារផ្សេងៗ		១១.២១១.៥៩០	៤៥.៨២១.៧៦៩	១២៧.៨៨៤	៥២០.២៣២
ប្រាក់បញ្ញើពីអតិថិជន		(៣៩.០១៦.៧៨៩)	(១៥៩.៤៦១.៦១៧)	៨៧.៤៩៤.៩២៨	៣៥៥.៩២៩.៣៦៧
បំណុលផ្សេងៗ		(៨៣.៤៣៧)	(៣៤១.០០៧)	(១៥៤.៤១៨)	(៦២៨.១៧២)
សាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ		៩.៩៨៤.៥៥៤	៤០.៨០៦.៨៧១	៤.៣៥៦.០៩០	១៧.៧២០.៥៧៤
ការប្រាក់ទទួលបាន		១៦.១៨១.៣៧២	៦៦.១៣៣.២៦៧	៩.៣១៩.៧៨៦	៣៧.៩១២.៨៨៩
ការប្រាក់ដែលបានបង់		(៧.៤៨៣.៥០៧)	(៣០.៥៨៥.០៩៣)	(៧.៣២១.៧៧១)	(២៩.៧៨៤.៩៦៤)
ពន្ធលើប្រាក់ចំណូលដែលបានបង់		១៩	(៧០០.២៥៧)	(២១៨.៩១២)	(៨៩០.៥៣៤)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		១៧.៩៨២.១៦២	៧៣.៤៩៣.០៩៥	៦.១៣៥.១៩៣	២៤.៩៥៧.៩៦៥

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)

លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ

ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ និង ទ្រព្យសកម្មអរូបី	១១និង ១២	(២៨៣.៨៩៤)	(១.១៦០.២៧៥)	(១.៨២៦.៧២៥)	(៧.៤៣១.១១៧)
ការទិញការវិនិយោគផ្សេងៗ		(១២.៣១៩.៦១០)	(៥០.៣៥០.២៤៦)	(១៤៤.៧៥១)	(៥៨៨.៨៤៧)
ការប្រមូលពីការវិនិយោគនាពេល អនាគត		-	-	៤៧.៣០០.០០០	១៩២.៤១៦.៤០០
សាច់ប្រាក់សុទ្ធ (បានប្រើ)/បានពីក្នុង សកម្មភាពវិនិយោគ		(១២.៦០៣.៥០៤)	(៥១.៥១០.៥២១)	៤៥.៣២៨.៥២៤	១៨៤.៣៩៦.៤៣៦

លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ

ការទូទាត់បំណុលកតិសន្យា	១៧	(៣៧៨.៥២២)	(១.៥៤៧.០១៩)	(៣៦៨.៦៨១)	(១.៤៩៩.៧៩៤)
បម្រែបម្រួលសាច់ប្រាក់សុទ្ធ		៥.០០០.១៣៦	២០.៤៣៥.៥៥៥	៥១.០៩៥.០៣៦	២០៧.៨៥៤.៦០៧
សាច់ប្រាក់ដើមការិយបរិច្ឆេទ		១១៩.៤៩៣.៤២៥	៤៨៦.៨១៦.២១៣	៦៨.៣៩៨.៣៨៩	២៧៦.៦៧១.៤៨៣
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៥.២៨៨.២២៣	-	២.២៩០.១២៣
សាច់ប្រាក់ចុងការិយបរិច្ឆេទ		១២៤.៤៩៣.៥៦១	៥១២.៥៣៩.៩៩១	១១៩.៤៩៣.៤២៥	៤៨៦.៨១៦.២១៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

១. ព័ត៌មានទូទៅ

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមលេខចុះបញ្ជី ០០០២៩២០០ ពីក្រសួងពាណិជ្ជកម្ម ហើយបានចាប់ផ្តើមប្រតិបត្តិការបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគាររួមមានប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជី និងទីស្នាក់ការកណ្តាលរបស់ធនាគារបច្ចុប្បន្ន មានទីតាំងស្ថិតនៅផ្ទះលេខ៤៦២ ផ្លូវលេខ៩៣ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារ មាននិយោជិតចំនួន ១២៩នាក់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (ឆ្នាំ២០២១៖ និយោជិតមានចំនួន ១១០ នាក់) ។

២. មូលដ្ឋាននៃការរៀបចំ និងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារ CIFRS

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

CIFRSs គឺដូចគ្នាទៅនឹងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ពីព្រោះ IFRSs ត្រូវបានអនុម័តដោយក្រុមប្រឹក្សាគណនេយ្យជាតិ (“NAC”) ឥឡូវនេះប្តូរទៅជានិយ័តករគណនេយ្យ និងសវនកម្ម (“ACAR”) ដោយគ្មានការកែតម្រូវទៅលើ CIFRSs ឡើយ។

៣. ស្តង់ដារថ្មី ឬការកែសម្រួល ឬការបកស្រាយ

៣.១. ស្តង់ដារថ្មី និងការធ្វើវិសោធនកម្មដែលបានអនុម័តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២

ធនាគារបានអនុវត្តទៅលើស្តង់ដារគណនេយ្យ និងការបកស្រាយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានប្រសិទ្ធភាពជាកាតព្វកិច្ច ចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដូចខាងក្រោមនេះ៖

- កិច្ចសន្យាសុគតស្នាញ - ថ្លៃដើមនៃការបំពេញកិច្ចសន្យា (វិសោធនកម្មទៅលើ CIAS ៣៧)
- ទ្រព្យសម្បត្តិ គ្រឿងចក្រ និងបរិក្ខារ- សាច់ប្រាក់ដែលបានទទួលមុនការគ្រោងទុក (វិសោធនកម្មទៅលើ CIAS ១៦)
- ក្របខណ្ឌទស្សនាវិស័យរបាយការណ៍ហិរញ្ញវត្ថុ CIFRSs
- ឧបករណ៍ហិរញ្ញវត្ថុ CIFRS ៩ - កម្រៃសេវាក្នុងការធ្វើតេស្ត '១០%' សម្រាប់ការឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ
- ការតែតម្រូវប្រចាំឆ្នាំលើស្តង់ដារ CIFRS ២០១៨ – ២០២០ (វិសោធនកម្មទៅលើ CIFRS ១ CIFRS ៩ CIFRS ១៦ និង CIAS ៤១) និង
- យោងតាមក្របខណ្ឌទស្សនាវិស័យ (វិសោធនកម្មទៅលើ CIFRS ៣)

ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួលទាំងនេះ ត្រូវបានបោះផ្សាយដោយ IASB និង ដែលបានអនុវត្តដោយធនាគារត្រូវបានវាយតម្លៃថាពុំមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ។

៣.២. ស្តង់ដារ វិសោធនកម្ម និងការបកស្រាយទៅលើស្តង់ដារដែលមានស្រាប់ ដែលមិនទាន់មានប្រសិទ្ធភាព

ស្តង់ដារ និងការបកស្រាយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព ត្រូវបានបង្ហាញដូចខាងក្រោម។ ធនាគារមានបំណងក្នុងការអនុវត្តស្តង់ដារទាំងនេះ ប្រសិនបើអនុវត្តបាននៅពេលដែលស្តង់ដារទាំងនោះមានប្រសិទ្ធភាព។

- ការបង្ហាញគោលនយោបាយគណនេយ្យ (វិសោធនកម្មទៅលើ CIAS ១ និង CIFRS ការអនុវត្តរបាយការណ៍ ២) (មានប្រសិទ្ធភាពនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣)
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (វិសោធនកម្មទៅលើ CIAS ១២) (មានប្រសិទ្ធភាពនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣)
- និយមន័យគណនេយ្យប៉ាន់ស្មាន (វិសោធនកម្មទៅលើ CIAS ៨) (មានប្រសិទ្ធភាពនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣)
- ចំណាត់ថ្នាក់បំណុលបំណុលរយៈខ្លី និងបំណុលរយៈពេលវែង (វិសោធនកម្មទៅលើ CIAS ១) (មានប្រសិទ្ធភាពនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤)
- បំណុលភតិសន្យាទាក់ទងនឹងការលក់ និងការជួលត្រឡប់មកវិញ (វិសោធនកម្មទៅលើ CIFRS ១៦) (មានប្រសិទ្ធភាពនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤)
- បំណុលរយៈពេលវែងបច្ចុប្បន្នជាមួយកតិកាសញ្ញា (វិសោធនកម្មទៅលើ CIAS ១) (មានប្រសិទ្ធភាពនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤)

វិសោធនកម្មទាំងនេះ គឺមិនត្រូវបានរំពឹងទុកថានឹងមានផលប៉ះពាល់ខ្លាំងទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងអំឡុងពេលនៃការអនុវត្តដំបូងទេ។

៤. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះគឺត្រូវបានបង្ហាញដូចខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពនៅរាល់ការិយបរិច្ឆេទដែលបានបង្ហាញ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

៤.១. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“USD”) ត្រូវបានរៀបចំឡើងក្រោមអនុសាស្ត្រ ថ្លៃដើមប្រវត្តិសាស្ត្រ និងបានរៀបចំឡើងដោយអនុលោមតាម CIFRSs។

៤.២. មូលដ្ឋាននៃការបង្ហាញ

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើលទ្ធភាពនៃការទូទាត់សងបំណុល។ ព័ត៌មានអំពីទ្រព្យសកម្ម និងបំណុល រយៈពេលខ្លី និងរយៈពេលវែង គឺត្រូវបានបង្ហាញនៅក្នុងផ្នែកនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ការវិនិយោគផ្សេងៗ ទ្រព្យសកម្មអរូបី ទ្រព្យសម្បត្តិ និងបរិក្ខារសិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម និងទ្រព្យសកម្មពន្ធពន្យារ គឺជាទ្រព្យសកម្មរយៈពេលវែង។ បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន គឺជាបំណុលបច្ចុប្បន្ន។

រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណក្នុងការបង្ហាញ

រូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺខ្មែររៀល (“KHR”) ។ ប៉ុន្តែដោយសារធនាគារមានប្រតិបត្តិការអាជីវកម្ម និងការរក្សាកំណត់ត្រាគណនេយ្យបឋមជាដុល្លារអាមេរិក គណៈគ្រប់គ្រងបានកំណត់យករូបិយប័ណ្ណដុល្លារអាមេរិកជារូបិយប័ណ្ណរបស់ធនាគារសម្រាប់គោលបំណងនៃការវាស់វែង និងបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍នៃស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពរបស់ធនាគារ។

ប្រតិបត្តិការជាប្រតិបត្តិការប្រភេទ ក្រៅពីប្រាក់ដុល្លារអាមេរិក គឺត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ក្នុងអត្រាប្តូរប្រាក់ស្ថិតនៅកាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលជាប្រភេទរូបិយវត្ថុ ដែលកំណត់ដោយរូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិកនាកាលបរិច្ឆេទនៃរបាយការណ៍ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយអត្រាប្តូរប្រាក់នាកាលបរិច្ឆេទនៃរបាយការណ៍នោះ។ ភាពលម្អៀងនៃអត្រាប្តូរប្រាក់ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាខ្មែររៀលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានដាក់បញ្ចូលទាំងស្រុងដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានធ្វើឡើងដោយប្រើប្រាស់ អត្រាប្តូរប្រាក់ផ្លូវការ ដែលបានបង្ហាញជាខ្មែររៀល ដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ដុល្លារអាមេរិក ដូចដែលបានប្រកាសដោយធនាគារជាតិ នៃ កម្ពុជា (“NBC”) ៖

	ឆ្នាំ២០២២	ឆ្នាំ២០២១
អត្រាចុងគ្រា	៤.១១៧	៤.០៧៤
អត្រាមធ្យម *	៤.០៨៧	៤.០៦៨

* អត្រាប្តូរប្រាក់មធ្យម គឺត្រូវបានកំណត់ឱ្យប្រើប្រាស់តាមអត្រាប្រាក់ប្រចាំថ្ងៃរបស់ធនាគារជាតិ នៃ កម្ពុជា។

សមតុល្យសាច់ប្រាក់ដែលប្តូរដូចបានរៀបរាប់នេះ មិនត្រូវបានធ្វើសវនកម្មឡើយ និងមិនមែនជាមូលដ្ឋានសម្រាប់ការបកស្រាយថាចំនួនទឹកប្រាក់ជាប្រាក់ដុល្លារអាមេរិក នឹងអាចប្តូរទៅជាប្រាក់រៀលនៅថ្ងៃអនាគត ក្រោមអត្រាប្តូរប្រាក់ដែល ឬអត្រាប្តូរប្រាក់ផ្សេងទៀតឡើយ។

៤.៣. ការបង្កត់ចំនួន

សមតុល្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ទៅជាចំនួនប្រាក់ដុល្លារអាមេរិក (“USD”) និងខ្មែរពាន់រៀល (“KH'ooo”) ដែលជិតបំផុត។

៤.៤. មូលដ្ឋាននៃការដាក់បញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុមានរបាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័នការកណ្តាល និងសាខា បន្ទាប់ពីការជម្រះបញ្ជីលើសមតុល្យ និង ប្រតិបត្តិការរបស់អន្តរសាខាសំខាន់ៗ។

៤.៥. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ការទទួលស្គាល់ និងការវាស់វែងដំបូង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាសមភាគីនៃកិច្ចសន្យាសំវិធានធន នៃឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប។ ថ្លៃដើមប្រតិបត្តិការ ដែលបណ្តាលមកពីការទិញ ឬបោះផ្សាយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនៅតម្លៃសមស្រប តាមរយៈប្រាក់ចំណេញ ឬខាត) ត្រូវបានបន្ថែម ឬកាត់បន្ថយការវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុតាមភាពសមស្របនៃការទទួលស្គាល់ដំបូង។ តម្លៃប្រតិបត្តិការបណ្តាលមកពីការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុនៃតម្លៃសមស្របតាមរយៈចំណេញ ឬខាតត្រូវបានកាត់ត្រាភ្លាមៗ នៅក្នុងចំណេញ ឬខាត។

ការធ្វើចំណាត់ថ្នាក់

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង រំលស់ថ្លៃដើម តម្លៃសមស្របតាមចំណូលលម្អិត ផ្សេងៗ (“FVOCI”) ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់តាមថ្លៃដើមបានរំលស់ ប្រសិនបើវាត្រូវនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់តាម FVTPL៖

- ទ្រព្យសកម្មត្រូវបានអនុវត្តតាមគំរូអាជីវកម្មដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឱ្យមានការកើនឡើងតាមកាលបរិច្ឆេទដាក់លាក់ នៃលំហូរសាច់ប្រាក់ដែលជាការទូទាត់តែប្រាក់ដើម និងការប្រាក់ តាមសមតុល្យប្រាក់ដើមនៅជំពាក់ (“SPPI”)។

ការធ្វើចំណាត់ថ្នាក់នេះ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទវត្ថុដូចជាប្រាក់កម្ចី និងគណនីដែលត្រូវទទួលបានដែលមានការទូទាត់ថេរ ឬអាចកំណត់បាន ដែលមិនត្រូវបានដកស្រង់នៅក្នុងទីផ្សារសកម្ម។ បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្ម ហិរញ្ញវត្ថុទាំងនេះត្រូវបានវាស់វែងតាមតម្លៃរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ដែលមានប្រសិទ្ធភាព។ ការធ្វើអប្បបរមាត្រូវបានលុបចោល នៅពេលដែលផលប៉ះពាល់នៃអប្បបរមានោះមានភាពអសារវន្ត។

សាច់ប្រាក់ក្នុងដែររបស់ធនាគារ សមតុល្យនៅធនាគារផ្សេង ប្រាក់តម្កល់តាមបទប្បញ្ញត្តិ ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន ការវិនិយោគ និងទ្រព្យសកម្មដាក់លាក់ផ្សេងៗ ត្រូវបានចាត់ថ្នាក់ទៅក្នុងប្រភេទឧបករណ៍ហិរញ្ញវត្ថុនេះ។

ឧបករណ៍បំណុលត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបំពេញលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលជា SPPI។

ការទទួលស្គាល់នៃវិនិយោគមូលធនដំបូង ដែលមិនកាន់កាប់សម្រាប់ការជួញដូរ ធនាគារមិនអាចធ្វើការជ្រើសរើស ដើម្បីបង្ហាញពីការ ផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៅក្នុងគណនីចំណូលលម្អិតផ្សេងៗ (“OCI”)។ ការជ្រើសរើសនេះត្រូវបានធ្វើឡើងដោយផ្អែកលើ មូលដ្ឋាននៃការវិនិយោគ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្មខុសពី 'ទុកដើម្បីប្រមូល' ឬ 'ទុកដើម្បីប្រមូល និងលក់' ហើយទ្រព្យសកម្មហិរញ្ញវត្ថុ ដែលលំហូរសាច់ប្រាក់តាមកិច្ចសន្យាមិនមែនជាការទូទាត់ប្រាក់ដើម និងការប្រាក់តែមួយមុខគត់ ត្រូវបានគណនានៅ FVTPL។

ពុំមានឧបករណ៍ហិរញ្ញវត្ថុណាមួយរបស់ធនាគារ ត្រូវបានចាត់ថ្នាក់ចូលទៅក្នុងប្រភេទនេះទេ។

លើសពីនេះទៀត នៅលើការទទួលស្គាល់ដំបូងធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុង ការវាស់វែងតាមថ្លៃដើមបានរំលស់ ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវ ភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារធ្វើការវាយតម្លៃពីគោលបំណងនៃគំរូអាជីវកម្មដែលទ្រព្យសកម្មត្រូវបានកាន់កាប់នៅកម្រិតសម្ពាធស៊ីលីដិមួយ ព្រោះវាឆ្លុះបញ្ចាំងបានល្អបំផុតអំពីមធ្យោបាយដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មាន ដែលបានផ្តល់ជូនអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សម្ពាធផលបត្រ និងការអនុវត្តជាក់ស្តែងនូវគោលនយោបាយ ទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យារក្សានូវ ទម្រង់អត្រាការប្រាក់ដាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- របៀបដែលលទ្ធផលនៃសម្ពាធផលបត្រ និងវិធីវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលជះឥទ្ធិពលដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលគណៈគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ថាតើសំណងគឺផ្អែកលើការវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងពេលវេលានៃការលក់ក្នុងរយៈពេលមុន មូលហេតុនៃការលក់ទាំងនេះ និងការរំពឹងទុកពីសកម្មភាពពាក់ព័ន្ធនាពេលអនាគត។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពពាក់ព័ន្ធត្រូវបានពិចារណាតែមួយផ្នែកទេ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃរួមអំពីវិធី ដែលធនាគារបានបញ្ជាក់អំពីគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ទាំងនោះ អាចសម្រេចបាន និងរបៀបដែលទទួលបានមកវិញនូវលំហូរសាច់ប្រាក់។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកាន់កាប់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬគ្រប់គ្រង និងការអនុវត្តដែលត្រូវបានវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានតម្លៃសមស្រប ដែលត្រូវបានវាស់វែងនៅ FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនទុកសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនទុកសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យានិងសម្រាប់លក់ឡើយ។

ការវាយតម្លៃថា តើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ 'ប្រាក់ដើម' ត្រូវបានកំណត់ជាការវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ 'ការប្រាក់' ត្រូវបានកំណត់ជាតម្លៃបង្កើនមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់ រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើម នៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជា មូលដ្ឋានផ្សេងៗទៀត (ឧទាហរណ៍៖ ហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

ក្នុងការវាយតម្លៃថា តើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជា SPPI ធនាគារពិចារណាលើលក្ខខណ្ឌកិច្ចសន្យានៃឧបករណ៍នោះ។ វារួមបញ្ចូលទាំងការវាយតម្លៃថា តើទ្រព្យសកម្មហិរញ្ញវត្ថុមានរយៈពេលកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនអាចបំពេញតាមលក្ខខណ្ឌនេះទេ។

ក្នុងការវាយតម្លៃធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ថាហេតុ ដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសអានុភាព
- លក្ខខណ្ឌបង់ប្រាក់ជាមុន និងការពន្យារពេល
- លក្ខខណ្ឌ ដែលកំណត់ការទាមទាររបស់ធនាគារចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មដែលបានបញ្ជាក់ (ឧទាហរណ៍៖ ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់) និង
- លក្ខណៈពិសេស ដែលកែប្រែអំពីតម្លៃពេលវេលានៃប្រាក់ (ឧទាហរណ៍៖ ការកំណត់អត្រាការប្រាក់តាមកាលកំណត់)

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះឥណទានត្រូវបានធ្វើឡើងដោយធនាគារ ដែលធានាដោយទ្រព្យបញ្ចាំរបស់អ្នកខ្ចី ទៅលើការទាមទាររបស់ធនាគារចំពោះ លំហូរសាច់ប្រាក់នៃវត្ថុបញ្ចាំមូលដ្ឋាន (ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើឥណទានទាំងនោះ បានបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ SPPI ដែរឬទេ។ ធនាគារជាធម្មតាពិចារណាលើព័ត៌មានមួយចំនួននៅពេលធ្វើការវិនិច្ឆ័យ ដូចខាងក្រោមនេះ៖

- ក្នុងលក្ខខណ្ឌការរៀបចំកិច្ចសន្យាមានកំណត់ចំនួន និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ជាសាច់ប្រាក់ឥណទាន
- ការវាស់វែងតម្លៃសមស្របនៃទ្រព្យបញ្ចាំទាក់ទងនឹងចំនួនទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធានា
- សមត្ថភាព និងឆន្ទៈរបស់អ្នកខ្ចីក្នុងការទូទាត់តាមកិច្ចសន្យាទោះបីមានឱនភាពតម្លៃនៃទ្រព្យបញ្ចាំ
- ក្នុងលក្ខខណ្ឌអ្នកខ្ចី គឺជាបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារ ក្នុងការខាតបង់លើទ្រព្យសកម្ម ទាក់ទងនឹងឥណទានមានសំណងពេញលេញ
- ថា តើទ្រព្យដាក់ធានាជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថា តើធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ និងខាតដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ "អត្រាការប្រាក់ប្រសិទ្ធភាព" គឺជាអត្រាអប្បបរមាតម្លៃយ៉ាងជាក់លាក់ដែលប៉ាន់ស្មានការទូទាត់សាច់ប្រាក់នាពេលអនាគត ឬវិក្កយបត្រតាមរយៈ អាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុទៅ៖

- សមតុល្យយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង
- ថ្លៃដើមបានរំលស់លើបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីឱនភាពឥណទានរបស់ទ្រព្យសកម្មដែលបានទិញ ឬទទួលបាន ធនាគារប៉ាន់ស្មាន លំហូរសាច់ប្រាក់នាពេលអនាគត ដោយពិចារណាលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនមែន ECL នោះទេ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៅពេលទិញ ឬ នៅពេលបង្កើត អត្រាការប្រាក់ប្រសិទ្ធភាពកែតម្រូវឥណទាន ត្រូវបាន គណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានរួមទាំង ECL ផងដែរ។

ការគណនាអត្រាការប្រាក់ដែលមានប្រសិទ្ធភាពមានថ្លៃប្រតិបត្តិការ និងកម្រៃសេវា ដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការមានប្រាក់កម្ចីបន្ថែមដែលត្រូវបានបង្កើនដោយផ្ទាល់ទៅនឹងការទទួលបាន ឬបោះផ្សាយ ទ្រព្យសកម្ម ឬបំណុល ហិរញ្ញវត្ថុ។

ថ្លៃដើមបានរំលស់ និងសមតុល្យយោងដុល

ថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាសមតុល្យដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបាន វាស់វែងនៅពេលទទួលស្គាល់ដំបូងដកការទូទាត់ប្រាក់ដើម ការបូកបូជករំលស់បង្ក ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព មាន ភាពខុសគ្នានៃសមតុល្យដំបូង និងសមតុល្យតាមកាលបរិច្ឆេទផុតកំណត់សង ហើយសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ បានធ្វើការកែតម្រូវលើ សំវិធានធនខាតបង់នៃឥណទានដែលបានរំពឹងទុក (ឬសំវិធានធនលើឱនភាព មុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៨)។

សមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើការកែតម្រូវលើសំវិធានធន ខាតបង់ឥណទានដែលបានរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនាលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូលនិងចំណាយ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តទៅលើសមតុល្យយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យនោះមិនមានឱនភាពឥណទាន) ឬថ្លៃដើមបានរំលស់លើបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានកែប្រែ ដែលជា លទ្ធផលនៃការប៉ាន់ស្មានឡើងវិញ តាមកាលកំណត់នៃលំហូរសាច់ប្រាក់នៃអត្រាការប្រាក់អណ្តែត ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលទិដ្ឋភាពអត្រាការប្រាក់។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានកែប្រែផងដែរ ទៅសម្រាប់ការកែតម្រូវការការពារហានិភ័យលើតម្លៃសមស្រប នាការបរិច្ឆេទ នៃការធ្វើរំលស់លើការចាប់ផ្តើមការការពារហានិភ័យ។

ទោះយ៉ាងណាក៏ដោយ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពឥណទានជាបន្តបន្ទាប់ទៅនឹងការទទួលស្គាល់ដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពតាមថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មទាំងនោះ លែងមានឱនភាពឥណទាន បន្ទាប់មកការគណនាចំណូលការប្រាក់នឹងត្រលប់ទៅមូលដ្ឋានសរុបវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានការទទួលស្គាល់ឱនភាពដំបូង ប្រាក់ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តតាម អត្រាការប្រាក់មានប្រសិទ្ធភាពនៃការកែតម្រូវឥណទានទៅលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្ម។ ការគណនាប្រាក់ចំណូលការប្រាក់ មិនត្រលប់ទៅមូលដ្ឋានសរុបទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មមានភាពប្រសើរឡើងក៏ដោយ។

បទបង្ហាញ

ចំណូលការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលប្រសិទ្ធភាពត្រូវបានបង្ហាញនៅក្នុង របាយការណ៍ចំណេញ និងខាត ហើយ OCI រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមបានរំលស់។

ចំណាយការប្រាក់ បានបង្ហាញក្នុងរបាយការណ៍ចំណេញ និងខាត ហើយ OCI រួមបញ្ចូលបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមបានរំលស់។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចាត់ថ្នាក់ឡើងវិញឡើយ បន្ទាប់ពីមានការទទួលស្គាល់ដំបូងលើកលែងតែ ក្នុងរយៈពេលដែលធនាគារ ផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួនដូចបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVTPL។ បំណុលហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាម FVTPL ប្រសិនបើត្រូវចាត់ថ្នាក់សម្រាប់ការជួញដូរ ជានិស្សន្ទ ឬបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ដំបូងតាមតម្លៃសមស្រប។ បំណុលហិរញ្ញវត្ថុតាម FVTPL ត្រូវបានវាស់វែងតាមតម្លៃសមស្រប ហើយចំណេញ ឬខាតសុទ្ធរួមទាំងការប្រាក់ត្រូវបានទទួលស្គាល់ ជាចំណេញ ឬខាត។ បន្ទាប់ពីការទទួលស្គាល់លើកដំបូង បំណុលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ ប្រសិទ្ធភាព។ ចំណាយការប្រាក់ ប្រាក់ចំណេញ និងខាតលើការប្តូរប្រាក់ប័ណ្ណបរទេស ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ប្រាក់ចំណេញ ឬខាតណាមួយលើការឈប់ទទួលស្គាល់ ត្រូវបានទទួលស្គាល់ផងដែរនៅក្នុងឥណទានចំណេញ ឬខាត។

ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែល សិទ្ធិទទួលសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុតាមកិច្ចសន្យាត្រូវបានផុត សុពលភាព ឬ ផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យនិងផលចំណេញទាំងអស់នៃ ភាពជាម្ចាស់លើទ្រព្យសកម្ម ហិរញ្ញវត្ថុត្រូវបានផ្ទេរ ឬ ដែលធនាគារមិនរក្សាទុកនូវហានិភ័យ និងផលចំណេញ ហើយមិនរក្សា ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

យោងតាមការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងសមតុល្យយោងរបស់ទ្រព្យសកម្ម (ឬ ចំនួនតម្លៃដែលត្រូវបាន បែងចែកទៅ ចំណែកនៃទ្រព្យដែលបានដកហូត) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មី ដែលទទួលបានមិនគិតពី បំណុលថ្មីដែលត្រូវបានរាប់បញ្ចូល) និង (ii) ចំណេញ ឬខាតដែលទទួលបាននៅក្នុង OCI ត្រូវបានទទួលស្គាល់ នៅក្នុងប្រាក់ចំណេញ និងខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្នុងកិច្ចសន្យាត្រូវបានរំសាយ ឬលុបចោល ឬផុតកំណត់។

ការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្ម ដែលបានកែប្រែមាន ភាពខុសគ្នា ច្រើនឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុក ថា ផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានគេទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីត្រូវបាន ទទួលស្គាល់ តាមតម្លៃសមស្របបូកនឹងថ្លៃដើមប្រតិបត្តិការដែលមានលក្ខណៈគ្រប់គ្រាន់។ កម្រៃសេវានានា ដែលទទួលបានជាផ្នែកនៃការ កែប្រែ ត្រូវបានរាប់បញ្ចូល ដូចខាងក្រោម៖

- កម្រៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់ការវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្ម និងកម្រៃសេវាថ្មីដែលតំណាងឱ្យការទូទាត់ ថ្លៃដើមប្រតិបត្តិការដែលមានសិទ្ធិ ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- កម្រៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលទាំងប្រាក់ចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញឬខាតលើការ ឈប់ទទួលស្គាល់។
- ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែ នៅពេលដែលអ្នកខ្ចីជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដូច្នេះគោលបំណងនៃការកែតម្រូវជាទូទៅ គឺ ដើម្បី ទទួលបានមកវិញនូវលក្ខខណ្ឌកិច្ចសន្យាដើមជាអតិបរមា ជាជាងបង្កើតដើមទុនទ្រព្យថ្មីដែលមានលក្ខខណ្ឌខុសគ្នាច្រើន។ ប្រសិនបើ ធនាគារមានផែនការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ បន្ទាប់មក វា ត្រូវពិចារណាជាមុនថា តើផ្នែកណាមួយនៃទ្រព្យសកម្ម គួរតែត្រូវបានលុបចោលមុនពេលការផ្លាស់ប្តូរកើតឡើង (សូមមើលខាងក្រោម សម្រាប់គោលនយោបាយការលុបចោលទ្រព្យសកម្ម) ។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ ជាធម្មតាមិនបានបំពេញករណីបែបនេះ។
- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬFVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះធនាគារនឹងគណនាឡើងវិញនូវសមតុល្យយោងសរុបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយប្រើវិធីសាស្ត្រ អត្រា ការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យ ហើយទទួលស្គាល់លទ្ធផល ជាការកែតម្រូវចំណេញនិងខាត។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមាន អត្រាការប្រាក់អណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលត្រូវបានប្រើដើម្បីគណនាការកើនឡើង ឬការខាតបង់ត្រូវបានកែតម្រូវ ដើម្បី ឆ្លុះបញ្ចាំងពីលក្ខខណ្ឌ ទីផ្សារបច្ចុប្បន្ននៅពេលធ្វើការកែតម្រូវ។ ថ្លៃដើម ឬកម្រៃសេវាចំណាយ នឹងកម្រៃសេវា ដែលទទួលបាន ជាផ្នែក នៃ ការកែតម្រូវសមតុល្យយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ហើយត្រូវបានគេធ្វើរំលស់លើរយៈពេលនៅសល់នៃទ្រព្យសកម្ម ដែល បានកែប្រែទាំងនោះ។
- ប្រសិនបើការកែតម្រូវបែបនេះ ត្រូវបានអនុវត្តដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី បន្ទាប់មកភាពចំណេញ ឬខាត ត្រូវបាន បង្ហាញមកជាមួយនឹងឱនភាពតម្លៃ។ ក្នុងករណីផ្សេងទៀតវាត្រូវបានបង្ហាញជាចំណូលការប្រាក់ដែលបានគណនា ដោយប្រើវិធីសាស្ត្រ អត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុនៅពេលដែលកូដិកូដិបស់វាត្រូវបានកែប្រែហើយលំហូរសាច់ប្រាក់នៃបំណុលដែលបាន កែប្រែមាន ភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីមួយ ដែលផ្អែកលើកូដិកូដិដែលបានកែប្រែត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាព ខុសគ្នារវាងសមតុល្យយោងនៃបំណុលហិរញ្ញវត្ថុដែលបានទទួលស្គាល់ និងតម្លៃតបស្នងដែលត្រូវបានទទួលស្គាល់ លើភាពចំណេញ និងខាត។ តម្លៃតបស្នងដែលបានបង់រួមបញ្ចូលទាំងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរ ប្រសិនបើមាន និងការទទួលយកបំណុលថ្មីរួមទាំងបំណុល ហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមបានរំលស់នៃបំណុល ត្រូវបានគណនាឡើងវិញ ដោយធ្វើ អប្បហារលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃចំណេញ ឬខាត ត្រូវបាន ទទួលស្គាល់នៅក្នុង របាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាបណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូង ដែលធ្លាប់បានប្រើដើម្បីគណនា ចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេល ដែលធ្វើការកែតម្រូវ។ រាល់ចំណាយ និងកម្រៃ សេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើសមតុល្យយោងនៃបំណុល និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃ បំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ ដោយធ្វើការគណនាអត្រាការប្រាក់ប្រសិទ្ធភាព ឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង និងសមតុល្យសុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេល ដែលធនាគារមានសិទ្ធិស្របច្បាប់ក្នុងការកំណត់នូវសមតុល្យ ហើយមានបំណងទូទាត់វាដោយផ្អែកលើមូលដ្ឋានសុទ្ធ ឬ ដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ការវាស់វែងតម្លៃសមស្រប

'តម្លៃសមស្រប' គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាង អ្នកចូលរួមក្នុងទីផ្សារ នាការលក់រំលែកនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារ មួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុង ការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើមិនមានការដកស្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេនោះ ធនាគារប្រើបច្ចេកទេសវាយតម្លៃដែលបង្កើនការប្រើប្រាស់ធនធាន ដែលអាចសង្កេត បាន និងបង្រួមអប្បបរមានៃការប្រើប្រាស់ធាតុចូលដែលមិនអាចសង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលត្រូវបានជ្រើសរើសរួមបញ្ចូលកត្តាទាំងអស់ ដែលអ្នកចូលរួមក្នុងទីផ្សារពិចារណាលើការកំណត់តម្លៃប្រតិបត្តិការ។ ភស្តុតាងល្អបំផុតនៃការវាស់វែងតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅលើ ការទទួលស្គាល់ដំបូង គឺតម្លៃប្រតិបត្តិការជាធម្មតា តម្លៃសមស្របរបស់តម្លៃ តបស្នង ដែលបានផ្តល់ឱ្យ ឬទទួលបាន។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របលើការទទួលស្គាល់ដំបូងខុសគ្នាពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្រប មិនត្រូវបានបង្ហាញដោយតម្លៃដែលបានដកស្រង់នៅក្នុង ទីផ្សារសកម្ម សម្រាប់កំណត់អត្តសញ្ញាណទ្រព្យសកម្ម ឬបំណុលដែលដូចគ្នា និងមិនផ្អែកលើបច្ចេកទេសវាយតម្លៃដែលមិនអាចគ្រប់គ្រងបាននោះ ទេ។ ធាតុចូលត្រូវបានវិនិច្ឆ័យថា មិនទាក់ទងសំខាន់ៗនឹងការវាស់វែង បន្ទាប់មកឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងដោយតម្លៃសមស្រប កែតម្រូវដើម្បីពន្យារភាពខុសគ្នា រវាងតម្លៃសមស្របលើការទទួលស្គាល់ដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះត្រូវបានគេ ទទួលស្គាល់នៅក្នុង របាយការណ៍ប្រាក់ចំណេញ ឬខាតដោយផ្អែកលើមូលដ្ឋានសមស្របនៃអាយុកាលរបស់ឧបករណ៍ ប៉ុន្តែមិនលើសពីពេលដែល ការវាយតម្លៃ ត្រូវបានគាំទ្រទាំងស្រុង ដោយទិន្នន័យទីផ្សារដែល អាចសង្កេតបាន ឬប្រតិបត្តិការត្រូវបានបិទ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែង ទ្រព្យសកម្ម និងស្ថានភាព វែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយ ធនាគារ តាម មូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ ទ្រព្យសកម្មដែលមានស្ថានភាពរឹង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវ ត្រឹមកម្រិតទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពី ការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែក តាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃ ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ។

ការវាស់វែងតម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុដែលមានលក្ខណៈទាមទារ (ឧទាហរណ៍ គណនីប្រាក់បញ្ញើចរន្ត) មិនតិចជាងសមតុល្យដែលត្រូវបង់ តាមតម្រូវការដែលត្រូវបានធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលសមតុល្យអាចតម្រូវឱ្យបង់។

ធនាគារ ទទួលស្គាល់ការផ្ទេរប្រាក់ រវាងកម្រិតនៃឋានានុក្រមតម្លៃសមស្របនៅចុងបញ្ចប់នៃរយៈពេលនៃរបាយការណ៍ក្នុងអំឡុងពេលដែល ការផ្លាស់ ប្តូរបានកើតឡើង។

ឱនភាពតម្លៃ

ធនាគារទទួលស្គាល់នូវសំវិធានពីការខាតបង់ឥណទានដែលបានរំពឹងទុក (“ECL”) លើឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោមដែលមិន ត្រូវបានវាស់វែង តាម FVTPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានផ្សព្វផ្សាយ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃបានទទួលស្គាល់លើការវិនិយោគមូលធននោះទេ។

ធនាគារវាស់វែងសំវិធានធនខាតបង់តាមសមតុល្យស្មើនឹង ECL មួយអាយុកាលលើកលែងតែចំណុចដូចខាងក្រោមដែលត្រូវបានវាស់វែងជា ECL រយៈពេល ១២ ខែ៖

- មូលបត្រវិនិយោគបំណុលដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាបនៅកាលបរិច្ឆេទនៃការរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលហានិភ័យឥណទានមិនបានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីមានការ ទទួលស្គាល់ដំបូង។

ECL ១២ ខែ គឺជាផ្នែកមួយនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីលើឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល១២ ខែ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ ECLមានរយៈពេល ១២ ខែត្រូវបានគេទទួលស្គាល់ថាជា “ឧបករណ៍ហិរញ្ញវត្ថុ កម្រិតទី១”។

ECL មួយអាយុកាល គឺជា ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់លើអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែល ECL មួយអាយុកាល ត្រូវបានគេទទួលស្គាល់ប៉ុន្តែមិនមានឱនភាពឥណទាន ត្រូវបានគេហៅថា “ឧបករណ៍ហិរញ្ញវត្ថុកម្រិត ទី ២”។

នៅកាលបរិច្ឆេទនៃការរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង។ កំណត់ថាតើការកើនឡើងហានិភ័យឥណទានមានសារៈសំខាន់ឬអត់ អាស្រ័យលើលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអ្នកខ្ចី និងតំបន់ភូមិសាស្ត្រ។

ធនាគារចាត់ទុកថាការកើនឡើងនូវហានិភ័យឥណទានកើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហ្មឺនកាលកំណត់ ៣០ ថ្ងៃ ថ្ងៃដែលហ្មឺនកំណត់ ត្រូវបានកំណត់ដោយរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងបំផុតដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញមិនត្រូវបានទទួល។ កាលបរិច្ឆេទ កំណត់ត្រូវបានកំណត់ដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចី។

ប្រសិនបើមានភស្តុតាងបង្ហាញថាមានការកើនឡើងគួរឱ្យកត់សម្គាល់លើហានិភ័យឥណទានទាក់ទងនឹងការទទួលស្គាល់ដំបូងនោះ សំវិធានធន ខាតបង់លើឧបករណ៍មួយនឹងវិលត្រឡប់ជាការវាស់វែង ECL រយៈពេល ១២ ខែ។

ការវាស់វែងនៃ ECL

ECL គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេនៃការបាត់បង់ឥណទាន ហើយត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពឥណទាននៅកាលបរិច្ឆេទនៃរបាយការណ៍៖ ជាតម្លៃបច្ចុប្បន្នដែលមានកង្វះខាត សាច់ប្រាក់ (មានន័យថាភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹង ទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាននៅកាលបរិច្ឆេទនៃរបាយការណ៍៖ ដូចជាភាពខុសគ្នារវាងសមតុល្យយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគត និង
- កិច្ចសន្យាឥណទានដែលមិនបានដក៖ ជាតម្លៃបច្ចុប្បន្នដែលមានភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលត្រូវសងទៅធនាគារ ប្រសិនបើកិច្ចសន្យានេះ មិនបានប្រើប្រាស់ និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថា នឹងទទួលបាន។

និយមន័យនៃឥណទានខូច

ធនាគារពិចារណាលើទ្រព្យសកម្មហិរញ្ញវត្ថុតែនៅដដែលនៅពេលដែល៖

- អ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួនដល់ធនាគារ ដោយគ្មានការប្រមូលមកវិញពីធនាគារ ដោយការរឹបអូស ទ្រព្យបញ្ចាំ (ប្រសិនបើមាន) ឬ
- អ្នកខ្ចីមិនមានលទ្ធភាពសង ដែលហួសការកំណត់សងលើសពី ឬស្មើនឹង ៩០ ថ្ងៃ សម្រាប់កម្ចីរយៈពេលវែង ឬមានថ្ងៃដែលហួសកាលកំណត់សងលើសពី ឬស្មើនឹង ៣១ ថ្ងៃ សម្រាប់កម្ចីរយៈពេលខ្លីទៅលើកាតព្វកិច្ចជាសារវន្តណាមួយរបស់ធនាគារ ឬ
- វានឹងអាចជាអ្នកខ្ចីនឹងរៀបចំឡើងវិញនូវកម្ចី ដោយសារតែលទ្ធផលនៃការរក្សាយុធន ដោយសារតែអសមត្ថភាពសងក្នុងកាតព្វកិច្ចឥណទាន។

ការបញ្ចូលការសន្មត និងបច្ចេកទេសដែលត្រូវបានប្រើសម្រាប់ការប៉ាន់ស្មានឱនភាពតម្លៃ

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែងរបស់ ECL គឺជាវចនាសម្ព័ន្ធអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃឥណទានខូច (“PD”)
- ការខាតបង់ដែលបានកើតមាន (“LGD”) និង
- ចំនួនដែលត្រូវខាតបង់នៅពេលឥណទានខូច (“EAD”)។

ECL សម្រាប់ការបង្ហាញនៅកម្រិតទី ១ ត្រូវបានគណនាដោយគុណ PD ១២ ខែដោយ LGD និងEAD។ ECL មួយអាមួយកាល ត្រូវបានគណនាដោយគុណ PD មួយអាមួយកាល ដោយ LGD និងEAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវាស់ទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាមួយកាល ដែលនៅសល់ និងថាតើ សមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ។

LGD គឺជាទំហំនៃការបាត់បង់ដែលអាចកើតមានប្រសិនបើមានលំនាំដើម ធនាគារប៉ាន់ស្មានប៉ារ៉ាម៉ែត្ររបស់ LGD ផ្អែកលើប្រវត្តិនៃអត្រា ពីការសើម្បីឡើងវិញដែលមានការទាមទារទូទាត់ពីសមភាគី។ គំរូ LGD ពិចារណាលើវចនាសម្ព័ន្ធ វត្ថុបញ្ចាំ អតីតភាពនៃការទូទាត់ ឧស្សាហកម្មសមភាគី និងថ្លៃដើមនៃការស្តារឡើងវិញនៃទ្រព្យបញ្ចាំណាមួយដែលជាផ្នែករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទាន ដែលការពារដោយទ្រព្យអនុបាតឥណទានធៀបនឹងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់រំសាយផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមាដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព។

EAD តំណាងឱ្យការប៉ះពាល់ដែលរំពឹងទុកក្នុងករណីមានបញ្ហា។ ធនាគារទាញយក EAD ពីការប៉ះពាល់នាពេលបច្ចុប្បន្នទៅនឹងសមភាគី និងការផ្លាស់ប្តូរសក្តានុពលនៃសមតុល្យបច្ចុប្បន្នដែលបានអនុញ្ញាតក្រោមកិច្ចសន្យានិងកើតឡើងពីការរំលស់។ EAD នៃទ្រព្យសកម្ម ហិរញ្ញវត្ថុគឺជាចំនួនទ្រព្យសកម្មសរុបរបស់វានៅលំនាំដើម។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន EADs គឺជាចំនួនសក្តានុពលនាពេលអនាគត ដែលអាចត្រូវបានបង្ហាញក្រោមកិច្ចសន្យាដែលត្រូវបានប៉ាន់ស្មានផ្អែកលើការសង្កេតប្រវត្តិសាស្ត្រ និងការព្យាករណ៍នាពេលខាងមុខ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ EAD ត្រូវបានកំណត់ដោយយកគំរូតាមលទ្ធផលដែលអាចមាននៅចំណុចផ្សេងៗក្នុងពេលវេលាដោយប្រើ សេណារីយ៉ូ និងបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD ១២ ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងការ រំពឹងទុកលើ ការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំង រយៈពេលពន្យារប្រសិនបើ មាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែង ជាង។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃ ដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬ ការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានពិភាក្សាឡើងវិញ ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយ ទ្រព្យថ្មី ដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី បន្ទាប់មកការវាយតម្លៃត្រូវបានធ្វើឡើងថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេទទួលស្គាល់ហើយ ECL ត្រូវបានវាស់ដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ ដែលរំពឹងទុកនឹងមិនបណ្តាលឱ្យមានការទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះលំហូរ សាច់ប្រាក់ ដែលរំពឹងទុកដែលបានមកពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មដែល មានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ ដែលរំពឹងទុកនឹងមានលទ្ធផលនៃការមិនទទួលស្គាល់ទ្រព្យសកម្ម ដែលមានស្រាប់នោះ តម្លៃ ដែលរំពឹងទុក នៃទ្រព្យសកម្មថ្មី ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់នៅពេលឈប់ទទួលស្គាល់។ សមតុល្យនេះត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមា តម្លៃតាមកាលបរិច្ឆេទដែលបានរំពឹងទុកនៃការឈប់ទទួលស្គាល់រហូតដល់ កាលបរិច្ឆេទនៃការរាយការណ៍ ដោយប្រើអត្រាការប្រាក់ដើម ដែលមានប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិ នៃ កម្ពុជា បានចេញផ្សាយសារព្រឹត្តិ ៨៧-០២១-២៣១៤ ស្តីពីតម្រូវការលើការធ្វើចំណាត់ថ្នាក់ និងការធ្វើសវិធានធនទៅលើឥណទានដែលបានរៀបចំឡើងវិញ។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សិក្ខាសាលាមួយរវាងធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុទាំងអស់ ("BFIs") ត្រូវបានប្រារព្ធឡើងក្រោមសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិ នៃ កម្ពុជា ដើម្បីជួយដល់ធនាគារ និង ស្ថាប័ន ហិរញ្ញវត្ថុទាំងអស់ ក្នុងការអនុវត្តសារព្រឹត្តិរបស់ពួកគេ និងដើម្បីពិភាក្សាអំពីបញ្ហាជាក់ស្តែងពាក់ព័ន្ធផ្សេងៗ។ បន្ទាប់ពីសិក្ខាសាលានេះ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ តាមរយៈលិខិតលេខ ៨៧-០២២-១៦៧ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីការពន្យារពេលនៃការបញ្ជូនរបាយការណ៍ ប្រចាំខែរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងការផ្លាស់ប្តូរទិន្នន័យហិរញ្ញវត្ថុ ដែល ត្រូវប្រើនៅ ខែមករា ឆ្នាំ២០២២ ក្នុងចំណោមផ្សេងទៀត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន

នៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចំណាយតាមថ្លៃដើមបានរំលស់ និងបំណុល ទ្រព្យសកម្ម ហិរញ្ញវត្ថុ ដែលមាននៅ FVOCI មានឱនភាពឥណទាន (សំដៅដល់ "កម្រិតទី ៣")។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព ឥណទាន នៅពេល ព្រឹត្តិការណ៍មួយឬច្រើន មានផលប៉ះពាល់យ៉ាងខ្លាំងលើលំហូរសាច់ប្រាក់ហិរញ្ញវត្ថុនាពេលអនាគតរបស់ទ្រព្យសកម្ម ហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាងដែលទ្រព្យសកម្មហិរញ្ញវត្ថុ មានឱនភាពឥណទាន រួមមានទិន្នន័យដែលអាចសង្កេតបានដូចខាងក្រោម៖

- បញ្ហាផ្នែកហិរញ្ញវត្ថុសំខាន់ៗ របស់អ្នកខ្ចី ឬអ្នកបោះផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីហួសកាលកំណត់ ឬហួសកាលបរិច្ឆេទកំណត់
- ការរៀបចំឡើងវិញនូវឥណទានដោយធនាគារ តាមលក្ខខណ្ឌដែលធនាគារមិនដែលបានពិចារណាពីមុនមក
- វាអាចនឹងកើតឡើងដែលអ្នកខ្ចីនឹងចូលក្ស័យធន ឬការរៀបចំហិរញ្ញវត្ថុឡើងវិញ ឬ
- អវត្តមាននៃទិដ្ឋភាពសកម្មមួយសម្រាប់ការធានាដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានគេពិចារណាឡើងវិញ ដោយសារតែការបាត់បង់គុណភាពនៅក្នុងស្ថានភាពរបស់អ្នកខ្ចីត្រូវបានគេចាត់ទុកថាជា ឱនភាពតម្លៃ ឥណទាន លុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះ គួរឱ្យកត់សម្គាល់ ហើយ មិនមានសូចនាករផ្សេងទៀតនៃឱនភាពនោះទេ។ លើសពីនេះទៅទៀតឥណទានដែលហួសកាលកំណត់រយៈពេល ៩០ ថ្ងៃ ឬលើសនេះត្រូវបានគេ ចាត់ទុកថាមានឥណទានមានឱនភាព។

សំវិធានធនសម្រាប់ការរំពឹងទុកលើការខាតបង់ឥណទាន នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចេញ

ឥណទានផ្តល់ជូនអតិថិជនត្រូវបានលុបចោល (ទាំងផ្នែកខ្លះឬពេញលេញ) នៅពេលគ្មានការរំពឹងទុកសមហេតុផលក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ឬផ្នែកណាមួយឡើយ។ ជាទូទៅករណីនេះនៅពេលដែលធនាគារកំណត់ថា អ្នកខ្ចីមិនមានទ្រព្យសម្បត្តិ ឬប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីសងសមតុល្យដែលត្រូវបានលុបចោល។ ការវាយតម្លៃនេះត្រូវបានអនុវត្តតាម កម្រិតទ្រព្យសកម្មបុគ្គល។

លទ្ធភាពក្នុងការប្រមូលមកវិញនូវសមតុល្យដែលបានលុបចោលពីមុន ត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ និងខាតនៅក្នុងរបាយការណ៍ចំណូលលម្អិត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចោលអាចជាកម្មវត្ថុនៃការអនុវត្តសកម្មភាព ដើម្បីឱ្យអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលត្រឡប់មកវិញនូវសមតុល្យដែលនៅជំពាក់។

៤.៦. សាច់ប្រាក់

សាច់ប្រាក់រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យនៅធនាគារ រួមទាំងប្រាក់បញ្ញើតាមតម្រូវការ ដែលប្រឈមនឹងហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

សាច់ប្រាក់ ត្រូវបានយោងក្នុងតម្លៃថ្លៃដើមបានរំលស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

៤.៧. ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ

ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ គឺត្រូវបានកំណត់តាមថ្លៃដើមបានរំលស់ដកខិនភាពតម្លៃនៃចំនួនទឹកប្រាក់ដែលមិនអាចប្រមូលបាន។

៤.៨. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

ប្រាក់តម្កល់តាមបទប្បញ្ញត្តិរួមបញ្ចូលទាំងប្រាក់បញ្ញើនៅធនាគារជាតិ នៃ កម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើពីអតិថិជនដែលតម្រូវដោយធនាគារជាតិ នៃ កម្ពុជា។

៤.៩. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបាន វាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំហុសតាមតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែល កើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

៤.១០. ការវិនិយោគផ្សេងៗ

ការវិនិយោគផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើមបានរំលស់ ដកខិនភាពតម្លៃដែលមិនអាចប្រមូលមកវិញបាន។

៤.១១. ដើមទុន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ការកើនឡើងនៃចំណាយ ដែលទាក់ទងដោយផ្ទាល់ក្នុងការចេញផ្សាយភាគហ៊ុនធម្មតាត្រូវបានទទួលស្គាល់ជាការកាត់ចេញពីមូលធន ផលប៉ះពាល់ពន្ធសុទ្ធ។ ភាគហ៊ុនផ្សេងទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុលដោយផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុជាក់លាក់ណាមួយ។ ការចែកចាយដល់អ្នកកាន់ឧបករណ៍ហិរញ្ញវត្ថុដែល ត្រូវបានចាត់ថ្នាក់ ជាឧបករណ៍មូលធនត្រូវបានកត់ត្រាដោយផ្ទាល់ក្នុងគណនីមូលធន។

៤.១២. ខាតបង់

ខាតបង់រួមមានចំណេញ ឬខាតក្នុងការិយបរិច្ឆេទឆ្នាំចាស់ និងការិយបរិច្ឆេទបច្ចុប្បន្ន។

៤.១៣. ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាស លេខ៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធន លើអ៊ីមតែមិន”។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS ៩ នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រា ជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS ៩ ។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡែក ជាទ្រទ្រង់ដើមទុន ហើយមិនអាចបែងចែកបាន និង មិនត្រូវបានអនុញ្ញាតឱ្យបញ្ចូលនៅក្នុងការគណនា មូលនិធិផ្ទាល់សុទ្ធទេ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

៤.១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ

ការទទួលស្គាល់ និងការវាស់វែង

សមាសធាតុរបស់ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់បង្គរ និងឱនភាពតម្លៃបង្គរ។

ថ្លៃដើម គឺរួមបញ្ចូលទាំងការចំណាយដែលទាក់ទងដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្ម ព្រមទាំងថ្លៃដើមទាំងឡាយណាដែលទាក់ទង ដោយផ្ទាល់ ក្នុងការរៀបចំទ្រព្យសកម្មឱ្យបានតាមលក្ខខណ្ឌដែលបានកំណត់សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម និងចំណាយក្នុងការរុះរើ និងចំណាយក្នុងការប្តូរទីតាំង និងការរៀបចំទីតាំងរបស់ទ្រព្យសកម្មឡើងវិញ។ ចំណាយក្នុងសាងសង់ទ្រព្យសកម្មត្រូវបាន បញ្ចូលទៅក្នុងថ្លៃដើមវត្ថុធាតុដើម និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈពេលវេលានោះថ្លៃដើមនៃប្រាក់កម្ចីត្រូវបាន ទទួលស្គាល់ជាមូលធនកម្ម ដោយអនុលោមតាមគោលនយោបាយគណនីស្តីពីថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ។

កម្មវិធីកុំព្យូទ័រដែលបានទិញ ដែលមានសារៈសំខាន់ទៅនឹងមុខងាររបស់បរិក្ខារដែលពាក់ព័ន្ធត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យសម្បត្តិ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណាយបន្ទាប់

ចំណេញ ឬខាតពីការលក់សមាសធាតុរបស់ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់តាមរយៈការប្រៀបធៀបចំណូលពីការលក់ជាមួយ សមតុល្យយោងរបស់ទ្រព្យសម្បត្តិ និងបរិក្ខារនោះ ហើយត្រូវបានទទួលស្គាល់ជាសមតុល្យសុទ្ធនៃគណនី “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” រៀងគ្នា នៅក្នុងគណនីចំណេញ ឬខាត។

ថ្លៃដើមនៃសមាសធាតុជំនួសរបស់ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានទទួលស្គាល់ក្នុងសមតុល្យយោងរបស់សមាសធាតុ ប្រសិនបើវាអាចកើតមាន នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមរបស់វាត្រូវបានវាស់វែងដោយភាពទុកចិត្តបាន។ សមតុល្យយោង នៃសមាសធាតុជំនួស ត្រូវបានលប់ទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាត។ ចំណាយសេវាកម្មប្រចាំថ្ងៃរបស់ទ្រព្យសកម្ម និងបរិក្ខារ ត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតនៅពេលដែលចំណាយទាំងនោះបានកើតឡើង។

រំលស់

រំលស់ គឺផ្អែកលើថ្លៃដើមរបស់ទ្រព្យសកម្មដកតម្លៃសំណល់របស់ទ្រព្យសកម្មនោះ។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មមួយត្រូវបានវាយតម្លៃ ហើយប្រសិនបើ សមាសធាតុនោះមានអាយុកាលប្រើប្រាស់ដែលខុសពីអាយុកាលនៅសល់របស់ទ្រព្យសកម្មនោះ បន្ទាប់មកសមាសធាតុនោះ ត្រូវបានធ្វើរំលស់ដាច់ដោយឡែក។

រំលស់ត្រូវបានទទួលស្គាល់ជាចំណាយក្នុងចំណេញ ឬខាត តាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករបស់សមាសធាតុ នីមួយៗរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ។ ទ្រព្យសកម្មដែលមិនទាន់បញ្ចប់ការសាងសង់មិនត្រូវបានធ្វើរំលស់ឡើយ។

ទ្រព្យសកម្មគតិសន្យា ត្រូវបានធ្វើរំលស់លើរយៈពេលគតិសន្យាដែលខ្លីជាង និងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មនោះ លើកលែងតែមាន ហេតុផល ច្បាស់លាស់ដែលជាធនាគារនឹងទទួលបានកម្មសិទ្ធិជាម្ចាស់ទ្រព្យនៅចុងបញ្ចប់នៃកាលបរិច្ឆេទនៃរយៈពេលរបស់គតិសន្យា។ ដីជាកម្មសិទ្ធិផ្តាច់មុខ មិន ត្រូវបានរំលស់ទេ។

រំលស់ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានតម្លើង និងត្រៀមរួចរាល់សម្រាប់ប្រើប្រាស់ ឬទ្រព្យសកម្ម ដែល ធនាគារបានសាងសង់ដោយខ្លួនឯង គិតចាប់ពីកាលបរិច្ឆេទដែលទ្រព្យសកម្មនោះបានសាងសង់រួចរាល់ និងត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់។

អាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករបស់ទ្រព្យសម្បត្តិ និងបរិក្ខារមានដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អទ្រព្យជួល	អាយុកាលសេដ្ឋកិច្ច ឬរយៈពេលកិច្ចសន្យារយៈពេលខ្លី
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	៥
បរិក្ខារការិយាល័យ	៥
កុំព្យូទ័រ និងបរិក្ខារព័ត៌មានវិទ្យា	៣
យានយន្ត	៥
ទ្រព្យសកម្មថេរកំពុងដំណើរការ	

ទ្រព្យសកម្មថេរដែលកំពុងដំណើរការមានការកែលម្អទ្រព្យជួល កម្មវិធីកុំព្យូទ័រ និងបរិក្ខារកំពុងសាងសង់ ឬដំឡើងសម្រាប់ការប្រើប្រាស់សម្រាប់ ប្រតិបត្តិការប្រចាំថ្ងៃ។ ថ្លៃដើមនៃសមាសធាតុត្រូវបានបញ្ជាក់តាមតម្លៃនៃទ្រព្យសម្បត្តិ និងបរិក្ខារដែលកំពុងសាងសង់ ឬដំឡើងរហូតដល់ទ្រព្យសម្បត្តិ និងបរិក្ខាររួចរាល់សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ ទ្រព្យសកម្មដែលកំពុងដំណើរការសាងសង់មិនត្រូវបានរំលស់ទេ រហូតទាល់តែការសាងសង់ ត្រូវបានបញ្ចប់ និងរួចរាល់សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាព ប្រសិនបើសមស្រប។

៤.១៥. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គោរ និង ការខាតបង់លើឱនភាពតម្លៃបង្គោរ ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី ៣ ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

៤.១៦. ការទូទាត់ជាមុន

ការទូទាត់ជាមុន សំដៅឱ្យការចំណាយដែលមិនទាន់កើតឡើង ប៉ុន្តែបានបង់ជាសាច់ប្រាក់រួចហើយ។ ការបង់ប្រាក់ជាមុនត្រូវបានកត់ត្រាដំបូងជាទ្រព្យសកម្ម និងវាស់វែងតាមចំនួនសាច់ប្រាក់ដែលបានបង់។ បន្ទាប់មក ទាំងនេះត្រូវបានគិតទៅលើប្រាក់ចំណេញ ឬការបាត់បង់ដោយសារពួកវាត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការ ឬផុតកំណត់ជាមួយនឹងពេលវេលា។

៤.១៧. ឱនភាពតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

សមតុល្យយោងនៃទ្រព្យសកម្មរបស់ធនាគារ និងទ្រព្យសកម្មផ្សេងទៀតដែលជាទ្រព្យសកម្មក្នុងកិច្ចសន្យា និងទ្រព្យសកម្មពន្ធពន្យារត្រូវបាន ត្រួតពិនិត្យនាការលបរិច្ឆេទនៃការវាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានការបង្ហាញឱនភាពតម្លៃ។ ប្រសិនបើមានការចង្អុលបង្ហាញថា សមតុល្យដែលអាចប្រមូលបានមកវិញរបស់ទ្រព្យសកម្ម ត្រូវបានប៉ាន់ស្មាន។ ចំពោះទ្រព្យសកម្មដែលមានអាយុកាលប្រើប្រាស់ គ្មានកំណត់ ឬ ដែលមិនទាន់មានសម្រាប់ប្រើប្រាស់ សមតុល្យដែលអាចប្រមូលបាន ត្រូវបានប៉ាន់ស្មានជាមធ្យមរវាងពេលវេលាដែលតម្លៃ។ ឱនភាពតម្លៃត្រូវបានទទួលស្គាល់ ប្រសិនបើសមតុល្យយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ (“CGU”) លើសពីសមតុល្យ ដែលអាចប្រមូលបានមកវិញ។

សមតុល្យដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្មឬ CGU គឺជាតម្លៃដ៏ជាក់លាក់ក្នុងការប្រើប្រាស់ហើយតម្លៃសមស្របរបស់វាត្រូវបានចំណាយតិចក្នុងការលក់។ ក្នុងការវាយតម្លៃនៃតម្លៃក្នុងការប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាន ត្រូវបានធ្វើអប្បបរមាតម្លៃ ទៅជាតម្លៃបច្ចុប្បន្នដោយប្រើអត្រាអប្បបរមាពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្នអំពីតម្លៃពេលវេលា និងហានិភ័យជាក់លាក់លើ ទ្រព្យសកម្មឬ CGU។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពតម្លៃដែលមិនអាចធ្វើតេស្តដាច់ដោយឡែក ត្រូវបានដាក់ជាក្រុមរួមគ្នាទៅជាក្រុមតូចបំផុតនៃ ទ្រព្យសកម្មដែលបង្កើតលំហូរសាច់ប្រាក់ពីការប្រើប្រាស់បន្តហើយភាគច្រើនស្ថិតនៅក្រៅលំហូរសាច់ប្រាក់នៃទ្រព្យសកម្មផ្សេងទៀត ឬCGUs។

ខាតលើឱនភាពតម្លៃត្រូវបានទទួលស្គាល់លើចំណេញ និងខាត។ ខាតលើឱនភាពតម្លៃ បានទទួលស្គាល់លើ CGUs ត្រូវបានបែងចែកដំបូងដើម្បីកាត់បន្ថយ សមតុល្យយោងដុលដែលបានបែងចែកទៅ CGU និងបន្ទាប់មកកាត់បន្ថយសមតុល្យយោង របស់ទ្រព្យសកម្មផ្សេងៗ នៅក្នុង CGUs (ក្រុម CGUs) លើមូលដ្ឋានសមាមាត្រ Pro Rata។

ខាតលើឱនភាពតម្លៃដែលបានទទួលស្គាល់ក្នុងអំឡុងពេលមុនៗ ត្រូវបានវាយតម្លៃនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗសូចនាករណាមួយដែលបង្ហាញថាការខាតបង់ត្រូវបានថយចុះ ឬលែងមានទៀតហើយ។ ខាតលើឱនភាពតម្លៃត្រូវបានកត់ត្រាបញ្ច្រាស ប្រសិនបើមានការផ្លាស់ប្តូរ ការប៉ាន់ស្មានដើម្បីកំណត់សមតុល្យដែលអាចប្រមូលបានមកវិញ។ ខាតលើឱនភាពតម្លៃ ត្រូវបានកត់ត្រាបញ្ច្រាសទៅនឹងទំហំដែលសមតុល្យយោងរបស់ទ្រព្យសកម្ម មិនលើសពីសមតុល្យយោងដែលបានកំណត់ការដករំលស់សុទ្ធ ឬរំលស់ទ្រព្យសកម្មអរូបី ប្រសិនបើមិនមានខាតលើឱនភាពតម្លៃណាមួយត្រូវបានទទួលស្គាល់។

៤.១៨. ភតិសន្យាជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មាន ភតិសន្យាប្រសិនបើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ ទ្រព្យសកម្មដែលបានកំណត់ក្នុងរយៈពេលកំណត់ជាច្រើននឹងតម្លៃតបស្ម័ង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ ធនាគារវាយតម្លៃថាតើ៖

- កិច្ចសន្យាពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ - នេះអាចត្រូវបានបញ្ជាក់ច្បាស់ ឬមិនច្បាស់លាស់ហើយគួរតែមានភាពខុសគ្នាលើរូបរាង ឬតំណាងឱ្យសមាសភាពរបស់ទ្រព្យសកម្មទាំងអស់ដែលមានលក្ខណៈរូបរាងខុសគ្នា។ ប្រសិនបើអ្នកផ្គត់ផ្គង់ មានសិទ្ធិយកទ្រព្យសកម្មផ្សេងមកជំនួសក្នុងរយៈពេលនៃការប្រើប្រាស់ នោះទ្រព្យសកម្មនេះមិនត្រូវបានកំណត់ជាក់លាក់ទេ
- ធនាគារមានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនពីការប្រើប្រាស់ទ្រព្យសកម្មក្នុងអំឡុងពេលប្រើប្រាស់ និងធនាគារមានសិទ្ធិក្នុងការប្រើទ្រព្យសកម្មដោយផ្ទាល់។ ធនាគារមានសិទ្ធិនេះនៅពេលដែលខ្លួនមានសិទ្ធិធ្វើការសម្រេចចិត្តដែល ពាក់ព័ន្ធបំផុតក្នុងការផ្លាស់ប្តូរបៀបនិងគោលបំណងសម្រាប់ទ្រព្យសកម្មដែលត្រូវបានប្រើប្រាស់។ ក្នុងករណីដែលការសម្រេចចិត្ត ទាំងអស់អំពីរបៀបនិងសម្រាប់គោលបំណងអ្វីដែលទ្រព្យត្រូវបានប្រើប្រាស់ត្រូវបានកំណត់ទុកជាមុន ធនាគារមានសិទ្ធិដឹកនាំ ការប្រើប្រាស់ទ្រព្យប្រសិនបើ៖

- i. ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការទ្រព្យសកម្ម ឬ
- ii. ធនាគារបានរចនាទ្រព្យសកម្មតាមរបៀបដែលកំណត់ទុកជាមុននូវរបៀបនិងគោលបំណងអ្វីដែលនឹងត្រូវប្រើប្រាស់។

នៅពេលចាប់ផ្តើម ឬវាយតម្លៃឡើងវិញនូវកិច្ចសន្យាដែលមានសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា ធនាគារបែងចែកតាមតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗនិងសមាសធាតុផ្សំដែលមិនមែនជាភតិសន្យា ដោយផ្អែកលើថ្លៃឈ្នួលដាច់ដោយឡែក។ ទោះយ៉ាងណាក៏ដោយ ភតិសន្យានៃដី និងអគារដែលធនាគារក្នុងនាមជាភតិបតី ធនាគារបានជ្រើសរើស ការគណនាមិនបំបែកសមាសធាតុមិនមែនភតិសន្យា ហើយត្រូវរាប់បញ្ចូលសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាទៅជាសមាសធាតុ នៃភតិសន្យាតែមួយ។

ភតិសន្យាដែលធនាគារជាភតិកៈ

ការរៀបចំមួយបានបង្ហាញពីសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ប្រសិនបើលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណមិនសំខាន់ នៃលទ្ធផល
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងសិទ្ធិប្រើប្រាស់រូបវន្តក្នុងអំឡុងពេលទទួលបានឬគ្រប់គ្រងលើសពីបរិមាណដែល មិនសំខាន់ ឬ
- កត្តា និងកាលៈទេសៈបានបង្ហាញថាមានដាច់ឆ្ងាយដែលថាភាគីផ្សេងទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសំខាន់ហើយ តម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយស្មើនឹងតម្លៃទិផ្សារបច្ចុប្បន្នក្នុងមួយឯកតានៃលទ្ធផលទាំងនេះ។

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម (“ROU”) និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មវាស់វែងដំបូងដោយថ្លៃដើម ដែលរួមមានសមតុល្យដំបូងនៃបំណុលភតិសន្យា ដែលបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យា ដែលបានធ្វើឡើង នៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមបូករួមនឹងថ្លៃដើមដំបូងដែលបានកើតឡើងដោយផ្ទាល់ និងការប៉ាន់ស្មាននៃចំណាយដើម្បី រុះរើ និងដកចេញទ្រព្យសកម្មមូលដ្ឋាន ឬទ្រព្យសម្បត្តិមូលដ្ឋានដែលបានស្តារឡើងវិញ ឬទីតាំងដែលទ្រព្យទាំងនោះស្ថិតនៅតិចជាងភតិសន្យា ដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យារហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ លើសពីនេះទៀតទ្រព្យសម្បត្តិនៃការប្រើប្រាស់ត្រូវបានកាត់បន្ថយជាទៀងទាត់ដោយការខាតបង់លើឱនភាពតម្លៃ បើមាន ហើយត្រូវបានកែតម្រូវសម្រាប់ការវាស់វែងជាក់លាក់នៃបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងកាលបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យសាខាយៈពេលកិច្ចសន្យា

បំណុលភតិសន្យាត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើមនៃអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬប្រសិនបើអត្រានេះមិនអាចត្រូវបានកំណត់យ៉ាងងាយទៅនឹងប្រាក់កម្ចីបន្ថែម របស់ធនាគារ។ ជាទូទៅធនាគារប្រើអត្រាកម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បបរមា។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ថេររួមទាំងការទូទាត់ជារូបធាតុនៃការទូទាត់ថេរ
- ការទូទាត់ភតិសន្យាថេរដែលពឹងផ្អែកលើសន្ទស្សន៍ ឬអត្រាមួយដែលវាស់វែងដំបូងដោយប្រើសន្ទស្សន៍ឬអត្រានៅ កាលបរិច្ឆេទចាប់ផ្តើម
- សមតុល្យដែលពឹងជានិច្ចត្រូវបង់ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃដែលស្ថិតនៅក្រោមជម្រើសនៃការទិញដែលធនាគារមានភាពប្រាកដប្រជា ដើម្បីអនុវត្តភតិសន្យានេះ ក្នុងរយៈពេលជម្រើសបន្ត និងប្រសិនបើធនាគារមានភាពប្រាកដប្រជាក្នុងការប្រើប្រាស់ជម្រើសបន្ថែម និងការដាក់ពិន័យសម្រាប់ការបញ្ចប់ភតិសន្យា មុនកាលកំណត់លុះត្រាតែធនាគារមានភាពជាក់លាក់ដោយសមហេតុផល ប៉ុន្តែមិនត្រូវបញ្ចប់មុនកំណត់ឡើយ។

បំណុលភតិសន្យាត្រូវបានវាស់វែងដោយថ្លៃដើមរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានវាស់វែងឡើងវិញនៅពេល មានការផ្លាស់ប្តូររយៈពេលភតិសន្យា ការផ្លាស់ប្តូរពីការវាយតម្លៃនៃជម្រើសក្នុងការទិញទ្រព្យសកម្មមូលដ្ឋាន ការផ្លាស់ប្តូរការទូទាត់ភតិសន្យានៅពេលអនាគតដែលកើតឡើងពីការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រា ឬប្រសិនបើមានការផ្លាស់ប្តូរការប៉ាន់ស្មានរបស់ធនាគារលើសមតុល្យ ដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃសំណល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានអនុវត្តតាមវិធីសាស្ត្រវាស់វែងឡើងវិញ ការកែតម្រូវដែលត្រូវបានធ្វើឡើងលើសមតុល្យយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬត្រូវបានកាត់ក្នុងប្រាក់ចំណេញនិងខាត ប្រសិនបើសមតុល្យយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបាន កាត់បន្ថយឱ្យស្មើសូន្យ។

ភតិសន្យាមានរយៈខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាសម្រាប់ការជួលគ្រឿងម៉ាស៊ីនរយៈពេលខ្លី ដែលមានរយៈពេលភតិសន្យា ១២ ខែឬតិចជាងនេះ ហើយការជួលទ្រព្យសកម្មដែលមានតម្លៃទាបទាំងអស់បច្ចេកវិទ្យា IT។ ធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងភតិសន្យាទាំងនេះ ជាការចំណាយផ្នែកលើមូលដ្ឋានរំលស់ថេរលើ រយៈពេលភតិសន្យា។

៤.១៩. អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចសុទ្ធរបស់ធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍ និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

៤.២០. កម្រៃសេវា និងកម្រៃជើងសារ

ចំណូល និងចំណាយលើកម្រៃសេវា និងកម្រៃជើងសារដែលជាផ្នែកមួយនៃអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ប្រាក់ចំណូលកម្រៃសេវា និងកម្រៃជើងសារផ្សេងទៀត - រួមទាំងកម្រៃសេវាគណនីត្រូវបានទទួលស្គាល់ថាសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។ កិច្ចសន្យាជាមួយអតិថិជនដែលទទួលបានលទ្ធផលជាឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អាចជាផ្នែកខ្លះនៃវិសាលភាពរបស់ CIFRS ៩ និងផ្នែកខ្លះនៃវិសាលភាពរបស់ CIFRS ១៥ ប្រាក់ចំណូលកិច្ចសន្យាជាមួយ អតិថិជន។ ប្រសិនបើនេះ ក្នុងករណីនេះ ធនាគារអនុវត្ត CIFRS ៩ ដំបូងដើម្បីបំបែកនិងវាស់ផ្នែកនៃកិច្ចសន្យាដែលស្ថិតក្នុងវិសាលភាពរបស់ CIFRS ៩ និងបន្ទាប់មកបានអនុវត្តតាម CIFRS ១៥ លើចំនួនដែលនៅសេសសល់។

កម្រៃសេវា និងកម្រៃជើងសារ ត្រូវបានបង្ហាញសុទ្ធនៅក្នុងរបាយការណ៍ចំណូលលម្អិត។

៤.២១. ការទទួលស្គាល់ចំណាយ

ចំណាយត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតនៅពេលដែលការថយចុះនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនាពេលអនាគតដែលទាក់ទងទៅនឹងការថយចុះនៃទ្រព្យសម្បត្តិ ឬការកើនឡើងនៃបំណុលបានកើតឡើងដែលអាចវាស់វែងបាន។ ចំណាយត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត៖ ផ្អែកលើមូលដ្ឋាននៃការផ្សារភ្ជាប់គ្នារវាងចំណាយដែលបានកើតឡើង និងប្រាក់ចំណូលដែលរកបានពីធាតុជាក់លាក់នៃចំណូល ដោយផ្អែកលើមូលដ្ឋាននៃនីតិវិធីជាប្រព័ន្ធ និងបែងចែកសមហេតុផល នៅពេលដែលផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើតឡើងក្នុងការិយបរិច្ឆេទគណនេយ្យនានា ហើយធនាគារដែលមានប្រាក់ចំណូលអាចត្រូវបានកំណត់យ៉ាងជាក់លាក់ ឬដោយប្រយោល ឬត្រូវបានកំណត់ភ្លាមៗ។

នៅពេលដែលការចំណាយមួយមិនបានផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ឬនៅពេលដល់កម្រិតដែលផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត គឺមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬលែងមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលស្គាល់ជាទ្រព្យសកម្មនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុទៀតទេ។

ចំណាយនៅក្នុងរបាយការណ៍ប្រាក់ចំណេញ និងខាត និងរបាយការណ៍ចំណូលលម្អិតត្រូវបានបង្ហាញដោយប្រើប្រាស់លក្ខណៈវិធីសាស្ត្រនៃចំណាយ។ ថ្លៃដើមប្រតិបត្តិការ តំណាងឱ្យចំណាយសេវា សេវាពាណិជ្ជកម្ម និងសេវាជើងសាដែលកើតឡើងពីការស្វែងរកប្រាក់ចំណូល។ ចំណាយបន្ទាប់បន្សំ គឺជា ថ្លៃដើមដែលអាចមកពីការគ្រប់គ្រងរដ្ឋបាល ទីផ្សារ ការលក់ និងសកម្មភាពអាជីវកម្មផ្សេងៗទៀតរបស់ធនាគារ។

៤.២២. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលដែលធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ច ដែលជាលទ្ធផល នៃព្រឹត្តិការណ៍កន្លងមក ហើយវាអាចទៅរួចដែលថាបំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានទាមទារដើម្បី ដោះស្រាយកាតព្វកិច្ច។ ហើយ សមតុល្យដែលត្រូវទទួលបានដាក់ស្តែងអាចត្រូវបានវាស់វែង។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃ កាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតិចក៏ដោយ។

សំវិធានធនត្រូវបានវាស់វែងឡើងវិញតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំង ការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធន ដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

៤.២៣. ពន្ធលើប្រាក់ចំណូល

ការចំណាយលើពន្ធដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត រួមមានការបូកសរុបនៃពន្ធពន្យារ និងពន្ធបច្ចុប្បន្ន ដែលមិនបាន ទទួលស្គាល់ក្នុងរបាយការណ៍ចំណូលលម្អិត ឬរបាយការណ៍មូលធន។

ពន្ធលើប្រាក់ចំណូលជាទ្រព្យសកម្ម និង/ឬជាបំណុលបច្ចុប្បន្នរួមមានកាតព្វកិច្ច ឬការទាមទារពីអាជ្ញាធរសារពើពន្ធដែលទាក់ទងនឹងចុងការិយបរិច្ឆេទ នៃរបាយការណ៍បច្ចុប្បន្ន ឬពេលកន្លងមក ដែលមិនបានទូទាត់នាការិយបរិច្ឆេទនៃរបាយការណ៍នោះ។ ពន្ធបច្ចុប្បន្ន គឺជាបំណុលលើប្រាក់ចំណេញ ជាប់ពន្ធ ដែលខុសពីប្រាក់ចំណេញ ឬខាតក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការគណនាពន្ធបច្ចុប្បន្ន គឺផ្អែកលើអត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័តនៅពេលបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍។ ពន្ធពន្យារលើប្រាក់ចំណូល ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្រសមតុល្យ បំណុលលើភាពខុសគ្នាជាបណ្តោះអាសន្នរវាងសមតុល្យយោងរបស់ទ្រព្យសកម្ម និងបំណុល ព្រមទាំងមូលដ្ឋានពន្ធរបស់វា។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារត្រូវបានគណនាដោយមិនគិតអប្បបរមា នៅអត្រាពន្ធដែលរំពឹងថានឹងអនុវត្តទៅតាមរយៈពេលនៃការ ទទួលស្គាល់របស់ពួកគេ ដោយសារអត្រាពន្ធទាំងនោះត្រូវបានអនុម័ត ឬអនុម័តនៅពេលបន្ទាប់នៅចុងការិយបរិច្ឆេទនៃរបាយការណ៍។ ទ្រព្យសកម្ម ពន្ធពន្យារ ត្រូវបានទទួលស្គាល់ដើម្បីពង្រីកវិសាលភាពដែលប្រហែលជាមានការខាតបង់ ឬភាពខុសគ្នាបណ្តោះអាសន្ន ដែលកាត់កងបាន នឹងអាច ប្រើប្រាស់បានដើម្បីកាត់កងនឹងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត។ ការវាយតម្លៃនេះ គឺផ្អែកលើការព្យាករណ៍របស់ក្រុមហ៊ុនទៅលើលទ្ធផល ប្រតិបត្តិការនាពេលអនាគត ដែលត្រូវបានកែតម្រូវសម្រាប់ប្រាក់ចំណូល និងការចំណាយដែលមិនជាប់ពន្ធ និងការកំណត់ជាក់លាក់លើការប្រើប្រាស់ ពន្ធខាតដែលមិនបានប្រើណាមួយ ឬឥណទានពន្ធ។ បំណុលពន្ធពន្យារតែងតែត្រូវបានទទួលស្គាល់ទាំងអស់។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលអាចកាត់កង បានតែនៅពេលក្រុមហ៊ុនមានសិទ្ធិ និងគោលបំណងក្នុងការទូទាត់ពន្ធបច្ចុប្បន្នលើទ្រព្យសកម្ម និង បំណុលពីអាជ្ញាធរពន្ធដារតែមួយ។

ការផ្លាស់ប្តូរទ្រព្យសកម្មពន្ធពន្យារ និងបំណុលត្រូវបានទទួលស្គាល់ជាផ្នែកនៃពន្ធលើប្រាក់ចំណូល ឬចំណាយនៅក្នុងរបាយការណ៍ ចំណេញ ឬខាត លើកលែងតែនៅពេលដែលពន្ធទាំងនោះ មានការទាក់ទងនឹងផ្នែកដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត (ដូចជាការវាយតម្លៃ ដី) ឬមូលធនក្នុងករណីណាមួយ ពេលពន្ធពន្យារដែលទាក់ទង ក៏ត្រូវទទួលស្គាល់នៅក្នុងគណនីចំណូលលម្អិតផ្សេងទៀត ឬគណនីមូលធន។

ពន្ធពន្យារលើប្រាក់ចំណូល ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្ន រវាងទឹកប្រាក់យោង នៃទ្រព្យសកម្ម និងបំណុល និងមូលដ្ឋានពន្ធ។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលត្រូវបានគណនាដោយមិនគិតអប្បហារ នៅអត្រាពន្ធដែលរំពឹងថានឹងអនុវត្តទៅតាមរយៈពេល នៃការទទួលស្គាល់របស់ពួកគេ ដោយសារអត្រាពន្ធទាំងនោះត្រូវបានអនុម័ត ឬអនុម័តនៅពេលបន្ទាប់នៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ដើម្បីពង្រីកវិសាលភាពដែលប្រហែលជា មានការខាតបង់ ឬភាពខុសគ្នាបណ្តោះអាសន្នដែលកាត់កងបាន និងអាចប្រើប្រាស់បានដើម្បីកាត់កងនឹងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត។ ការវាយតម្លៃនេះ គឺផ្អែកលើការព្យាករណ៍របស់ធនាគារទៅលើលទ្ធផលប្រតិបត្តិការនាពេលអនាគត ដែលត្រូវបានកែតម្រូវសម្រាប់ប្រាក់ចំណូល និងការចំណាយដែលមិនជាប់ពន្ធ និងការកំណត់ជាក់លាក់លើការប្រើប្រាស់ការខាតបង់ពន្ធដែលមិនបានប្រើណាមួយ និងពន្ធត្រូវបង់។ បំណុលពន្ធពន្យារ តែងតែត្រូវបានទទួលស្គាល់ទាំងអស់។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលអាចកាត់កង បានតែនៅពេលធនាគារមានសិទ្ធិ និងគោលបំណងក្នុងការទូទាត់ពន្ធបច្ចុប្បន្ន លើទ្រព្យសកម្ម និងបំណុលពីអាជ្ញាធរពន្ធដារដូចគ្នា។

ការផ្លាស់ប្តូរទ្រព្យសកម្មពន្ធពន្យារ និងបំណុលត្រូវបានទទួលស្គាល់ជាផ្នែកនៃពន្ធលើប្រាក់ចំណូល ឬចំណាយនៅក្នុងរបាយការណ៍ ចំណូលលម្អិតលើកលែងតែនៅពេលដែលពន្ធទាំងនោះ មានការទាក់ទងនឹងផ្នែកទាំងអស់ដែលត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍ចំណូលលម្អិតផ្សេងទៀត (ដូចជាការវាយតម្លៃឡើងវិញ) ឬមូលធនក្នុងករណីណាមួយ ពេលពន្ធពន្យារដែលទាក់ទង ក៏ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិតផ្សេងទៀត ឬរបាយការណ៍មូលធន។

៤.២៤. ភាគីពាក់ព័ន្ធ

ប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ គឺពាក់ព័ន្ធនឹងការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងភាគីពាក់ព័ន្ធ ដោយមិនគិតថាតើតម្លៃត្រូវបានដាក់បន្ទុកឬទេ។

ភាគីនីមួយៗ ត្រូវបានចាត់ទុកថាពាក់ព័ន្ធគ្នា ប្រសិនបើភាគីមួយបានគ្រប់គ្រង ចូលរួមគ្រប់គ្រង ឬមានឥទ្ធិពល យ៉ាងខ្លាំងទៅលើភាគីម្ខាងទៀតក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ អង្គភាពដែលមានផែនការ អត្ថប្រយោជន៍ក្រោយពេលបញ្ចប់កិច្ចសន្យាការងារ សម្រាប់និយោជិត និងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ក៏ត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធផងដែរ។

៤.២៥. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍

ធនាគារកំណត់ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍ថា ព្រឹត្តិការណ៍នោះអំណោយផល និងមិនអំណោយផលដែលកើតឡើងរវាងក្នុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងអំពីព្រឹត្តិការណ៍ទាំងនោះ ដែលផ្តល់នូវភស្តុតាងនៃស្ថានភាពដែលបានកើតឡើងនៅក្នុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍។ ព្រឹត្តិការណ៍ដែលមិនអាចកែប្រែបានបន្ទាប់ពីក្នុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ប្រសិនបើមានភាពជាសារវន្ត។

៥. គណនេយ្យប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធគឺផ្អែកលើបទពិសោធន៍ដែលធ្លាប់មានពីមុន និងកត្តាផ្សេងទៀតដែលត្រូវបានគេចាត់ទុកពាក់ព័ន្ធ។ លទ្ធផលជាក់ស្តែងអាចខុសគ្នាពីការប៉ាន់ស្មានទាំងនេះ។ ការប៉ាន់ស្មាន និងការសន្មតត្រូវបានពិនិត្យជាប្រចាំ។ ការកែសម្រួលការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ក្នុងពេលដែលការប៉ាន់ស្មានត្រូវបានកែសម្រួល ប្រសិនបើការកែសម្រួលនេះប៉ះពាល់តែក្នុងរយៈពេលនោះ ឬក៏ក្នុងរយៈពេលកែប្រែ និងរយៈពេលនាពេលអនាគត ប្រសិនបើការកែតម្រូវនេះប៉ះពាល់ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ការសន្មតគណនេយ្យជាក់លាក់ ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

ខាងក្រោមនេះ គឺជាសន្មតគណនេយ្យជាក់លាក់ ក្រៅពីការវិនិច្ឆ័យលើការប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែកដូចខាងក្រោម) ក្រុមប្រឹក្សាភិបាលបានអនុវត្តនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសមតុល្យដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

រូបិយប័ណ្ណមុខងារ

ដោយផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈជាមូលដ្ឋានទាក់ទងទៅនឹងធនាគារ គណៈគ្រប់គ្រងបានកំណត់ រូបិយប័ណ្ណមុខងាររបស់ធនាគារជាប្រាក់ដុល្លារអាមេរិក។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណ នៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ ហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលសំខាន់ទៅលើឥណទានទៅឱ្យអតិថិជន និងចំណូលការប្រាក់។

ការវាយតម្លៃគំរូអាជីវកម្ម

ចំណាត់ថ្នាក់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុអាស្រ័យលើលទ្ធផលនៃ SPPI និងការធ្វើតេស្តគំរូអាជីវកម្ម។ ធនាគារកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់។ ការវាយតម្លៃនេះរួមបញ្ចូលទាំងការវិនិច្ឆ័យ ដែលឆ្លុះបញ្ចាំងពីភស្តុតាងពាក់ព័ន្ធទាំងអស់ រួមទាំងវិធីដែលលទ្ធផលនៃទ្រព្យសកម្មត្រូវបានវាយតម្លៃ និងការវាស់វែងលទ្ធផលអនុវត្តរបស់វា ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តទ្រព្យសកម្ម និងរបៀបនៃការគ្រប់គ្រងលើទ្រព្យទាំងនេះ។ ធនាគារត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬ FVOCI ដែលត្រូវបានគេយល់ទទួលស្គាល់មុនកាលកំណត់ ដើម្បីយល់ពីហេតុផលនៃការលុបចោលរបស់ពួកគេ និងភាពសមស្របនៃហេតុផលទៅនឹងគោលបំណងនៃអាជីវកម្មដែលទ្រព្យសកម្មនោះត្រូវបានកាន់កាប់។

ការត្រួតពិនិត្យ គឺជាផ្នែកមួយនៃការវាយតម្លៃជាបន្តបន្ទាប់របស់ធនាគារ ថាតើគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុដែលនៅសល់ត្រូវបានរក្សាបន្តមានភាពសមស្រប ឬហើយប្រសិនបើមិនមានភាពសមស្របថាតើមានការផ្លាស់ប្តូរគំរូអាជីវកម្មមានការផ្លាស់ប្តូរនាពេលអនាគតចំពោះចំណាត់ថ្នាក់របស់ទ្រព្យសកម្មទាំងនោះ។

ការខាតបង់ឥណទានដែលបានរំពឹងទុកទៅលើទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់

ការខាតបង់ឥណទានដែលបានរំពឹងទុក សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមបានរំលស់តម្រូវឱ្យមានការប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងដំណើរការឥណទាន (ឧទាហរណ៍លទ្ធភាពអតិថិជនខកខាននិងការខាតបង់លទ្ធផល)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការប្តឹងពាក់ព័ន្ធ សម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL។

ភតិសន្យា

ការវាយតម្លៃថាតើការរៀបចំ រួមបញ្ចូលនូវភតិសន្យាអាស្រ័យលើសមាសធាតុដែលពាក់ព័ន្ធ ឬទេ។ ការរៀបចំមាន ឬរួមមាន ភតិសន្យានៅពេលដែលភតិសន្យាពេញលេញ ប្រសិនបើការរៀបចំអាស្រ័យទៅលើទ្រព្យសកម្មជាក់លាក់ ឬ ទ្រព្យសកម្ម ហើយបានបញ្ចូលទៅក្នុងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម។

ចំណាយពន្ធលើប្រាក់ចំណូល

ធនាគារនឹងទទួលស្គាល់នូវបំណុលសម្រាប់ការចំណាយពន្ធដែលរំពឹងទុកដោយផ្អែកលើការប៉ាន់ប្រមាណថា ពន្ធនោះត្រូវបានកំណត់ តាមរយៈការបកស្រាយបច្ចុប្បន្នរបស់ក្រុមប្រឹក្សាភិបាលតាមច្បាប់ពន្ធផ្សេងៗ ដែលជាភស្តុតាងនៃការប្រែប្រួលតាមកាលវេលាកំណត់។ ការកំណត់ចុងក្រោយនៃចំណាយពន្ធ នឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ នៅពេលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់ដំបូង ភាពខុសគ្នានេះនឹងជះឥទ្ធិពលដល់សិទ្ធិធនធាននៅក្នុងឆ្នាំហិរញ្ញវត្ថុដែលបានកំណត់។

ការទទួលស្គាល់ទ្រព្យសកម្មពន្ធពន្យារ

ពន្ធពន្យារទ្រព្យសកម្មអាចត្រូវបានទទួលស្គាល់ ដោយផ្អែកលើការវាយតម្លៃនៃភាពដែលអាចកើតឡើង ដែលប្រាក់ចំណូលជាប់ពន្ធ នាពេលអនាគត នឹងអាចមានសម្រាប់ទូទាត់លម្អៀងបណ្តោះអាសន្ន និងការខាតបង់ពន្ធយោងពីមុនមកអាចនឹងត្រូវបានប្រើប្រាស់។ បន្ថែមពីនេះទៅទៀត ការវិនិច្ឆ័យ សំខាន់ៗ គឺទាមទារឱ្យមានការវាយតម្លៃលើ ផលប៉ះពាល់នៃផ្លូវច្បាប់ ឬសេដ្ឋកិច្ច ឬភាពមិន ច្បាស់លាស់នៅក្នុងយុត្តាធិការពន្ធជាផ្សេងៗទៀត។

ការទទួលស្គាល់សំវិធានធន និងយថាហេតុ

ការវិនិច្ឆ័យត្រូវបានអនុវត្តដោយគណៈគ្រប់គ្រងដើម្បីបែងចែកពីភាពខុសគ្នារវាងសំវិធានធន និងយថាហេតុ។ គោលការណ៍ស្តីពីការទទួលស្គាល់ សំវិធានធន និងយថាហេតុ ត្រូវបានលើកឡើងនៅក្នុងកំណត់សម្គាល់ ៤.១៨ ហើយការលាតត្រដាងដែលពាក់ព័ន្ធត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២៨។ ទាក់ទងនឹងនីតិវិធីច្បាប់ផ្សេងៗរបស់ធនាគារ។ ការប៉ាន់ស្មានរបស់ធនាគារអំពីចំណាយដែលអាចកើតមានប្រហែលកើតចេញពីការទាមទារ និងយថាភាពដែលត្រូវបានបង្កើតឡើងនៅក្នុងការគ្រោះយោបល់ និងសម្របសម្រួលជាមួយ អ្នកប្រឹក្សាយោបល់ផ្ទៃក្នុងរបស់ធនាគារ ដែលដើរតួជា មេធាវីការពារក្តីផ្នែកច្បាប់របស់ធនាគារ ដោយផ្អែកលើការវិភាគលើលទ្ធផល ដែលអាចកើតមាន។

ប្រភពសំខាន់ៗនៃការប៉ាន់ស្មានដែលមានភាពមិនច្បាស់លាស់

ខាងក្រោមនេះគឺជាការសន្មតសំខាន់ៗទាក់ទងទៅនឹងការព្រួយបារម្ភនាពេលអនាគតនិងប្រភពគន្លឹះផ្សេងទៀតនៃភាពមិនប្រាកដប្រជានៃការប៉ាន់ស្មាន នៅក្នុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗដែលមានហានិភ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កឱ្យមានការកែសម្រួលទៅនឹងចំនួនទឹកប្រាក់នៃ ទ្រព្យសកម្មនិងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។

ការវាស់វែងតម្លៃសមស្រប

គណៈគ្រប់គ្រងប្រើប្រាស់បច្ចេកទេសវាយតម្លៃ ដើម្បីកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ដែលគ្មានការដកស្រង់តម្លៃនៅក្នុងទីផ្សារសកម្ម) និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ នេះពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ ការប៉ាន់ស្មាន និងការសន្មតដែលស្របជាមួយនឹងការកំណត់តម្លៃឧបករណ៍ ហិរញ្ញវត្ថុនៅក្នុងទីផ្សារ។ គណៈគ្រប់គ្រងផ្អែកទៅលើការសន្មតរបស់ខ្លួនទៅលើទិន្នន័យដែលអង្កេតបាន តាមដែលអាចទៅរួច ប៉ុន្តែវាមិនតែងតែអាច រកបានទាំងអស់នោះទេ។ ក្នុងករណីនេះ អភិបាលបានប្រើប្រាស់ព័ត៌មានដែលច្បាស់លាស់បំផុត។

តម្លៃសមស្របដែលបានប៉ាន់ស្មានអាចមានភាពខុសគ្នាពីតម្លៃជាក់ស្តែងដែលនឹងទទួលបានពីប្រតិបត្តិការជំហោងដៃនៅក្នុងការិយបរិច្ឆេទនៃ របាយការណ៍។

សំវិធានធនឥណទានផ្តល់ជូនដល់អតិថិជន

ធនាគារប្រើម៉ាទ្រីសសំវិធានធនដើម្បីគណនាសំវិធានធនឥណទានផ្តល់ជូនដល់អតិថិជន។ អត្រាការសំវិធានធន គឺផ្អែកលើកាលបរិច្ឆេទ ផុតកំណត់ ក្នុងការបែងចែកអតិថិជនជាក្រុមផ្សេងៗគ្នាដែលមានលំនាំនៃការខាតបង់ស្រដៀងគ្នា។ ម៉ាទ្រីសនៃសំវិធានធន ដំបូងឡើយ គឺផ្អែកលើអត្រាប្រវត្តិសាស្ត្រ ដែលអាចកំណត់បានរបស់ធនាគារ។ ធនាគារបានវាស់វែងទៅលើម៉ាទ្រីស ដើម្បីកែប្រែតម្លៃ អាចស្តារមកវិញបានលើការខាតបង់ឥណទានជា ប្រវត្តិសាស្ត្រ។ រាល់កាលបរិច្ឆេទនៃរបាយការណ៍អត្រាប្រវត្តិសាស្ត្រដែលអាចកំណត់ បានត្រូវបានធ្វើបច្ចុប្បន្នភាពដែលបានកំណត់។

ការវាស់វែងទៅលើទំនាក់ទំនងរវាងអត្រាប្រវត្តិសាស្ត្រដែលអាចកំណត់បាន និងសំវិធានធនរបស់ឥណទានដែលផ្តល់ជូនដល់អតិថិជន គឺត្រូវបាន វាស់វែងជាក់ស្តែង។ តម្លៃនៃសំវិធានធនរបស់ឥណទានផ្តល់ជូនដល់អតិថិជន គឺងាយនឹងរងការផ្លាស់ប្តូរតាមកាលៈទេសៈ។ ការខាតបង់ឥណទាន ជាប្រវត្តិសាស្ត្ររបស់ធនាគារ អាចមិនតំណាងឱ្យភាពគ្មានលទ្ធភាពសងជាក់ស្តែងក្នុងពេលអនាគតរបស់ អតិថិជន។ ការគណនាសំវិធានធន ពិចារណាលើការប្រើប្រាស់ព័ត៌មានសមស្រប និងយោងទៅការិយបរិច្ឆេទខាងមុខ ដោយផ្អែកលើការសន្មតលើបម្រែបម្រួលពេលអនាគតនៃអ្នកអនុវត្ត សេដ្ឋកិច្ចផ្សេងគ្នា ហើយរបៀបដែលអ្នកអនុវត្តសេដ្ឋកិច្ចជះឥទ្ធិពលលើគ្នាទៅវិញទៅមក ដែលអាចបណ្តាលឱ្យមានភាពខុសគ្នានៃកម្រិតនៃការខាតបង់ សំវិធានធន។ ផលប៉ះពាល់នៃសំវិធានធនលើឥណទានផ្តល់ជូនដល់អតិថិជនរបស់ធនាគារ គឺត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៩។

ការប៉ាន់ស្មានអាយុកាលនៃការប្រើប្រាស់របស់ទ្រព្យសកម្ម

អាយុកាលនៃការប្រើប្រាស់នៃទ្រព្យសកម្មរបស់ធនាគារ ជាមួយនឹងអាយុកាលច្បាស់លាស់ត្រូវបានប៉ាន់ស្មាន ផ្អែកលើរយៈពេល ដែលទ្រព្យសម្បត្តិ ត្រូវបានគេរំពឹងថាអាចប្រើបាន។ អាយុកាលនៃការប្រើប្រាស់នៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ធនាគារដែលបាន ប៉ាន់ស្មាន និងសិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាព ប្រសិនបើការប៉ាន់ស្មានខុសពីការប៉ាន់ស្មានកន្លងមក ដោយសារតែបរិយាកាស និងគុណភាព ភាពហួសសម័យនៃបច្ចេកវិទ្យា និងពាណិជ្ជកម្មរួមទាំងច្បាប់ ឬកម្រិតនៃការប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារ។ បន្ថែមពីនេះ ការប៉ាន់ស្មានអាយុកាល នៃការប្រើប្រាស់ គឺផ្អែកលើភាពស្រដៀងគ្នានៃទ្រព្យសកម្មទាំងនោះ។ ទោះបីយ៉ាងណាក៏ ដោយវាអាចទៅរួច ដែលលទ្ធផលនាពេល អនាគតនៃប្រតិបត្តិការដែលអាចមានផលប៉ះពាល់ជាសារវន្ត ដោយផ្លាស់ប្តូរការប៉ាន់ស្មានដែលបានកើតឡើងដោយសារ ផ្លាស់ប្តូរកត្តា ទាំងឡាយដែលបានបកស្រាយពីខាងលើ។ ចំនួនទឹកប្រាក់ និងរយៈពេលនៃចំណាយដែលបានកត់ត្រាសម្រាប់រាល់កាលបរិច្ឆេទដែល នឹងប៉ះពាល់ ដោយសារការផ្លាស់ប្តូរនូវកត្តាទាំងនេះ រួមទាំងកាលៈទេសៈផងដែរ។ ការកាត់បន្ថយនូវអាយុកាលនៃការប្រើប្រាស់ ដែលបានប៉ាន់ស្មាន របស់ទ្រព្យសម្បត្តិ និងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ធ្វើឱ្យកើនឡើងនូវទទួលស្គាល់ចំណាយប្រតិបត្តិការ និងថយចុះនូវទ្រព្យសកម្មរយៈពេលវែង។

ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ឱនភាពតម្លៃកើតមានឡើងនៅពេលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីសមតុល្យដែលអាចប្រមូលមកវិញបាន គឺដោយយកតម្លៃសមស្របដកចំណាយក្នុងការលក់ និងតម្លៃក្នុងការប្រើប្រាស់។ តម្លៃសមស្របដកចំណាយក្នុងការលក់ត្រូវបានគណនា ផ្អែកលើ ទិន្នន័យដែលអាចរកបានពីប្រតិបត្តិការលក់ដែលបានចងនឹងប្រតិបត្តិការលក់ក្នុងតម្លៃទីផ្សារនៃទ្រព្យសកម្មស្រដៀងគ្នា ឬតម្លៃទីផ្សារដែលអាចសង្កេត បាន ដកការចំណាយបន្ថែមសម្រាប់ការលក់ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ គឺផ្អែកលើគំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់ ដែលបានមកពីគម្រោងថវិកាហើយមិនរាប់បញ្ចូលសកម្មភាពរៀបចំរចនាសម្ព័ន្ធដែលធនាគារមិនទាន់បានធ្វើ ឬការវិនិយោគនាពេលអនាគតដែល នឹងធ្វើឱ្យប្រតិបត្តិការទ្រព្យសកម្មនៃឯកតាបង្កើតសាច់ប្រាក់ដែលត្រូវធ្វើតេស្តទៅលើភាពប្រសើរឡើងវិញ។ សមតុល្យដែលអាចប្រមូលមកវិញត្រូវ យកតាមអត្រាអប្បបរមាដែលត្រូវប្រើសម្រាប់គំរូលំហូរសាច់ប្រាក់ដែលធ្វើអប្បបរមា ក៏ដូចជាអត្រាលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និង អត្រាកំណើនដែលត្រូវបានប្រើសម្រាប់គោលបំណងក្នុងការគណនាការប៉ាន់ស្មាន។

៦. សាច់ប្រាក់ - សុទ្ធ

សាច់ប្រាក់ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សាច់ប្រាក់ក្នុងដៃ	៧.១៣៤.៩២៨	២៩.៣៧៤.៤៩៩	១៣.៨៦៣.២៤៤	៥៦.៤៧៨.៨៥៦
សមតុល្យនៅធនាគារផ្សេងៗ	១១៤.០៣៩.១៣០	៤៦៩.៤៩៩.០៩៨	១០៥.៦៣០.១៨១	៤៣០.៣៣៧.៣៥៧
ប្រាក់តម្កល់ជាមួយធនាគារដែលមានកាលសន្តិសុខដំបូង តិចជាង ៣ ខែ	៣.៣១៩.៥០៣	១៣.៦៦៦.៣៩៤	-	-
សាច់ប្រាក់បានបង្ហាញលើរបាយការណ៍				
លំហូរសាច់ប្រាក់	១២៤.៤៩៣.៥៦១	៥១២.៥៣៩.៩៩១	១១៩.៤៩៣.៤២៥	៤៨៦.៨១៦.២១៣
លំហូរសាច់ប្រាក់	(៣៤៩.៦៣៧)	(១.៤៣៩.៤៥៦)	(៥៨៩.០៤៦)	(២.៣៩៩.៧៧៣)
	១២៤.១៤៣.៩២៤	៥១១.១០០.៥៣៥	១១៨.៩០៤.៣៧៩	៤៨៤.៤១៦.៤៤០

សមតុល្យជាមួយធនាគារផ្សេងៗ និងប្រាក់តម្កល់ជាមួយធនាគារដែលមានកាលសន្តិសុខដំបូងតិចជាង ៣ ខែ ទទួលបានការប្រាក់ចាប់ពី ១% ទៅ ៦% ក្នុងមួយឆ្នាំក្នុងអំឡុងឆ្នាំ២០២២ (ឆ្នាំ២០២១៖ ០%)។ ចំណូលការប្រាក់ដែលរកបានក្នុងអំឡុងកាលបរិច្ឆេទមានចំនួន ១.៧០៩.០១៨ ដុល្លារអាមេរិក (ឆ្នាំ២០២១៖ គ្មាន) ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ ២១ ជាផ្នែកមួយនៃប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពតម្លៃមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
នាថ្ងៃទី១ ខែ មករា	៥៨៩.០៤៦	២.៣៩៩.៧៧៣	៣៣.៤៣៤	១៣៥.២៤០
(ការកត់ត្រាបញ្ញាស)/សំវិធានធនបន្ថែមក្នុងការិយបរិច្ឆេទ	(២៣៩.៤០៩)	(៩៧៨.៤៦៥)	៥៥៥.៦១២	២.២៦០.២៣០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៨.១៤៨	-	៤.៣០៣
នាថ្ងៃទី៣១ ខែធ្នូ	៣៤៩.៦៣៧	១.៤៣៩.៤៥៦	៥៨៩.០៤៦	២.៣៩៩.៧៧៣

៧. ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនជាសាច់ប្រាក់សមមូល)	-	-	៥.៥៤២.០៦១	២២.៥៧៨.៣៥៧

តំណាងឱ្យប្រាក់តម្កល់ជាមួយធនាគារផ្សេងៗដែលមានកាលបរិច្ឆេទផុតកំណត់សងប្រាក់ដើមលើសពី ៣ ខែ និងតិចជាងមួយឆ្នាំ ដែលទទួលបានការប្រាក់ចាប់ពី ១% ទៅ ៤% ក្នុងឆ្នាំ២០២២ (ឆ្នាំ២០២១៖ ២% ទៅ ៤%)។ ចំណូលការប្រាក់ដែលរកបានក្នុងអំឡុងពេលបរិច្ឆេទមានចំនួន ៤០.៩៨០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ (ឆ្នាំ២០២១៖ ២៩១.៦៧៩) ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ ២១ ជាផ្នែកមួយនៃប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ។

៨. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ប្រាក់តម្កល់ធានាលើដើមទុន	ក	៧.៥០០.០០០	៣០.៨៧៧.៥០០	៧.៥០០.០០០	៣០.៥៥៥.០០០
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	ខ	១៦.៣៧១.០៧២	៦៧.៣៩៩.៧០៣	១៨.៣៧១.១៣៦	៧៤.៨៤៤.០០៨
		២៣.៨៧១.០៧២	៩៨.២៧៧.២០៣	២៥.៨៧១.១៣៦	១០៥.៣៩៩.០០៨

ក. ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារ តម្រូវឱ្យរក្សាប្រាក់តម្កល់តាមបទប្បញ្ញត្តិចំនួន ១០% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់ធានាលើដើមទុន ទទួលបានអត្រាការប្រាក់ ០,០៨% ទៅ ១,១៩% ក្នុងឆ្នាំ២០២២ (ឆ្នាំ២០២១៖ ០% ទៅ ០,០៤%) ក្នុងមួយឆ្នាំ ដែលមានទឹកប្រាក់ចំនួន ២៧.៥៥១ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ (ឆ្នាំ២០២១៖ មានទឹកប្រាក់ចំនួន ៣.៧៤៤ ដុល្លារអាមេរិក) ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២១។

ខ. បម្រុងសម្រាប់តម្រូវការលើប្រាក់បញ្ញើរបស់អតិថិជន

បម្រុងសម្រាប់តម្រូវការ គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% ចំពោះរូបិយប័ណ្ណជាប្រាក់រៀល និង ១២,៥០% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃចំនួនទឹកប្រាក់សរុប នៃប្រាក់បញ្ញើពីអតិថិជន ប្រាក់បញ្ញើរបស់ធនាគារអនិវាសនជន និងប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុ និង ប្រាក់កម្ចីលើអនិវាសនជន។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៨-២៨២ ប្រ.ក. ស្តីពីការរក្សា ទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ សម្រាប់ប្រាក់បញ្ញើ និងការខ្ចីរបស់ធនាគារពាណិជ្ជ ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់ទេ។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ច មកត្រឹម ៧% ចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណបរទេស ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ពីការឆ្លងរាលដាលជម្ងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជា។

៩. ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ឥណទានពាណិជ្ជកម្ម៖				
ឥណទានវិបារូបន៍	៩.២០៩.០០០	៣៧.៩១៣.៤៥៣	៨.៧២១.៣៩៩	៣៥.៥៣០.៩៨០
ឥណទានរយៈពេលខ្លី	២.០២៤.៩៩៤	៨.៣៣៦.៩០០	១៣.១៨៤.១៨៨	៥៣.៧១២.៣៨២
ឥណទានរយៈពេលវែង	-	-	១៤.០៩១.៦៦១	៥៧.៤០៩.៤២៧
ឥណទានអ្នកប្រើប្រាស់៖				
កាតឥណទាន	២៧៦.៤៧៩	១.១៣៨.២៦៤	-	-
ឥណទានវិបារូបន៍	២៥.៦៩៩.៥៧៨	១០៥.៨០៥.១៦៣	២៦.៦៤២.៧០១	១០៨.៥៤២.៣៦៤
ឥណទានរយៈពេលខ្លី	៣.៤៩៩.៦៧១	១៤.៤០៨.១៤៦	៥០៥.៩១៩	២.០៦១.១១៣
ឥណទានរយៈពេលវែង	៧៧.៨០៣.៤២៦	៣២០.៣១៦.៧០៤	៨២.១៩៧.៨៩៩	៣៣៤.៨៧៤.២៤១
ឥណទានភាគីពាក់ព័ន្ធ	១.០១៦.៦៧៥	៤.១៨៥.៦៥១	៧៧៦.៣៥៦	៣.១៦២.៨៧៤
សរុប	១១៩.៥២៩.៨២៣	៤៩២.១០៤.២៨១	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១
ដកសំវិធានធនលើការខាតបង់លើឱនភាពតម្លៃ	(២.៣៤០.១៦៩)	(៩.៦៣៤.៤៧៥)	(១.៤១០.៤៣១)	(៥.៧៤៦.០៩៦)
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន - សុទ្ធ	១១៧.១៨៩.៦៥៤	៤៨២.៤៦៩.៨០៦	១៤៤.៧០៩.៦៩២	៥៨៩.៥៤៧.២៨៥

សំវិធានធនលើការខាតបង់លើឱនភាពតម្លៃ ដែលបានទទួលស្គាល់ក្នុងចំណេញ ឬខាតត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃឥណទាន និងបុរេប្រទាន	៩២៩.៧៣៨	៣.៧៩៩.៨៣៩	១.២៨៣.៣៣១	៥.២២០.៥៩១
(ការប្រមូលមកវិញនៃ)/ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃសមតុល្យនៅធនាគារផ្សេងៗ (កំណត់សម្គាល់ ៦)	(២៣៩.៤០៩)	(៩៧៨.៤៦៥)	៥៥៥.៦១២	២.២៦០.២៣០
ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃកិច្ចសន្យាក្រៅតារាងតុល្យការ	១០.៦៦០	៤៣.៥៦៧	-	-
ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃការវិនិយោគផ្សេងៗ (កំណត់សម្គាល់ ១០)	៥៩.១៨០	២៤១.៨៦៩	៨៦៥	៣.៥១៨
	៧៦០.១៦៩	៣.១០៦.៨១០	១.៨៣៩.៨០៨	៧.៤៨៤.៣៣៩

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពតម្លៃនៃឥណទាន និងបុរេប្រទានផ្តល់ជូនដល់អតិថិជន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
នាថ្ងៃទី១ ខែមករា	១.៤១០.៤៣១	៥.៧៤៦.០៩៦	១២៧.១០០	៥១៤.១២០
សំវិធានធនបន្ថែមក្នុងការិយបរិច្ឆេទ	៩២៩.៧៣៨	៣.៧៩៩.៨៣៩	១.២៨៣.៣៣១	៥.២២០.៥៩១
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	៨៨.៥៤០	-	១១.៣៨៥
នាថ្ងៃទី៣១ ខែធ្នូ	២.៣៤០.១៦៩	៩.៦៣៤.៤៧៥	១.៤១០.៤៣១	៥.៧៤៦.០៩៦

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ដែលមានកាលកំណត់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
រយៈពេល ១ ខែ	២៣.០៤៤.៥០០	៩៤.៨៧៤.២០៧	៣.០៣៥.២៥៥	១២.៣៦៥.៦២៩
> ១ ទៅ ៣ ខែ	២៤.៣៣៥.៦៧៥	១០០.២០៦.៤៤២	៨.៩២៩.០២៨	៣៦.៣៧៦.៨៦០
> ៣ ទៅ ៦ ខែ	៨៤០.១៨៧	៣.៤៥៩.០៥០	១០.០៦៦.៧៦២	៤១.០១១.៩៨៨
> ៦ ទៅ ១២ ខែ	៦២.៤១៧.១០៥	២៥៦.៩៧១.២២១	៣៥.៣២៩.៤៥៩	១៤៣.៩៣២.២១៦
> ១ ទៅ ៣ ឆ្នាំ	៧.១០៦.៣៨៦	២៩.២៥៦.៩៩១	៦៥.៦៧០.៧៩៣	២៦៧.៥៤២.៨១១
> ៣ ទៅ ៥ ឆ្នាំ	៥៧០.៨៧៤	២.៣៥០.២៨៨	៧.១០៨.៥៥៤	២៨.៩៦០.២៤៩
លើសពី ៥ ឆ្នាំ	១.២១១.០៩៦	៤.៩៨៦.០៨២	១៥.៩៨០.២៧២	៦៥.១០៣.៦២៨
	១១៩.៥២៩.៨២៣	៤៩២.១០៤.២៨១	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១

១០. ការវិនិយោគផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ការវិនិយោគផ្សេងៗតាមថ្លៃដើមបានរំលស់ (*)	៣៥.៥០២.១៦៧	១៤៦.១៦២.៤២១	២៣.៤១១.១២៨	៩៥.៣៧៦.៩៣៥
ដកសំវិធានធនលើការខាតបង់លើឱនភាពតម្លៃ	(១៩៩.១៥៥)	(៨១៩.៩២១)	(១៣៩.៩៧៥)	(៥៧០.២៥៨)
	៣៥.៣០៣.០១២	១៤៥.៣៤២.៥០០	២៣.២៧១.១៥៣	៩៤.៨០៦.៦៧៧

(*) ការវិនិយោគនេះ គឺតំណាងឱ្យប្រាក់តម្កល់ក្នុងការទិញមាសនៅក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd. ដែលជាភាគហ៊ុនិករបស់ធនាគារ ដែលក្នុងនោះក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd. យល់ព្រមឱ្យការប្រាក់ចំនួន ៦% ក្នុងមួយឆ្នាំ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ធនាគារបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃបរិក្ខម្យទាក់ទងនឹងភាគហ៊ុនដែលចូលរួមនៅក្នុងមូលនិធិឥណទានជាមួយក្រុមហ៊ុន Capital Asia Investment PTE Ltd. ដែលក្រុមហ៊ុន Capital Asia Investment PTE Ltd. បានយល់ព្រមផ្តល់ការប្រាក់ ៣% ក្នុងមួយឆ្នាំ។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពតម្លៃមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
នាថ្ងៃទី១ ខែមករា	១៣៩.៩៧៥	៥៧០.២៥៨	១៣៩.១១០	៥៦២.៧០០
សំវិធានធនបន្ថែមក្នុងការិយបរិច្ឆេទ	៥៩.១៨០	២៤១.៨៦៩	៨៦៥	៣.៥១៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧.៧៩៤	-	៤.០៤០
នាថ្ងៃទី៣១ ខែធ្នូ	១៩៩.១៥៥	៨១៩.៩២១	១៣៩.៩៧៥	៥៧០.២៥៨

១១. ទ្រព្យសកម្មអរូបី

បម្រែបម្រួលនៃការចំណាយលើទ្រព្យសកម្មអរូបីរបស់ធនាគារមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សមតុល្យយោងដុល				
សមតុល្យត្រឹមថ្ងៃទី១ ខែមករា	១.៥៣៧.៩១៥	៦.២៦៥.៤៦៦	១.៣៥៣.៦៣៨	៥.៤៧៥.៤៦៦
ទិញបន្ថែម	៩២៤	៣.៧៧៦	១៧៣.០៣៥	៧០៣.៩០៦
និយ័តកម្ម (*)	(៥២.៥០០)	(២១៤.៥៦៨)	-	-
ផ្ទេរពីទ្រព្យសម្បត្តិ និងបរិក្ខារ	១.៥៥៦.៤៥២	៦.៣៦១.២១៩	១១.២៤២	៤៥.៧៣២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១១១.២៧៨	-	៤០.៣៦២
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ	៣.០៨២.៧៩១	១២.៥២៧.១៧១	១.៥៣៧.៩១៥	៦.២៦៥.៤៦៦
រំលស់បង្ក				
សមតុល្យត្រឹមថ្ងៃទី១ ខែមករា	១.១៩៨.៣០៣	៤.៨៨១.៨៨៧	៧៣៨.៤៤៣	២.៩៨៧.០០២
រំលស់ទ្រព្យសកម្មអរូបី	៧២១.១៥៧	២.៩៤៧.៣៦៩	៤៥៩.៨៦០	១.៨៧០.៧១០
និយ័តកម្ម (*)	(៥២.៥០០)	(២១៤.៥៦៨)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧១.៥៨៧	-	២៤.១៧៥
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ	១.៨៦៦.៩៦០	៧.៦៨៦.២៧៥	១.១៩៨.៣០៣	៤.៨៨១.៨៨៧
សមតុល្យយោងថ្ងៃទី៣១ ខែធ្នូ	១.២១៥.៨៣១	៤.៨៤០.៨៩៦	៣៣៩.៦១២	១.៣៨៣.៥៧៩

(*) ការកែតម្រូវគឺទាក់ទងទៅនឹងការកាត់បន្ថយថ្លៃដើមនៃការកែលម្អកម្មវិធីកុំព្យូទ័រ។

១២. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អ ទ្រព្យរដ្ឋលា	គ្រឿងសង្ហារឹម និងគ្រឿង បំពាក់	បរិក្ខារ ការិយាល័យ	កុំព្យូទ័រ និង បរិក្ខារព័ត៌មាន វិទ្យា	យានយន្ត	ការសាងសង់ កំពុងដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សមតុល្យយោង								
ដុល								
សមតុល្យតិចត្រឹម								
ថ្ងៃទី១ ខែមករា								
ឆ្នាំ២០២២	១.៧០៩.៨៨២	៣៨.៦៤៥	៧៤០.៦០៤	១.៦៣៩.២៤៧	៥៣.១៥០	២.០៦៣.៨៧៣	៦.២៤៥.៤០១	២៥.៤៤៣.៧៦៤
ទិញបន្ថែម	-	៣.៦៤៥	២.៨៨៥	១២៦.១២៦	-	២០២.៨១៤	៣៣៥.៤៧០	១.៣៧១.០៦៦
ផ្ទេរ (*)	-	-	៣.១៣៥	៤៨៦.៦៥០	-	(៤៨៩.៧៨៥)	-	-
ផ្ទេរទៅទ្រព្យសកម្ម អរូបី (*)	-	-	-	-	-	(១.៥៥៦.៤៥២)	(១.៥៥៦.៤៥២)	(៦.៣៦១.២១៩)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	២៣១.៩២២
សមតុល្យតិចត្រឹម								
ថ្ងៃទី៣១ ខែធ្នូ								
ឆ្នាំ២០២២	១.៧០៩.៨៨២	៤២.២៩០	៧៤៦.៦២៤	២.២៥២.០២៣	៥៣.១៥០	២២០.៤៥០	៥.០២៤.៤១៩	២០.៦៨៥.៥៣៣
រំលស់បង្គរ								
សមតុល្យតិចត្រឹម								
ថ្ងៃទី១ ខែមករា								
ឆ្នាំ២០២២	៤៩២.៧១១	១៣.៣២៥	២៣៨.៧៧១	៦៧៨.១០៦	៣៤.៤៨១	-	១.៤៤៧.៣៩៤	៥.៩៣៧.៤២៣
ចំណាយរំលស់ ក្នុងការិយបរិច្ឆេទ	៣៤១.៩៧១	៨.៣២៦	១៤៨.៣៨២	៦៤២.១១៧	១០.៦២៩	-	១.១៥១.៤២៥	៤.៧០៥.៨៧៤
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	៩៧.២១១
សមតុល្យតិចត្រឹម								
ថ្ងៃទី៣១ ខែធ្នូ								
ឆ្នាំ២០២២	៨៣៤.៦៨២	២១.៦៥១	៣៨៧.១៥៣	១.៣២០.២២៣	៤៥.១១០	-	២.៦០៨.៨១៩	១០.៧៤០.៥០៨
សមតុល្យយោង								
ថ្ងៃទី៣១ ខែធ្នូ								
ឆ្នាំ២០២២	៨៧៥.២០០	២០.៦៣៩	៣៥៩.៤៧១	៩៣១.៨០០	៨.០៤០	២២០.៤៥០	២.៤១៥.៦០០	៩.៩៤៥.០២៥

	ការកែលម្អ ទ្រព្យជួល	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	បរិក្ខារ ការិយាល័យ	បំពាក់ និង បរិក្ខារព័ត៌មានវិទ្យា	យានយន្ត	ការសាងសង់ កំពុងដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សមតុល្យ								
យោងដុល								
សមតុល្យគិតត្រឹម								
ថ្ងៃទី១ ខែមករា								
ឆ្នាំ២០២១	៥៩៥.៤០៥	២៤.៧៦៥	៣៥១.៤០២	៨១៤.៣៦២	៥០.៣៥០	២.៧៦៦.៦៦៩	៤.៦០២.៩៥៣	១៨.៦១៨.៩៤៥
ទិញបន្ថែម	២៨.២១៥	៨៩៦	១០០.៥២០	២.៦៧៩	២.៨០០	១.៥១៨.៥៨០	១.៦៥៣.៦៩០	៦.៧២៧.២១១
ផ្ទេរ (*)	១.០៨៦.២៦២	១២.៩៨៤	២៨៨.៦៨២	៨២២.២០៦	- (២.២១០.១៣៤)	-	-	-
ផ្ទេរទៅទ្រព្យសកម្ម អរូបី (*)	-	-	-	-	-	(១១.២៤២)	(១១.២៤២)	(៤៥.៧៣២)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	១៤៣.៣៤០
សមតុល្យគិតត្រឹម								
ថ្ងៃទី៣១ ខែធ្នូ								
ឆ្នាំ២០២១	១.៧០៩.៨៨២	៣៨.៦៤៥	៧៤០.៦០៤	១.៦៣៩.២៤៧	៥៣.១៥០	២.០៦៣.៨៧៣	៦.២៤៥.៤០១	២៥.៤៤៣.៧៦៤
រំលស់បង្ក								
សមតុល្យគិតត្រឹម								
ថ្ងៃទី១ ខែមករា								
ឆ្នាំ២០២១	២២៩.០៣៤	៦.៣៩១	១២៦.៦១៤	២៦៣.២២៦	២៤.១៥៥	-	៦៤៩.៤២០	២.៦២៦.៩០៤
ចំណាយរំលស់ ក្នុងការិយបរិច្ឆេទ	២៦៣.៦៧៧	៦.៩៣៤	១១២.១៥៧	៤១៤.៨៨០	១០.៣២៦	-	៨០៧.៩៧៤	៣.២៨៦.៨៣៨
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	២៣.៦៨១
សមតុល្យគិតត្រឹម								
ថ្ងៃទី៣១ ខែធ្នូ								
ឆ្នាំ២០២១	៤៩២.៧១១	១៣.៣២៥	២៣៨.៧៧១	៦៧៨.១០៦	៣៤.៤៨១	-	១.៤៤៧.៣៩៤	៥.៩៣៧.៤២៣
សមតុល្យយោង								
ថ្ងៃទី៣១ ខែធ្នូ								
ឆ្នាំ២០២១	១.២១៧.១៧១	២៥.៣២០	៥០១.៨៣៣	៩៦១.១៤១	១៨.៦៦៩	២.០៦៣.៨៧៣	៤.៧៨៨.០០៧	១៩.៥០៦.៣៤១

(*) ការផ្ទេរដែលទាក់ទងទៅនឹងការជួសជុលសាខាថ្មីនៅក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់ ១១)។

១៣. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៣.១២៨.៥៨៧	១២.៨៨០.៣៩៣	២.១៤៩.៦២៥	៨.៧៥៧.៥៧២

ធនាគារ បានជួលអគារសំរាប់ប្រើប្រាស់ជាការិយាល័យកណ្តាល និងសាខា។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម។ ព័ត៌មានពាក់ព័ន្ធទៅនឹងបំណុលភតិសន្យាត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៧។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
អគារការិយាល័យ				
សមតុល្យយោងដុល				
សមតុល្យនាថ្ងៃទី១ ខែមករា	២.៨៨៤.១៩០	១១.៧៥០.១៩០	២.៨៩២.៧០៤	១១.៧០០.៩៨៨
ទិញបន្ថែម	១.៣២១.០៤៩	៥.៣៩៩.១២៧	-	-
ការកែតម្រូវ	-	-	(៨.៥១៤)	(៣៤.៦៣៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៦៣.៦៥២	-	៨៣.៨៣៧
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៤.២០៥.២៣៩	១៧.៣១២.៩៦៩	២.៨៨៤.១៩០	១១.៧៥០.១៩០

រំលស់បង្គុំ				
សមតុល្យនាថ្ងៃទី១ ខែមករា	៧៣៤.៥៦៥	២.៩៩២.៦១៨	៤៣៧.៧៥១	១.៧៧០.៧០៣
រំលស់ទ្រព្យសកម្មប្រើក្នុងការិយបរិច្ឆេទ	៣៤២.០៨៧	១.៣៩៨.១១០	២៩៦.៨១៤	១.២០៧.៤៤០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤១.៨៤៨	-	១៤.៤៧៥
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.០៧៦.៦៥២	៤.៤៣២.៥៧៦	៧៣៤.៥៦៥	២.៩៩២.៦១៨
សមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៣.១២៨.៥៨៧	១២.៨៨០.៣៩៣	២.១៤៩.៦២៥	៨.៧៥៧.៥៧២

១៤. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ការទូទាត់ជាមុនទៅម្ចាស់ភាគហ៊ុន (*)	២០.០០០.០០០	៨២.៣៤០.០០០	២០.០០០.០០០	៨១.៤៨០.០០០
ប្រាក់តម្កល់ធានា (**)	១.៨០២.១៩២	៧.៤១៩.៦២៤	៨៣៨.៤៨១	៣.៤១៩.៩៧២
ចំណាយបង់កក់	១.០៤២.៨២៧	៤.២៩៣.៣១៩	១០.៧១១.០៦២	៤៣.៦៣៦.៨៦៧
សន្និធិ	៧៣.៣០០	៣០១.៧៧៦	៦៦.០៤៥	២៦៩.០៦៧
	២២.៩១៨.៣១៩	៩៤.៣៤៤.៧១៩	៣១.៦១៥.៥៨៨	១២៨.៨០១.៩០៦

(*) តំណាងឱ្យការទូទាត់ជាមុនទៅម្ចាស់ភាគហ៊ុនដែលបានធ្វើឡើងក្នុងការទិញដីនៅខេត្តព្រះសីហនុ។ គិតត្រឹមការិយបរិច្ឆេទ នៃការចេញផ្សាយនៃរបាយការណ៍ហិរញ្ញវត្ថុ ដំណើរការនៃទិញចូលនេះមិនទាន់បានបញ្ចប់នៅឡើយទេ។

(**) ទាំងនេះបង្ហាញអំពីគណនី escrow ដែលជាការធានាទៅលើ Mastercard ដែលតម្រូវឱ្យរក្សាទុកដោយធនាគារ។

១៥. ប្រាក់បញ្ញើពីធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
គណនីសន្សំមានកាលកំណត់	១២.៧១៥.៩៧៣	៥២.៣៥១.៦៦១	១៣.៧៥៨.០៧៩	៥៦.០៥០.៤១៤
ប្រាក់បញ្ញើតាមតម្រូវការ	១៤.៤៥៣.៥៧០	៥៩.៥០៥.៣៤៨	២.២៤១.៩៨០	៩.១៣៣.៨២៦
	២៧.១៦៩.៥៤៣	១១១.៨៥៧.០០៩	១៦.០០០.០៥៩	៦៥.១៨៤.២៤០

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ក. តាមរយៈកាលកំណត់				
ក្នុងកំឡុងពេល ១ខែ	១៦.៥៥៥.៦៥៣	៦៨.១៥៩.៦២៣	២.២៤១.៩៨០	៩.១៣៣.៨២៧
> ១ខែ ទៅ ៣ខែ	៧.៥២៥.០៤១	៣០.៩៨០.៥៩៤	៥១៩.៧១៦	២.១១៧.៣២៣
> ៣ខែ ទៅ ៦ខែ	៣.០៨៨.៨៤៩	១២.៧១៦.៧៩២	១០.២០០.៣១៥	៤១.៥៥៦.០៨៣
> ៦ខែ ទៅ ១២ខែ	-	-	៣.០៣៨.០៤៨	១២.៣៧៧.០០៧
	២៧.១៦៩.៥៤៣	១១១.៨៥៧.០០៩	១៦.០០០.០៥៩	៦៥.១៨៤.២៤០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ខ. តាមទំនាក់ទំនង៖				
មិនមែនភាគីពាក់ព័ន្ធ	២៦.៤២៣.៧៣០	១០៨.៧៨៦.៤៩៦	១៤.៧៣៩.៦១៣	៦០.០៤៩.១៨៣
ភាគីពាក់ព័ន្ធ	៧៤៥.៨១៣	៣.០៧០.៥១៣	១.២៦០.៤៤៦	៥.១៣៥.០៥៧
	២៧.១៦៩.៥៤៣	១១១.៨៥៧.០០៩	១៦.០០០.០៥៩	៦៥.១៨៤.២៤០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
គ. វិភាគនិវាសនដ្ឋាន៖				
និវាសនជន	២៦.៥៥០.២០៦	១០៩.៣០៧.១៩៨	១៤.៧៧០.២៤៣	៦០.១៧៣.៩៧០
អនិវាសនជន	៦១៩.៣៣៧	២.៥៤៩.៨១១	១.២២៩.៨១៦	៥.០១១.២៧០
	២៧.១៦៩.៥៤៣	១១១.៨៥៧.០០៩	១៦.០០០.០៥៩	៦៥.១៨៤.២៤០

	ឆ្នាំ២០២២	ឆ្នាំ២០២១
ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖		
គណនីសន្សំមានកាលកំណត់	៤%-៥,៧៥%	២,៥០%-៤,៧៥%
ប្រាក់បញ្ញើតាមតម្រូវការ	០%	០%-១%

១៦. ប្រាក់បញ្ញើពីអតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
គណនីសន្សំ	១១៤.៨០៨.៣២០	៤៧២.៦៦៥.៨៥៣	១៥១.៨០៦.៦៦៣	៦១៨.៤៦០.៣៤៥
គណនីសន្សំមានកាលកំណត់	៤៤.៥១៤.២៦៤	១៨៣.២៦៥.២២៥	៤៩.០៩៦.៨៧៦	២០០.០២០.៦៧៣
គណនីចរន្ត	៦៣.៦០៦.៦៤៧	២៦១.៨៦៨.៥៦៦	៦១.០៤២.៤៨០	២៤៨.៦៨៧.០៦៣
	២២២.៩២៩.២៣១	៩១៧.៧៩៩.៦៤៤	២៦១.៩៤៥.០១៩	១.០៦៧.១៦៨.០៨១

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ក. តាមកាលកំណត់៖				
រយៈពេល ១ ខែ	១២១.១០៥.២៨២	៤៩៨.៥៩០.៤៤៦	១៤២.៣៤២.៨៧៦	៥៧៩.៩០៤.៨៧៧
> ១ ទៅ ៣ ខែ	៣៦.៦៣០.៤៥៦	១៥០.៨០៧.៥៨៧	៩.៤៤០.៣៣៦	៣៨.៤៥៩.៩២៩
> ៣ ទៅ ៦ ខែ	២២.២០១.៨៦៩	៩១.៤០៥.០៩៥	៥៨.៩៤៨.៧៨៣	២៤០.១៥៧.៣៤២
> ៦ ទៅ ១២ ខែ	៤០.០១៣.៧២០	១៦៤.៧៣៦.៤៨៥	២៣.៨៩៨.៥៨៩	៩៧.៣៦២.៨៥២
> លើសពី ១២ ខែ	២.៩៧៧.៩០៤	១២.២៦០.០៣១	២៧.៣១៥.៤៣៥	១១១.២៨៣.០៨១
	២២២.៩២៩.២៣១	៩១៧.៧៩៩.៦៤៤	២៦១.៩៤៦.០១៩	១.០៦៧.១៦៨.០៨១
ខ. តាមនិវាសនដ្ឋាន ៖				
និវាសនជន	១៦៨.៦៥១.៣៨៤	៦៩៤.៣៣៧.៧៤៨	២១៧.៩០០.៧១៣	៨៨៧.៧២៧.៥០៤
អនិវាសនជន	៥៤.២៧៧.៨៤៧	២២៣.៤៦១.៨៩៦	៤៤.០៤៥.៣០៦	១៧៩.៤៤០.៥៧៧
	២២២.៩២៩.២៣១	៩១៧.៧៩៩.៦៤៤	២៦១.៩៤៦.០១៩	១.០៦៧.១៦៨.០៨១
គ. តាមទំនាក់ទំនង៖				
ភាគីពាក់ព័ន្ធ	១៨៦.៤៤៩.៣០៨	៧៦៧.៦១១.៨០១	២៦១.៨៩០.៤២៣	១.០៦៦.៩៤១.៥៨២
មិនមែនភាគីពាក់ព័ន្ធ	៣៦.៤៧៩.៩២៣	១៥០.១៨៧.៨៤៣	៥៥.៥៩៦	២២៦.៤៩៩
	២២២.៩២៩.២៣១	៩១៧.៧៩៩.៦៤៤	២៦១.៩៤៦.០១៩	១.០៦៧.១៦៨.០៨១

ប្រាក់បញ្ញើរបស់អតិថិជនទាំងអស់នេះទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំដូចខាងក្រោម៖

	ឆ្នាំ២០២២	ឆ្នាំ២០២១
គណនីសន្សំ	០.៥%	០,៥%
គណនីសន្សំមានកាលកំណត់	២%-៩,៦%	១,៥០%-១២%
គណនីចរន្ត	០%-១%	០%-១%

១៧. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
វិភាគតាមកាលកំណត់ - លំហូរសាច់ប្រាក់តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា				
តិចជាង ១ ឆ្នាំ	៥២៩.៨២៥	២.១៨១.២៩០	៣៦៩.០៧៧	១.៥០៣.៦២០
១ ឆ្នាំ ទៅ ៥ ឆ្នាំ	២.៧០៤.៧៧២	១១.១៣៥.៥៤៦	១.០៨២.០៥៨	៤.៤០៨.៣០៤
ច្រើនជាង ៥ ឆ្នាំ	១.០៦៤.០០០	៤.៣៨០.៤៨៨	១.៦៤០.០០០	៦.៦៨១.៣៦០
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	៤.២៩៨.៥៩៧	១៧.៦៩៧.៣២៤	៣.០៩១.១៣៥	១២.៥៩៣.២៨៤

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	៣៣៦.៨៩០	១.៣៨៦.៩៧៦	២៣៩.៣៦៨	៩៧៥.១៨៥
រយៈពេលវែង	៣.០២៨.៦៨៥	១២.៤៦៩.០៩៦	២.០៣៤.៧៥២	៨.២៨៩.៥៨០
	៣.៣៦៥.៥៧៥	១៣.៨៥៦.០៧២	២.២៧៤.១២០	៩.២៦៤.៧៦៥

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ ចំណេញ ឬខាត				
ការប្រាក់លើបំណុលភតិសន្យា	១៤៨.៩២៨	៦០៨.៦៦៩	១៤៣.៨៨៤	៥៨៥.៣២០
ចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី	៤០.៨០៨	១៦៦.៧៨២	៣៨.៩១៦	១៥៨.៣១០
	១៨៩.៧៣៦	៧៧៥.៤៥១	១៨២.៨០០	៧៤៣.៦៣០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ចំនួនដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់				
លំហូរទឹកប្រាក់ភតិសន្យាសរុប	៣៧៨.៥២២	១.៥៤៧.០១៩	៣៦៨.៦៨១	១.៤៩៩.៧៩៤

១៨. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ចំណាយបង្គរ និងបំណុលផ្សេងៗ	១៩៨.៥៤០	៨១៧.៣៩០	២៥១.៣៤៩	១.០២៣.៩៩៦
ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃកិច្ចសន្យា ក្រៅតារាងតុល្យការ	១០.៦៦០	៤៣.៨៨៧	-	-
បំណុលពន្ធផ្សេងៗ	១៧៧.៧៧៣	៧៣១.៨៩១	២០៨.៤០១	៨៤៩.០២៦
	៣៨៦.៩៧៣	១.៥៩៣.១៦៨	៤៥៩.៧៥០	១.៨៧៣.០២២

១៩. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល

ដោយអនុលោមតាមច្បាប់ស្តីពីពន្ធដារនៃប្រទេសកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល នូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា ២០% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា ១% នៃចំណូលសរុប ដោយយកតម្លៃណាមួយដែលខ្ពស់ជាង។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	២១៤.៤៩៤	៨៧៦.៦៣៧	៦៤៨.៨៩៤	២.៦៣៩.៧០០
(ចំណូល) / ចំណាយពន្ធពន្យារ	១៧៤.៣៧៧	៧១២.៦៧៩	(១៥២.៦៥១)	(៦២០.៩៨៣)
	៣៨៨.៨៧១	១.៥៨៩.៣១៦	៤៩៦.២៤៣	២.០១៨.៧១៧

ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងគណនេយ្យចំណេញ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៤៨៣.៦២៩	១.៩៧៦.៥៩២	១.០៥០.២៧៧	៤.២៧២.៥២៧
ពន្ធលើប្រាក់ចំណូលដោយប្រើអត្រាតាម បទប្បញ្ញត្តិ ២០%	៩៦.៧២៦	៣៩៥.៣១៨	២១០.០៥៥	៨៥៤.៥០៤
ចំណាយមិនអាចកាត់ចោលបាន	២៩២.១៤៥	១.១៩៣.៩៩៨	២៨៦.១៨៨	១.១៦៤.២១៣
ចំណាយពន្ធលើប្រាក់ចំណូល	៣៨៨.៨៧១	១.៥៨៩.៣១៦	៤៩៦.២៤៣	២.០១៨.៧១៧

លិខិតប្រកាសពន្ធរបស់ធនាគារត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ។ ដោយសារតែការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិលើប្រតិបត្តិការជាច្រើនប្រភេទដែលមានការបង្ហាញពីចំនួនខុសគ្នា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរ នៅពេលក្រោយតាមការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

ប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ ដែលជាទូទៅមានពីងផ្នែកលើការបកស្រាយ។ ជាញឹកញាប់ ការបកស្រាយខុសគ្នាៗ ជាច្រើនទៅកើតមាននោះឡើងក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធដារកម្មវត្ថុ ត្រូវបានត្រួតពិនិត្យឡើងវិញ និងសង្កេតដោយភ្នាក់ងារពន្ធដារផ្សេងៗជាច្រើន ដែលមានសមត្ថកិច្ចក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងពិន័យជាប្រាក់។

ពន្ធអប្បបរមា

ក្រោមបទប្បញ្ញត្តិពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូលនៅអត្រា ២០% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា ១% នៃចំណូលសរុប លើកលែងតែអាករលើតម្លៃបន្ថែម ដោយយកតម្លៃណាមួយដែលខ្ពស់ជាង។

ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ទ្រព្យសកម្មពន្ធពន្យារ	៨១៥.៣០១	៣.៣៥៦.៥៩៥	៧០១.៨២៨	២.៨៥៩.២៤៧
បំណុលពន្ធពន្យារ	(៧១៧.៧៧៥)	(២.៩៥៥.០៧៩)	(៤២៩.៩២៥)	(១.៧៥១.៥១៤)
	៩៧.៥២៦	៤០១.៥១៦	២៧១.៩០៣	១.១០៧.៧៣៣

ទ្រព្យសកម្មពន្ធពន្យារ/(បំណុល) រួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
បំណុលភតិសន្យា	៦៧៣.១១៥	២.៧៧១.២១៦	៤៥៤.៨២៤	១.៨៥២.៩៥៣
រំលស់ទ្រព្យទ្រព្យប្រើ និងអរូបី	១២៦.៤៣៩	៥២០.៥៤៩	១៨.២៦៦	៧៤.៤១៦
ប្រាក់ចំណូលដែលមិនទាន់ទទួលបាន	១២.៤២០	៥១.១៣៣	១២.៤១១	៥០.៥៦២
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក	៣.៣២៧	១៣.៦៩៧	១.០៩០	៤.៤៤០
សំវិធានធនលើការខាតបង់លើឱនភាពតម្លៃ	(៩២.០៥៨)	(៣៧៩.០០២)	២១៥.២៣៧	៨៧៦.៨៧៦
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(៦២៥.៧១៧)	(២.៥៧៦.០៧៧)	(៤២៩.៩២៥)	(១.៧៥១.៥១៤)
	៩៧.៥២៦	៤០១.៥១៦	២៧១.៩០៣	១.១០៧.៧៣៣

បម្រែបម្រួលនៃពន្ធពន្យារ - សុទ្ធ មានដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
នាថ្ងៃទី១ ខែមករា	២៧១.៩០៣	១.១០៧.៧៣៣	១១៩.២៥២	៤៨២.៣៧៥
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬ ខាត	(១៧៤.៣៧៧)	(៧១២.៦៧៩)	១៥២.៦៥១	៦២០.៩៨៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦.៤៦២	-	៤.៣៧៤
នាថ្ងៃទី៣១ ខែធ្នូ	៩៧.៥២៦	៤០១.៥១៦	២៧១.៩០៣	១.១០៧.៧៣៣

បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
នាថ្ងៃទី១ ខែមករា	៥២៤.៥១៩	២.១៣៦.៨៩០	៩៤.៥៣៧	៣៨២.៤០២
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬ ខាត	២១៤.៤៩៤	៨៧៦.៦៣៧	៦៤៨.៨៩៤	២.៦៣៩.៧០០
ពន្ធលើប្រាក់ចំណូលបានបង់	(៧០០.២៥៧)	(២.៨៦១.៩៥០)	(២១៨.៩១២)	(៨៩០.៥៣៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧.៩៨២	-	៥.៣២២
នាថ្ងៃទី៣១ ខែធ្នូ	៣៨.៧៥៦	១៥៩.៥៥៩	៥២៤.៥១៩	២.១៣៦.៨៩០

២០. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	
ក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd.	៦០%	៤៥.០០០.០០០	៤៥.០០០.០០០	៦០%	៤៥.០០០.០០០	៤៥.០០០.០០០	
លោក. Yim Leak	៤០%	៣០.០០០.០០០	៣០.០០០.០០០	៤០%	៣០.០០០.០០០	៣០.០០០.០០០	
	១០០%	៧៥.០០០.០០០	៧៥.០០០.០០០	១០០%	៧៥.០០០.០០០	៧៥.០០០.០០០	

សមមូលពាន់រៀល

(កំណត់សម្គាល់ ៤.២)

៣០០.០០០.០០០

៣០០.០០០.០០០

ចំនួនភាគហ៊ុនដែលបានចុះបញ្ជីសរុបមានចំនួន ៧៥.០០០.០០០ ភាគហ៊ុន (ឆ្នាំ២០២១: ៧៥.០០០.០០០ ភាគហ៊ុន) ដែលមានតម្លៃប្រាក់ ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ រាល់ភាគហ៊ុនទាំងអស់ទទួលបានការអនុម័តឱ្យចេញផ្សាយ និងទូទាត់ពេញលេញ។

២០.១. ទុនបម្រុងតាមបទប្បញ្ញត្តិ

បម្រែបម្រួលនៃទុនបម្រុងតាមបទប្បញ្ញត្តិ មានដូចខាងក្រោម៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា	១.៥៥២.០៨៧	៦.៣១៤.៩០៨	៧៥៤.៣២៦	៣.០៦៩.៦១៦
ធ្វើប្រាក់ចំណេញរក្សាទុក	២៥៥.២៨៧	១.០៤៣.៣៥៨	៧៩៧.៧៦១	៣.២៤៥.២៩២
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.៨០៧.៣៧៤	៧.៣៥៨.២៦៦	១.៥៥២.០៨៧	៦.៣១៤.៩០៨

២១. ចំណូលការប្រាក់

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ឥណទាន និងបុរេប្រទានផ្តល់ជូនអតិថិជន	១១.៩៣៩.២០៥	៤៨.៧៩៥.៥៣១	៩.៤១៨.២៨២	៣៨.៣១៣.៥៧១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១.៧៤៩.៩៩៨	៧.១៥២.២៤២	២៩១.៦៧៩	១.១៨៦.៥៥០
ការវិនិយោគផ្សេងៗ	១.៣៩៦.៧៨៦	៥.៧០៨.៦៦៤	១.៥៣៣.០០០	៦.២៣៦.២៤៤
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	២៧.៥៥០	១១២.៥៩៧	៣.៧៤៤	១៥.២៣១
	១៥.១១៣.៥៣៩	៦១.៧៦៩.០៣៤	១១.២៤៦.៧០៥	៤៥.៧៥១.៥៩៦

២២. ចំណាយការប្រាក់

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ប្រាក់បញ្ញើមានកាលកំណត់ និងចរន្ត	៧.២៥៣.៧១៨	២៩.៦៤៥.៩៤៥	៧.៣៣១.៧៣៦	២៩.៨២៥.៥០២
គណនីសន្សំ	១៨៧.៦៨៤	៧៦៧.០៦៥	២៥២.៦៤២	១.០២៧.៧៤៨
បំណុលភតិសន្យា	១៤៨.៩២៨	៦០៨.៦៦៩	១៤៣.៨៨៤	៥៨៥.៣២០
	៧.៥៩០.៣៣០	៣១.០២១.៦៧៩	៧.៧២៨.២៦២	៣១.៤៣៨.៥៧០

២៣. កម្រៃសេវា និងកម្រៃជើងសា-សុទ្ធ

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សេវាផ្ទេរប្រាក់ចេញចូល	៣៣៨.០៧៧	១.៣៨១.៧២១	៨៣១.៥៨៥	៣.៣៨២.៨៨៨
កម្រៃផ្សេងៗ	៧៣.៩០៣	៣០២.០៤១	៣.៥៧២.៥៥២	១៤.៥៣៣.១៤១
	៤១១.៩៨០	១.៦៨៣.៧៦២	៤.៤០៤.១៣៧	១៧.៩១៦.០២៩

២៤. ចំណាយបុគ្គលិក

	សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	២.៤៨៧.១៨៩	១០.១៦៥.១៤១	១.៨៩៧.៣៣០	៧.៧១៨.៣៣៨
អត្ថប្រយោជន៍បន្ថែម	៩.៣២៥	៣៨.១១១	១២.០២១	៤៨.៩០១
អត្ថប្រយោជន៍ផ្សេងៗ	៣២.៩៩៧	១៣៤.៨៥៩	១២៣.៧៥៨	៥០៣.៤៤៨
	២.៥២៩.៥១១	១០.៣៣៨.១១១	២.០៣៣.១០៩	៨.២៧០.៦៨៧

២៥. រំលស់ទ្រព្យសកម្មរូបិយ និងអរូបិយ

	សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
រំលស់លើទ្រព្យសកម្មរូបិយ - ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១២)	១.១៥១.៤២៥	៤.៧០៥.៨៧៤	៨០៧.៩៧៤	៣.២៨៦.៨៣៨
រំលស់លើទ្រព្យសកម្មអរូបិយ - ទ្រព្យសកម្មអរូបិយ (កំណត់សម្គាល់ ១១)	៦៦៨.៦៥៧	២.៧៣២.៨០១	៤៥៩.៨៦០	១.៨៧០.៧១០
រំលស់លើទ្រព្យសកម្មរូបិយ - សិទ្ធិលើការប្រើប្រាស់ ទ្រព្យសកម្ម (កំណត់សម្គាល់ ១៣)	៣៤២.០៨៧	១.៣៩៨.១១០	២៩៦.៨១៤	១.២០៧.៤៤០
	២.១៦២.១៦៩	៨.៨៣៦.៧៨៥	១.៥៦៤.៦៤៨	៦.៣៦៤.៩៨៨

២៦. ចំណាយប្រតិបត្តិការផ្សេងៗ

	សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ជួសជុល និងថែទាំ	៦៨៥.៨៤៧	២.៨០៣.០៥៧	៤៤២.៨៨៥	១.៨០១.៦៥៦
សេវាអាជ្ញាប័ណ្ណ	២៦១.៩១២	១.០៧០.៤៣៤	៣១៨.២២៧	១.២៩៤.៥៤៧
ទំនាក់ទំនងសាធារណៈ ទីផ្សារ និងផ្សាយ ពាណិជ្ជកម្ម	២១៥.៧០៩	៨៨១.៦០៣	១៧៣.៩៧៨	៧០៧.៧៤៣
ចំណាយពន្ធផ្សេងៗ	១៧៧.១១៤	៧២៣.៨៦៥	១៥១.៨២៤	៦១៧.៦២០
សេវាវិជ្ជាជីវៈ	១១២.៥២៨	៤៥៩.៩០២	៦៦.៤៣៨	២៧០.២៧០
ខាតលើការប្តូរប័ណ្ណបរទេស	១០៧.៨៦៥	៤៤០.៨៤៤	៧៦៣	៣.១០៤
ចំណាយទឹកភ្លើង	៨១.៤៦៩	៣៣២.៩៦៤	៦៨.៩៨៧	២៨០.៦៣៩
ទំនាក់ទំនង	៥៥.០៤២	២២៤.៩៥៧	៤៧.៥០៣	១៩៣.២៤២
ចំណាយសន្តិសុខ	៤១.៩៦៥	១៧១.៥១១	៣៦.៧២៨	១៤៩.៤១០
ថ្លៃជួលការិយាល័យ	៤០.៨០៨	១៦៦.៧៨២	៣៨.៩១៦	១៥៨.៣១០
ចំណាយធានារ៉ាប់រង	៣៣.៧១៧	១៣៧.៨០១	២៤.៥៨៩	១០០.០២៨
សម្ភារការិយាល័យ	២៨.៤៦៤	១១៦.៣៣២	៤០.៧៥១	១៦៥.៧៧៥
ការធ្វើដំណើរ និងការកំសាន្ត	២៤.៥៦០	១០០.៣៧៧	២២.៥៨៦	៩១.៨៨០
សេវាស៊ើបអង្កេតឥណទាន	១១.១៥២	៤៥.៥៧៨	៩.០២១	៣៦.៦៩៧
ចំណាយលើសមាជិកភាព	៦.៩៧៦	២៨.៥១១	៦.៩៨៩	២៨.៤៣១
ការចំណាយលើការស្នាក់នៅ	៤.៣៦៤	១៧.៨៣៦	៧៥៥	៣.០៧១
តែម និងប្រៃសណីយ៍	៤.០០៣	១៦.៣៦០	៣៥.៤០៤	១៤៤.០២៣
ចំណាយផ្សេងៗ	១០៦.២១៦	៤៣៤.១០៥	៥៦.៦៨២	២៣០.៥៨៤
	១.៩៩៩.៧១១	៨.១៧២.៨១៩	១.៥៤៣.០២៦	៦.២៧៧.០៣០

២៧. កិច្ចសន្យា និងយថាភាព

យថាភាពនៃបំណុល និងកិច្ចសន្យា

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារធ្វើកិច្ចសន្យាផ្សេងៗគ្នា និងភាពជាក់លាក់នៃយថាភាព ជាមួយសំណងតាមច្បាប់ដល់អតិថិជន របស់ធនាគារ។ ពុំមានការខាតបង់ជាសារវន្ត ត្រូវបានរំពឹងទុកពី ប្រតិបត្តិការទាំងនេះទេ ដែលរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ផ្នែកមិនទាន់ប្រើប្រាស់នៃឥណទាន	៣.៤៩៦.៤៤៣	១៤.៣៩៤.៨៥៦	៥.០៦០.៥១៤	២០.៦១៦.៥៣៤
គណនីធានារបស់ធនាគារ	៤០០.០០០	១.៦៤៦.៨០០	៤០០.០០០	១.៦២៩.៦០០
	៣.៨៩៦.៤៤៣	១៦.០៤១.៦៥៦	៥.៤៦០.៥១៤	២២.២៤៦.១៣៤

បម្រុងនៃសិទ្ធិធនធានលើការខាតបង់លើការធានាកិច្ចហិរញ្ញវត្ថុក្រៅតារាងតុល្យការ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
នាថ្ងៃទី១ ខែមករា	២០.៩៣៥	៨៥.២៨៩	២.៣៥២	៩.៥១៤
(បញ្ចូល)/បន្ថែមក្នុងការិយបរិច្ឆេទ	(១០.២៧៥)	(៤១.៩៩៤)	១៨.៥៨៣	៧៥.៥៩៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥៩២	-	១៨០
នាថ្ងៃទី៣១ ខែធ្នូ	១០.៦៦០	៤៣.៨៨៧	២០.៩៣៥	៨៥.២៨៨

យថាភាពលើពន្ធ

ពន្ធជាកម្មវត្ថុ ត្រូវបានត្រួតពិនិត្យឡើងវិញ និងសង្កេតដោយភ្នាក់ងារពន្ធដារផ្សេងៗជាច្រើន ដែលមានសមត្ថកិច្ចក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងពិន័យជាប្រាក់។ ដោយសារតែការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិលើប្រតិបត្តិការជាច្រើនប្រភេទដែលមានការបង្ហាញពីចំនួនខុសគ្នា។

កត្តាទាំងនេះហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជាខ្លាំងជាងប្រទេសដទៃទៀត គណៈគ្រប់គ្រងមានការជឿជាក់ថា ខ្លួនបានបង់បំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធបច្ចុប្បន្នរបស់ខ្លួន។ ទោះបីយ៉ាងនេះក្តីសមត្ថកិច្ចពន្ធពាក់ព័ន្ធអាចការបកស្រាយខុសៗគ្នា ហើយអាចធ្វើឱ្យមានផលប៉ះពាល់ជាសារវន្ត។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ធនាគារបានទទួលលិខិតពីអគ្គនាយកដ្ឋានពន្ធដារ (“GDT”) ជូនដំណឹងពីការចុះធ្វើសវនកម្ម ពេញលេញសម្រាប់ឆ្នាំសារពើពន្ធពី ២០១៨ ដល់ ២០១៩។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ GDT បានចេញលទ្ធផលនៃការវាយតម្លៃ ពន្ធឡើងវិញ សម្រាប់ឆ្នាំសារពើពន្ធពី ២០១៨ ដល់ ២០១៩ មកកាន់ធនាគារ។

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ធនាគារបានដាក់លិខិតតវ៉ាទៅកាន់ GDT ដើម្បីតវ៉ាជាមួយនឹងការវាយតម្លៃឡើងវិញនេះ។ ការតវ៉ានេះពុំទាន់ទទួលបានការឆ្លើយតបពីGDTទេ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ធនាគារបានទទួលលិខិតមួយទៀតពីអគ្គនាយកដ្ឋានពន្ធដារ (“GDT”) ជូនដំណឹងពីការចុះធ្វើសវនកម្មពេញលេញសម្រាប់ឆ្នាំសារពើពន្ធពី ២០២០ ដល់ ២០២១។ ការធ្វើសវនកម្មពន្ធ ត្រូវបានធ្វើឡើងនៅក្នុង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ នាថ្ងៃចេញរបាយការណ៍នេះ គណៈគ្រប់គ្រងមិនទាន់ទទួលបានលទ្ធផលនៃការវាយតម្លៃពន្ធឡើងវិញពីអាជ្ញាធរពន្ធដារឡើយ។

២៨. សមតុល្យ និងប្រតិបត្តិការរបស់ភាគីភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគី ពាក់ព័ន្ធ សមតុល្យនាការិយបរិច្ឆេទ ដែលបានបញ្ចប់ ដែលនៅមិនទាន់ទូទាត់ និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំមានដូចខាងក្រោម៖

ភាគីភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង	ភាគីសម្ព័ន្ធហ្មាតិ
ក្រុមហ៊ុនមេផ្ទាល់	យោងតាមកំណត់សម្គាល់ ២០
ភាគីពាក់ព័ន្ធ	ក្រុមហ៊ុនស្ថិតក្រោមភាគហ៊ុនិកធំបំផុតតែមួយ
គណៈគ្រប់គ្រងសំខាន់ៗ	រាល់អភិបាលរបស់ធនាគារ ជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ទាក់ទងទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់ ធនាគារ និងបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់(រួមបញ្ចូលទាំងសមាជិកគ្រួសារ)

ឥណទាន និងបុរេប្រទានផ្តល់ដល់ភាគីភាគីពាក់ព័ន្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ឥណទាន និងបុរេប្រទាន				
មិនមានការប្រាក់ (*)	៨៨៦.៣៨៨	៣.៦៤៩.២៥៩	៧៧៦.៣៥៦	៣.១៦២.៨៧៤
មានការប្រាក់ (**)	១៣០.២៨៧	៥៣៦.៣៩២	-	-
	១.០១៦.៦៧៥	៤.១៨៥.៦៥១	៧៧៦.៣៥៦	៣.១៦២.៨៧៤

(*) នេះតំណាងអោយឥណទាន និងបុរេប្រទានមិនមានការប្រាក់ជាមួយភាគីពាក់ព័ន្ធ អាចសងវិញក្នុងរយៈពេលមួយឆ្នាំ ហើយគ្មានការប្រាក់។
(**) នេះតំណាងអោយឥណទាន និងបុរេប្រទានមានការប្រាក់ជាមួយភាគីពាក់ព័ន្ធ មានការប្រាក់ចន្លោះពី ៦% ទៅ ១៨% ក្នុងមួយឆ្នាំ ជាមួយនឹង កាលកំណត់ពី ១ ទៅ ៥ ឆ្នាំ។

ប្រាក់បញ្ញើពីភាគីភាគីពាក់ព័ន្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	៧៤៥.៨១៣	៣.០៧០.៥១៣	១.២៦០.៤៤៦	៥.១៣៥.០៥៧
ប្រាក់បញ្ញើពីអតិថិជន	៣៦.៤៧៩.៩២៣	១៥០.១៨៧.៨៤៣	៥៥.៥៩៦	២២៦.៤៩៩
	៣៧.២២៥.៧៣៦	១៥៣.២៥៨.៣៥៦	១.៣១៦.០៤២	៥.៣៦១.៥៥៦

ការបង់បុរេប្រទានភាគហ៊ុនិក

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
លោក យឹម លក្ខណ៍	២០.០០០.០០០	៨២.៣៤០.០០០	២០.០០០.០០០	៨១.៤៨០.០០០

លាភការរបស់បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	៧០៥.០៦៥	២.៨៨១.៦០១	៥៦៨.៧៥៧	២.៣១៣.៧០៣

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ។

មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានការទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខណ្ឌគ្រប់គ្រងហានិភ័យ របស់ធនាគារ និងទទួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យ គោលនយោបាយ គ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យ ដែលធនាគារ បានប្រឈមដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារ តាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍត្រួតពិនិត្យដែលមានវិន័យ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិកទាំងអស់យល់ព័ន្ធនាទី និងកាតព្វកិច្ចរបស់ពួកគេ ។

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជនឬភាគីម្ខាងទៀត មិនមានលទ្ធភាព បំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានដល់ អតិថិជនធនាគារផ្សេងៗ និងការវិនិយោគលើបំណុល។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម ឧទាហរណ៍ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗតាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ នាយកដ្ឋានឥណទាន ដោយឡែក ត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម។

- ការរៀបចំគោលនយោបាយឥណទាន ក្នុងការពិគ្រោះយោបល់ជាមួយអង្គភាពអាជីវកម្មដែល រួមមានតម្រូវការ ទ្រព្យបញ្ចាំ ការវាយតម្លៃ ឥណទាន ការដាក់ចំណាត់ថ្នាក់ហានិភ័យ និងការធ្វើរបាយការណ៍ ការរៀបចំឯកសារ និងនីតិវិធីនៃច្បាប់ និងអនុលោមតាមតម្រូវការ បទប្បញ្ញត្តិ និងច្បាប់។
- ការបង្កើតចន្លោះសម្រាប់សិទ្ធិអំណាច សម្រាប់ការអនុម័ត និងបន្តឥណទាន។ ដែនកំណត់នៃសិទ្ធិអំណាច ត្រូវបាន ចាត់ចែងសម្រាប់មន្ត្រី ឥណទាននៃអង្គភាពអាជីវកម្ម។ ឥណទានដែលមានទំហំធំ តម្រូវឱ្យមានការអនុម័តពីផ្នែកឥណទានធនាគារ ប្រធានផ្នែកឥណទាន គណៈកម្មាធិការឥណទាន ឬក្រុមប្រឹក្សាភិបាល។
- ធ្វើការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យឥណទាន៖ អ្នកគ្រប់គ្រងឥណទានរបស់ធនាគារវាយតម្លៃរាល់ហានិភ័យ ឥណទានដែលហួស កម្រិតកំណត់ មុនពេលដែលឥណទាននានាត្រូវបានផ្តល់ជូន អតិថិជនដោយអង្គភាពអាជីវកម្ម ដែលពាក់ព័ន្ធ។ ការបន្ត និងការពិនិត្យ ឡើងវិញនៃឥណទានគឺស្ថិតនៅក្រោមដំណើរការត្រួតពិនិត្យដូចគ្នា។
- កម្រិតលើការប្រឈម ដែលកើតពីដៃគូភាគី ភូមិសាស្ត្រ និងឧស្សាហកម្ម (សម្រាប់ឥណទាន និងបុរេប្រទាន ការធានាហិរញ្ញវត្ថុ និងការប្រឈម ប្រហាក់ប្រហែល) និងដោយអ្នកចេញប័ណ្ណ ការចាត់ថ្នាក់ឥណទាន ហានិភ័យ ទិដ្ឋភាពវាយតម្លៃ និងតំបន់ (សម្រាប់មូលបត្រវិនិយោគ) ។
- ការអភិវឌ្ឍន៍ និងការការពារ ចំណាត់ថ្នាក់ហានិភ័យរបស់ធនាគារ ដើម្បីបង្ហាញពីចំណាត់ថ្នាក់ដោយផ្អែកតាមកម្រិត ហានិភ័យនៃការមិន ទូទាត់សង។ ក្របខណ្ឌកំណត់ហានិភ័យបច្ចុប្បន្នមាន ៥ ថ្នាក់ ដែលឆ្លុះបញ្ចាំងពីកម្រិតខុសៗ គ្នានៃហានិភ័យ។ ការទទួលខុសត្រូវ ចំពោះការកំណត់ចំណាត់ថ្នាក់ហានិភ័យ គឺអាស្រ័យលើការអនុម័តចុងក្រោយ ដោយនាយកប្រតិបត្តិ ឬគណៈកម្មាធិការ ប្រសិនបើសមរម្យ។ ចំណាត់ថ្នាក់ហានិភ័យ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ជាប្រចាំ ដោយអ្នកគ្រប់គ្រងហានិភ័យរបស់ធនាគារ។
- ការអភិវឌ្ឍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់វាស់វែង ECL៖ នេះរួមបញ្ចូលទាំងដំណើរការសម្រាប់៖
 - ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការធ្វើតេស្តទិន្នន័យថយក្រោយ (Back - testing) នៃម៉ូដែល ដែលបានប្រើ
- កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត និងការបង្កើតព័ត៌មាននៃការប្រមើលអនាគត។
- ការពិនិត្យឡើងវិញនូវអនុលោមភាព របស់អង្គភាពអាជីវកម្ម ទៅនឹងកម្រិតហានិភ័យដែលបានព្រមព្រៀងរួមទាំង សហគ្រាសដែលបាន ជ្រើសរើស ហានិភ័យប្រទេស និងប្រភេទផលិតផល។ របាយការណ៍ទៀងទាត់ស្តីពីគុណភាព ឥណទាន ត្រូវបានផ្តល់ជូនដល់អ្នកគ្រប់គ្រង ឥណទានរបស់ធនាគារ ដែលអាចតម្រូវឱ្យមានវិធានការកែតម្រូវ សមស្របដែលត្រូវអនុវត្ត។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ដែល មានការប៉ាន់ស្មានសំវិធានធនលើ ECL។
- ការផ្តល់ដំបូន្មាន ការណែនាំ និងជំនាញឯកទេស ដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមាន ប្រសិទ្ធភាពបំផុតនៅទូទាំង ធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

អង្គភាពអាជីវកម្មនីមួយៗ តម្រូវឱ្យអនុវត្តគោលនយោបាយ និងនីតិវិធីឥណទានរបស់ធនាគារដោយមានការអនុម័តពីអាជ្ញាធរ ឥណទានដើម្បីធ្វើសិទ្ធិ ពិគណៈកម្មាធិការឥណទានធនាគារ។ អង្គភាពអាជីវកម្មនីមួយៗ មានប្រធានផ្នែកហានិភ័យឥណទាន ដែល រាយការណ៍អំពីបញ្ហាទាក់ទងនឹង ឥណទានដល់អ្នកគ្រប់គ្រងមូលដ្ឋាន និង គណៈកម្មាធិការឥណទានធនាគារ។ អង្គភាពអាជីវកម្ម នីមួយៗ ទទួលខុសត្រូវចំពោះគុណភាព និង ដំណើរការនៃផលបត្រឥណទានរបស់ខ្លួន និង ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ ឥណទានទាំងអស់នៅក្នុងផលបត្ររបស់ខ្លួនរួមទាំងបែបបទ ដែល មានការអនុម័តពីការិយាល័យកណ្តាល។

សវនកម្មផ្ទៃក្នុងនៃអង្គភាពអាជីវកម្ម និងដំណើរការរបស់អ្នកគ្រប់គ្រងឥណទានធនាគារត្រូវបានធ្វើដោយសវនកម្មផ្ទៃក្នុង។

ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាលធនាគារបានបង្កើត គណៈកម្មាធិការឥណទានរបស់ធនាគារសម្រាប់ត្រួតពិនិត្យទៅលើហានិភ័យឥណទាន។ អត្ថនាយកដ្ឋាន ឥណទានរបស់ធនាគារដាច់ដោយឡែករាយការណ៍ទៅកាន់គណៈកម្មាធិការឥណទានរបស់ធនាគារដែលទទួលខុសត្រូវទៅលើ ការគ្រប់គ្រងហានិភ័យ ឥណទានរបស់ធនាគារបូករួម និងខាងក្រោម។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុងតារាងតុល្យការ និងឧបករណ៍ ហិរញ្ញវត្ថុ ក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹង ឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យ ឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាភាព ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវ បង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការដាក់ទ្រព្យ បញ្ចាំ/ ការពង្រឹង ឥណទាន	ផ្នែកខ្លះនៃ ទ្រព្យបញ្ចាំ/ ការពង្រឹង ឥណទាន	មិនមានការ ធានា និងគ្មានទ្រព្យ បញ្ចាំ/ ការពង្រឹង ឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	%	%	%

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សាច់ប្រាក់ - ដុល	១២៤.៤៩៣.៥៦១	៥១២.៥៣៩.៩៩១	-	-	១០០%
បាត់បង់តាមបទប្បញ្ញត្តិ	២៣.៨៧១.០៧២	៩៨.២៧៧.២០៣	-	-	១០០%
ឥណទាន និងបុរេប្រទានផ្តល់ជូនដល់អតិថិជន - ដុល	១១៩.៥២៩.៨២៣	៤៩២.១០៤.២៨១	៦៤%	-	៣៦%
ការវិនិយោគផ្សេងៗ - ដុល	៣៥.៥០២.១៦៧	១៤៦.១៦២.៤២១	-	-	១០០%
ប្រាក់តម្កល់ធានា	១.៨០២.១៩២	៧.៤១៩.៦២៤	-	-	១០០%
សរុប	៣០៥.១៩៨.៨១៥	១.២៥៦.៥០៣.៥២០	២៥%	-	៧៥%

ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

បំណុលយថាភាព	៤០០.០០០	១.៦៤៦.៨០០	១០០%	-	០%
កិច្ចសន្យា	៣.៤៩៦.៤៤៣	១៤.៣៩៤.៨៥៦	៤៩,២%	-	៥០,៨%
សរុប	៣.៨៩៦.៤៤៣	១៦.០៤១.៦៥៦	៥៤%	-	៤៦%

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សាច់ប្រាក់ - ដុល	១១៩.៤៩៣.៤២៥	៤៨៦.៨១៦.២១៣	-	-	១០០%
បាត់បង់តាមបទប្បញ្ញត្តិ	៥.៥៤២.០៦១	២២.៥៧៨.៣៥៧	-	-	១០០%
ឥណទាន និងបុរេប្រទានផ្តល់ជូនដល់អតិថិជន - ដុល	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១	៨៣%	-	១៧%
ការវិនិយោគផ្សេងៗ - ដុល	២៣.៤១១.១២៨	៩៥.៣៧៦.៩៣៥	-	-	១០០%
ប្រាក់តម្កល់ធានា	៨៣៨.៤៨១	៣.៤១៥.៩៧២	-	-	១០០%
សរុប	៣២១.២៧៦.៣១៧	១.៣០៨.៨៧៩.៨៦៦	២៨%	-	៧២%

ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

បំណុលយថាភាព	៤០០.០០០	១.៦២៩.៦០០	៩៩,៨%	-	០,២%
កិច្ចសន្យា	៥.០៦០.៥១៤	២០.៦១៦.៥៣៤	០,២%	-	៩៩,៨%
សរុប	៥.៤៦០.៥១៤	២២.២៤៦.១៣៤	៨%	-	៩២%

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ប្រាក់បញ្ញើជាមួយ ធនាគារផ្សេងៗ		ឥណទាន និង បុរេប្រទានផ្តល់ដល់ អតិថិជន - ដុល		ប្រាក់តម្កល់បទ បញ្ញត្តិ		សរុប
	សាច់ប្រាក់ - ដុល	- ដុល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ទូរគមនាគមន៍	-	-	១៤.០៣៤.៣២០	-	-	-	១៤.០៣៤.៣២០
អចលនទ្រព្យ	-	-	៨៤.៣៩៦.៥៤៤	-	-	-	៨៤.៣៩៦.៥៤៤
ការសាងសង់	-	-	២.៦៧២.៣០៩	-	-	-	២.៦៧២.៣០៩
គ្រឹះស្ថានហិរញ្ញវត្ថុ	១២៤.៤៩៣.៥៦១	-	-	-	-	-	១២៤.៤៩៣.៥៦១
ឥណទានបុគ្គលិក	-	-	៤១៤.១៥៨	-	-	-	៤១៤.១៥៨
ផ្សេងៗ	-	-	១៨.០១២.៤៩២	៣៥.៥០២.១៦៧	២៣.៨៧១.០៧២	១.៨០២.១៩២	៧៩.១៨៧.៩២៣
សរុប	១២៤.៤៩៣.៥៦១	-	១១៩.៥២៩.៨២៣	៣៥.៥០២.១៦៧	២៣.៨៧១.០៧២	១.៨០២.១៩២	៣០៥.១៩៨.៨១៥
សរុប (ពាន់រៀល - កំណត់សម្គាល់ ៤.២)	៥១២.៥៣៩.៩៩១	-	៤៩២.១០៤.២៨១	១៤៦.១៦២.៤២១	៩៨.២៧៧.២០៣	៧.៤១៩.៦២៤	១.២៥៦.៥០៣.៥២០

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ទូរគមនាគមន៍	-	-	១៤.០៧០.៤៨០	-	-	-	១៤.០៧០.៤៨០
សណ្ឋាគារ និង ភោជនីយដ្ឋាន	-	-	៤៩៥.៨១៣	-	-	-	៤៩៥.៨១៣
អចលនទ្រព្យ	-	-	១០១.៩៩៦.៤២៣	-	-	-	១០១.៩៩៦.៤២៣
ការសាងសង់	-	-	៤.៧៧៤.៣៧៣	-	-	-	៤.៧៧៤.៣៧៣
គ្រឹះស្ថានហិរញ្ញវត្ថុ	១១៩.៤៩៣.៤២៥	៥.៥៤២.០៦១	-	-	-	-	១២៥.០៣៥.៤៨៦
ឥណទានបុគ្គលិក	-	-	១.១០៧.៥៤៨	-	-	-	១.១០៧.៥៤៨
ផ្សេងៗ	-	-	២៣.៦៧៥.៤៨៦	២៣.៤១១.១២៨	២៥.៨៧១.១៣៦	៨៣៨.៤៨១	៧៣.៧៩៦.២៣១
សរុប	១១៩.៤៩៣.៤២៥	៥.៥៤២.០៦១	១៤៦.១២០.១២៣	២៣.៤១១.១២៨	២៥.៨៧១.១៣៦	៨៣៨.៤៨១	៣២១.២៧៦.៣៥៤
សរុប (ពាន់រៀល - កំណត់សម្គាល់ ៤.២)	៤៨៦.៨១៦.២១៣	២២.៥៧៨.៣៥៧	៥៩៥.២៩៣.៣៨១	៩៩.៣៧៦.៩៣៥	១០៥.៣៩៩.០០៨	៣.៤១៥.៩៧២	១.៣០៨.៨៧៩.៨៦៦

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង និងការប្រឈមទៅនឹងហានិភ័យឥណទាន និងបុរេប្រទានជំរះ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
វិភាគតាមនិវាសដ្ឋាន៖				
និវាសនជន	១១៩.៥២៩.៨២៣	៤៩២.១០៤.២៨១	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១
វិភាគតាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	១១៨.២២៩.២៧៧	៤៨៦.៧៤៩.៩៤៣	១៤៤.២៣៦.២១៩	៥៨៧.៦១៨.៣៥៦
ឥណទានបុគ្គលិក	៤១៤.១៥៨	១.៧០៥.០៨៨	១.១០៧.៥៤៨	៤.៥១២.១៥១
សម្ព័ន្ធព្យាទិ	៨៨៦.៣៨៨	៣.៦៤៩.២៥៩	៧៧៦.៣៥៦	៣.១៦២.៨៧៤
	១១៩.៥២៩.៨២៣	៤៩២.១០៤.២៨១	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១
តាមហានិភ័យ៖				
ហានិភ័យទំហំធំ (*)	៩១.៥១៨.៤៦៤	៣៧៦.៧៨១.៥១៦	១០៦.៦៧៩.៩៨៦	៤៣៤.៦១៤.២៦៣
មិនមែនហានិភ័យទំហំធំ	២៨.០១១.៣៥៩	១១៥.៣២២.៧៦៥	៣៩.៤៤០.១៣៧	១៦០.៦៧៩.១១៨
	១១៩.៥២៩.៨២៣	៤៩២.១០៤.២៨១	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១
តាមស្ថានភាពឥណទាន៖				
រៀបចំឡើងវិញ (**)	១៨.៤៩៥.៧៤៣	៧៦.១៤៦.៩៧៤	១.៧០៦.៦០៥	៦.៩៥២.៧០៩
មិនរៀបចំឡើងវិញ	១០១.០៣៤.០៨០	៤១៥.៩៥៧.៣០៧	១៤៤.៤១៣.៥១៨	៥៨៨.៣៤០.៦៧២
	១១៩.៥២៩.៨២៣	៤៩២.១០៤.២៨១	១៤៦.១២០.១២៣	៥៩៥.២៩៣.៣៨១

(*) ហានិភ័យទំហំធំ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និង បុរេប្រទាន ជាមួយអ្នកទទួលបានដែលមានចំនួនលើសពី ១០% នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះ គឺខ្ពស់ជាងឥណទាន ឬកិច្ចសន្យា ដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(**) ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បីផ្តល់ការអនុគ្រោះដល់សមភាគី ដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ។

ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺជំនួនទឹកប្រាក់ដែលបានធានាកិច្ចសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រមហានិភ័យទាំងនោះ ទំនងអាចទាបជាង ដោយសារតែការកាត់កងទ្រព្យបញ្ចាំការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម៖

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ និងការវិនិយោគផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ជូនដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ជូនដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវបានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន

	ទ្រព្យសកម្ម ចល័ត	ឥណទាន សន្សំមាន កាលកំណត់	ផ្សេងៗ	ឥណទានពុំមាន ការធានា	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
ឥណទាន និងបុរេប្រទានផ្តល់ ដល់អតិថិជន - ដុល	៣៩.៥៧៨.៩៥៦	-	-	៧៩.៩៥០.៨៦៧	១១៩.៥២៩.៨២៣
បំណុលយថាភាព	-	-	៤០០.០០០	-	៤០០.០០០
កិច្ចសន្យា	១.៧៧៥.៩១៣	-	-	១.៧២០.៥៣០	៣.៤៩៦.៤៤៣
	៤១.៣៥៤.៨៦៩	-	៤០០.០០០	៨១.៦៧១.៣៩៧	១២៣.៤២៦.២៦៦
សមមូលពាន់រៀល (កំណត់សម្គាល់ ៤.២)	១៧០.២៥៧.៩៩៦	-	១.៦៤៦.៨០០	-	៥០៨.១០៥.៩៣៧
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					
ឥណទាន និងបុរេប្រទានផ្តល់ ដល់អតិថិជន - ដុល	១២១.៦០០.១២៣	-	-	២៤.៥២០.០០០	១៤៦.១២០.១២៣
បំណុលយថាភាព	-	-	៤០០.០០០	-	៤០០.០០០
កិច្ចសន្យា	១០.៤៤១	-	-	៥.០៥០.០៧៣	៥.០៦០.៥១៤
	១៣២.០៤១	-	៤០០.០០០	២៩.៥៧០.០៧៣	១៦១.០១១.៥១៧
សមមូលពាន់រៀល (កំណត់សម្គាល់ ៤.២)	៤៩៥.៤៤១.៤៣៨	-	១.៦២៩.៦០០	-	១២៧.៥៣៩.៥១៥

គុណភាពនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្លាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពី ភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនា ពេលអនាគត ប្រសិនបើមិនបាន កែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬ ស្ថានភាពហិរញ្ញវត្ថុ របស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជា ការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារ គ្រប់គ្រាន់ដោយ អាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យចំទៅប្រភពដើមនៃ ការសងបំណុល គឺមិន គ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំ ដូចជាលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ ចំណេញរបស់ដៃគូភាគីនា ពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង / ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បី បំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយ គ្រឹះស្ថាន ឬដោយស្ថាប័ន ផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី ។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែល ការប្រមូល បានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការ សង្ស័យខ្ពស់ ឬមិនអាច អាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បាន កំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាច មានចំនួន តិចតួច ឬប្រមូលមិនបានសោះ ។

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ ៣ ដំណាក់កាល	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល ១២ ខែ	រំពឹងថានឹងបាត់បង់ពេញ អាយុកាល	រំពឹងថានឹងបាត់បង់ពេញ អាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាព
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងដុល

ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមាន ការព្រឹក្សាអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ លើការរំពឹងទុក លើការខាតបង់ឥណទាន រយៈពេល ១២ ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី ១ ខណៈការរំពឹងទុកលើការខាតបង់ ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី ២ និងដំណាក់កាលទី ៣។ នាការិយបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករណ៍នៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ ៣០ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	៣០ ដល់ ៩០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	៩០ ដល់ ១៨០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	១៨០ ដល់ ៣៦០ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៣៦០ ថ្ងៃ	

ឥណទានរយៈពេលខ្លី (១ ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករណ៍ នៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសារវន្ត លើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ ១៤ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបានកើនឡើង ជាសារវន្ត	ឥណទានឃ្លាំមើល	១៥ ដល់ ៣០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	៣១ ដល់ ៦០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	៦១ ដល់ ៩០ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៩១ ថ្ងៃ	

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគតនៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ គណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី ២។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័ត នៅពេលដែលវាមិនតម្រូវឱ្យមាន លក្ខណៈវិនិច្ឆ័យជាជំហានៗ។ នៅក្នុងករណីនេះវានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី ១) ឬឥណទាន មិនដំណើរការ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	១១១.១០២.៩០៨	-	-	១១១.១០២.៩០៨
ឥណទានឃ្លាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	៣៤៤.៨៧៣	-	៦.៥៣៥.៥១៣	៦.៨៨០.៣៨៦
ឥណទានជាប់សង្ស័យ	-	-	-	-
ខាតបង់	-	-	១.៥៤៦.៥២៩	១.៥៤៦.៥២៩
ដុល	១១១.៤៤៧.៧៨១	-	៨.០៨២.០៤២	១១៩.៥២៩.៨២៣
សំវិធានធនខាតបង់	(១.៣១២.៧៩៤)	-	(១.០២៧.៣៧៥)	(២.៣៤០.១៦៩)
ចំនួនទឹកប្រាក់យោង	១១០.១៣៤.៩៨៧	-	៧.០៥៤.៦៦៧	១១៧.១៨៩.៦៥៤
សមមូលពាន់រៀល (កំណត់សម្គាល់ ៤.២)	៤៥៣.៤២៥.៧៤១	-	២៩.០៤៤.០៦៤	៤៨២.៤៦៩.៨០៦

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្វ័យប្រវត្តិ				
ឥណទានធម្មតា	១៤២.៥៦៧.៦២៥	-	-	១៤២.៥៦៧.៦២៥
ឥណទានឃ្លាំមើល	-	២.០៤៩.៤៥៧	-	២.០៤៩.៤៥៧
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	១.៥០៣.០៤១	១.៥០៣.០៤១
ខាតបង់	-	-	-	-
ដុល	១៤២.៥៦៧.៦២៥	២.០៤៩.៤៥៧	១.៥០៣.០៤១	១៤៦.១២០.១២៣
សវិធានធនខាតបង់	(៤០៤.៨៧៩)	(២១.៧៤៣)	(៩៨៣.៨០៩)	(១.៤១០.៤៣១)
ចំនួនទឹកប្រាក់យោង	១៤២.១៦២.៧៤៦	២.០២៧.៧១៤	៥១៩.២៣២	១៤៤.៧០៩.៦៩២
សមមូលពាន់រៀល (កំណត់សម្គាល់ ៤.២)	៥៧៩.១៧១.០២៧	៨.២៦០.៩០៧	២.១១៥.៣៥១	៥៨៩.៥៤៧.២៨៥

ការដាក់បញ្ចូលព័ត៌មានលើការប៉ាន់ស្មានអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត ដោយការវាយតម្លៃទាំងលើថា ហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និង វិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រ ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និង ឥណទានខាតបង់។

កង្វះខាតនៃទិន្នន័យចាស់ៗ និងឥណទានមួយចំនួនគឺស្ថិតនៅក្នុងដំណាក់កាលរៀបចំរចនាសម្ព័ន្ធឡើងវិញនៅឡើយ ដែលបណ្តាល មកពីផលប៉ះពាល់ពីជម្ងឺ-១៩ ធនាគារបានកំណត់ថាទស្សនវិស័យផ្នែកសេដ្ឋកិច្ចនាឆ្នាំបន្ទាប់ បានទទួលរងនូវផល ប៉ះពាល់យ៉ាងខ្លាំង ពីជម្ងឺរាតត្បាតនេះ ព្រមទាំងបានបង្កើតនូវសេនាវិស័យសេដ្ឋកិច្ចថ្មី (ព្រមទាំងការខាតបង់) និងអនុវត្តការគ្រប់គ្រង លំនាំដើមដែល សមស្របដូចកាលបរិច្ឆេទឆ្នាំចាស់។

ធនាគារបានកែលម្អការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនដែលត្រូវបានប្រើជាធាតុចូលទៅក្នុងការរំពឹងទុកលើការខាតបង់ឥណទាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងគោលបំណងនៃការគណនាការរំពឹងទុកលើការខាតបង់ឥណទាន ដើម្បីឆ្លុះបញ្ចាំងអំពីបរិយាកាសបច្ចុប្បន្ន ធនាគារបានពិចារណា លើសេណារីយ៉ូសេដ្ឋកិច្ចដែលបានសង្កត់ធ្ងន់ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-១៩ ដោយពិនិត្យមើលឡើងវិញនូវលទ្ធផលនៃ ប្រូបាប៊ីលីតេ (PWO) ដើម្បីបង្កើតព្រំដែនខាងលើអព្យាក្រឹត និងក្រោម នៃ ECL អ្នកគ្រប់គ្រងរបស់ធនាគារ បានអនុវត្តទម្ងន់ប្រូបាប៊ីលីតេនៅលើសេណារីយ៉ូទាំងបីដើម្បីកំណត់ការរំពឹងទុកលើការខាតបង់ឥណទាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សំវិធានធនលើការខាតបង់

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់ លើសំវិធានធនខាតបង់តាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ។

	ឆ្នាំ២០២២			
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន				
តាមរំលស់ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	៤០៤.៨៧៩	២១.៧៤៣	៩៨៣.៨០៩	១.៤១០.៤៣១
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬបានទិញថ្មី	៩០៧.៩១៥	(២១.៧៤៣)	៤៣.៥៦៦	៩២៩.៧៣៨
នាថ្ងៃទី៣១ ខែធ្នូ	១.៣១២.៧៩៤	-	១.០២៧.៣៧៥	២.៣៤០.១៦៩
នាថ្ងៃទី៣១ ខែធ្នូ (សមមូលពាន់រៀល - កំណត់សម្គាល់ ៤.២)	៥.៤០៤.៧៧៣	-	៤.២២៩.៧០៣	៩.៦៣៤.៤៧៦

	ឆ្នាំ២០២១			
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន				
តាមរំលស់ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	១២៧.១០០	-	-	១២៧.១០០
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬបានទិញថ្មី	២៧៧.៧៧៩	២១.៧៤៣	៩៨៣.៨០៩	១.២៨៣.៣៣១
នាថ្ងៃទី៣១ ខែធ្នូ	៤០៤.៨៧៩	២១.៧៤៣	៩៨៣.៨០៩	១.៤១០.៤៣១
នាថ្ងៃទី៣១ ខែធ្នូ សមមូលពាន់រៀល (កំណត់សម្គាល់ ៤.២)	១.៦៤៩.៤៧៧	៨៨.៥៨១	៤.០០៨.០៣៨	៥.៧៤៦.០៩៦

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈ ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុន តម្លៃសមស្រប និងតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះ ចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ៦ ខែ	> ៦ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រា ការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ - ដុល	-	៣.៣១៩.៥០៣	-	-	-	-	១២១.១៧៤.០៥៨	១២៤.៤៩៣.៥៦១	១%-៦%
ប្រាក់តម្កល់តាម បទប្បញ្ញត្តិ	-	-	-	-	-	៧.៥០០.០០០	១៦.៣៧១.០៧២	២៣.៨៧១.០៧២	០.០៤%
ឥណទាន និង បុរេប្រទានផ្តល់ជូនដល់ អតិថិជន - ដុល	២០.១៣៣.១១៨	២៤.៣៣៩.៦៧៥	៨៤០.១៨៧	៦២.៤១៧.១០៥	៧.៦៧៧.២៦០	១.២១១.០៩៦	២.៩១១.៣៨២	១១៩.៥២៩.៨២៣	៥%-១២%
ការវិនិយោគផ្សេងៗ - ដុល	-	-	៣៥.៥០២.១៦៧	-	-	-	-	៣៥.៥០២.១៦៧	៣%-៦%
ប្រាក់តម្កល់ធានា	-	-	-	-	-	-	១.៨០២.១៩២	១.៨០២.១៩២	គ្មាន
	២០.១៣៣.១១៨	២៤.៦៥៩.១៧៨	៣៥.៨៤២.៣៥៤	៦២.៤១៧.១០៥	៧.៦៧៧.២៦០	៨.៧១១.០៩៦	១៤២.២៥៨.៧០២	៣០៥.១៩៨.៨១៥	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើពីអតិថិជន	៩៤.៤៧០.៨៥២	៣៦.៦៣០.៤៥៦	២២.២០១.៨៦៩	៤០.០១៣.៧២០	២.៩៧៧.៩០៤	-	២៦.៦៣៤.៤៣០	២២២.៩២៩.២៣១	០%-៩,៦%
ប្រាក់បញ្ញើធនាគារ ផ្សេងៗ	២.២៩០.០៧៨	៧.៥២៥.០៤១	៣.០៨៨.៨៤៩	-	-	-	១៤.២៦៥.៥៧៥	២៧.១៦៩.៥៤៣	០%-៥,៧៥%
បំណុលគតិសន្យា	១៥.៧៣៤.០០០	៥៨.៧៦០	៨៩.២៤៦	១៧៣.១៤៩	១.៦៥៩.៤៣៨	១.៣៦៩.២៤៨	-	៣.៣៦៥.៥៧៥	៦%
បំណុលផ្សេងៗ*	-	-	-	-	-	-	២០៩.២០០	២០៩.២០០	គ្មាន
	៩៦.៧៧៦.៦៦៤	៤៤.២១៥.២៥៧	២៥.៣៧៩.៩៦៤	៤០.១៨៦.៨១៩	៤.៦៣៧.៣៤២	១.៣៦៩.២៤៨	៤១.១០៩.២០៥	២៥៣.៦៧៣.៥៤៩	
សរុបគំណត់ការប្រាក់ (៧៦.៦៤៣.៥៤៦) (១៦.៥៥៥.០៧៩)			១០.៩៦២.៣៩០	២២.២៣០.២៣៦	៣.០៣៩.៩១៨	៧.៣៤១.៨៤៨	១០១.១៤៩.៤៩៩	៥១.៥២៥.២៦៦	
(សមមូលពាន់រៀល - កំណត់សម្គាល់៤.២)	(៣១៥.៥៤១.៤៧៩)	(៦៨.១៥៧.២៦០)	៤៥.១៣២.១៦០	៩១.៥២១.៨៨២	១២.៥១៥.៣៤២	៣០.២២៦.៣៨៨	៤១៦.៤៣២.៤៨៧	២១២.១២៩.៥២០	

* មិនរាប់បញ្ចូលការចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ៦ ខែ	> ៦ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រា ការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ - ដុល	-	-	-	-	-	-	១១៩.៤៩៣.៤២៥	១១៩.៤៩៣.៤២៥	០%
បាត់បង់ប្រាក់បញ្ញើ	-	៥.៥៤២.០៦១	-	-	-	-	-	៥.៥៤២.០៦១	២%-៤%
ប្រាក់បញ្ញើតាម បទប្បញ្ញត្តិ	-	-	-	-	-	៧.៥០០.០០០	១៨.៣៧១.១៣៦	២៥.៨៧១.១៣៦	០,០៤%
ឥណទាន និង បុរេប្រទានផ្តល់ជូន ដល់ អតិថិជន									
- ដុល	៣.០៣៥.២៥៥	៨.៩២៩.០២៨	១០.០៦៦.៧៦២	២១.៩១១.៩៧៣	៧២.៧៧៩.៣៤៧	១៥.៩៨០.២៧២	១៣.៤១៧.៤៨៦	១៤៦.១២០.១២៣	៥%-១២%
ការវិនិយោគផ្សេងៗ									
- ដុល	-	-	២៣.៤១១.១២៨	-	-	-	-	២៣.៤១១.១២៨	៦%
ប្រាក់តម្កល់ធានា	-	-	-	-	-	-	៨៣៨.៤៨១	៨៣៨.៤៨១	គ្មាន
	៣.០៣៥.២៥៥	១៤.៤៧១.០៨៩	៣៣.៤៧៧.៨៩០	២១.៩១១.៩៧៣	៧២.៧៧៩.៣៤៧	២៣.៤៨០.២៧២	១៥២.១២០.៥០៦	៣២១.២៧៦.៣៤៤	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើពីធនាគារ ផ្សេងៗ	-	៥១៩.៧១៦	១០.២០០.៣១៥	៣.០៣៨.០៤៨	-	-	២.២៤១.៩៨០	១៦.០០០.០៥៩	២,៥%-៥%
ប្រាក់បញ្ញើពី អតិថិជន	៩៤.៧១៣.០១៣	៩.៤៤០.៣៣៦	៥៨.៩៤៨.៧៨៣	២៣.៨៩៨.៥៨៩	២៧.៣១៥.៤៣៥	-	៤៧.៦២៩.៨៦៣	២៦១.៩៤៦.០១៩	១%-១២%
បំណុលកតិសន្យា	២០.០៨០	៤០.៤៦២	៦១.៤៥៥	១១៧.៣៧០	៦៦៦.០៥៩	១.៣៦៨.៦៩៤	-	២.២៧៤.១២០	៦%
បំណុលផ្សេងៗ *	-	-	-	-	-	-	២៥១.៣៤៩	២៥១.៣៤៩	គ្មាន
	៩៤.៧៣៣.០៩៣	១០.០០០.៥១៤	៦៩.២១០.៥៥៣	២៧.០៥៤.០០៧	២៧.៩៨១.៤៩៤	១.៣៦៨.៦៩៤	៥០.១២៣.១៩២	២៨០.៤៧១.៥៤៧	
សរុបតំណត់									
ការប្រាក់	(៩១.៦៩៧.៨៣៨)	៤.៤៧០.៥៧៥	(៣៥.៧៣២.៦៦៣)	(៥.១៤២.០៣៤)	៤៤.៧៩៧.៨៥៣	២២.១១១.៥៧៨	១០១.៩៩៧.៣៣៦	៤០.៨០៤.៨០៧	
(សមមូលពន្ធផ្តល់ - កំណត់សម្គាល់៤.២)	(៣៧៣.៥៧៦.៩៩២)	១៨.២១៣.១២៣	(១៤៥.៥៧៤.៨៦៩)	(២០.៩៨៦.៦៤៧)	១៨២.៥០៦.៤៥៣	៩០.០៨២.៥៦៩	៤១៥.៥៣៧.១៤៧	១៦៦.២៣៨.៧៨៤	

* មិនរាប់បញ្ចូលការបំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងបំណាយបង់មុន។

ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ប្រភេទនៃរូបិយប័ណ្ណ			
	សមមូលដុល្លារអាមេរិក			
	ពាន់រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ - ដុល	៦០០.៣៩៩	១២៣.៨២៥.៦៦៧	៦៧.៤៩៥	១២៤.៤៩៣.៥៦១
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	៦.០៧២	២៣.៨៦៥.០០០	-	២៣.៨៧១.០៧២
ឥណទាន និងបុរេទានផ្តល់ដល់អតិថិជន - ដុល	១៣.៩៨៧.៥៦៩	១០៥.៥៤២.២៥៤	-	១១៩.៥២៩.៨២៣
ការវិនិយោគផ្សេងៗ - ដុល	-	៣៥.៥០២.១៦៧	-	៣៥.៥០២.១៦៧
ប្រាក់តម្កល់ធានា	-	១.៨០២.១៩២	-	១.៨០២.១៩២
	១៤.៥៩៤.០៤០	២៩០.៥៣៧.២៨០	៦៧.៤៩៥	៣០៥.១៩៨.៨១៥
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីអតិថិជន	៣៧.៣១៦	២២២.៨៩១.៩១៥	-	២២២.៩២៩.២៣១
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	២.៣៧៧	២៧.១៦៧.១៦៦	-	២៧.១៦៩.៥៤៣
បំណុលភតិសន្យា	-	៣.៣៦៥.៥៧៥	-	៣.៣៦៥.៥៧៥
បំណុលផ្សេងៗ *	-	២០៩.២០០	-	២០៩.២០០
	៣៩.៦៩៣	២៥៣.៦៣៣.៨៥៦	-	២៥៣.៦៧៣.៥៨៩
ស្ថានភាពទ្រព្យសកម្មសុទ្ធ	១៤.៥៥៤.៣៤៧	៣៦.៩០៣.៤២៤	៦៧.៤៩៥	៥១.៥២៥.២៦៦
សមមូលពាន់រៀល (កំណត់សម្គាល់ ៤.២)	៥៩.៩២០.២៤៧	១៥១.៩៣១.៣៩៧	២៧៧.៨៧៧	២១២.១២៩.៥២១

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ប្រភេទនៃរូបិយប័ណ្ណ			
	សមមូលដុល្លារអាមេរិក			
	ពាន់រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ - ដុល	៣៩៨.៥៧៤	១១៩.០៦៨.៦០៨	២៦.២៤៣	១១៩.៤៩៣.៤២៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-ដុល	-	៥.៥៤២.០៦១	-	៥.៥៤២.០៦១
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	៦.១៣៦	២៥.៨៦៥.០០០	-	២៥.៨៧១.១៣៦
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	១៤.១៧៤.៤៧០	១៣១.៩៤៥.៦៥៣	-	១៤៦.១២០.១២៣
ការវិនិយោគផ្សេងៗ - ដុល	-	២៣.៤១១.១២៨	-	២៣.៤១១.១២៨
ប្រាក់តម្កល់ធានា	-	៨៣៨.៤៨១	-	៨៣៨.៤៨១
	១៤.៥៧៩.១៨០	៣០៦.៦៧០.៨៣១	២៦.២៤៣	៣២១.២៧៦.៣៥៤
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីអតិថិជន	៣០.៨៩២	២៦១.៩១៥.១២៧	-	២៦១.៩៤៦.០១៩
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	៨៣៩	១៥.៩៩៩.២២០	-	១៦.០០០.០៥៩
បំណុលភតិសន្យា	-	២.២៧៤.១២០	-	២.២៧៤.១២០
បំណុលផ្សេងៗ *	-	២៥១.៣៤៩	-	២៥១.៣៤៩
	៣១.៧៣១	២៨០.៤៨៩.៨១៦	-	២៨០.៥២១.១៥៤
ស្ថានភាពទ្រព្យសកម្មសុទ្ធ	១៤.៥៤៧.៤៤៩	២៦.២៣១.១១៥	២៦.២៤៣	៤០.៨០៤.៨០៧
សមមូលពាន់រៀល (កំណត់សម្គាល់ ៤.២)	៥៩.២៦៦.៣០៧	១០៦.៨៦៥.៥៦៣	១០៦.៩១៤	១៦៦.២៣៨.៧៨៤

* មិនរាប់បញ្ចូលការចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

ការវិភាគរំព្យោច

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ ធនាគារនាការបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង ៥% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបាន បង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបាន ដាក់ជាក្រុមផ្សេងៗ)៖

	ឆ្នាំ២០២២		ឆ្នាំ២០២១	
	- ១%	+ ១%	- ១%	+ ១%
	រំលស់ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	រំលស់ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
ខ្មែររៀល	(១៤៥.៥៤៣)	១៤៥.៥៤៣	(១៤៥.៤១៣)	១៤៥.៤១៣
ផ្សេងៗ	(៦៧៥)	៦៧៥	(២៦២)	២៦២
	(១៤៦.២១៨)	១៤៦.២១៨	(១៤៥.៦៧៥)	១៤៥.៦៧៥
សមមូលពាន់រៀល (កំណត់សម្គាល់ ៤.២)	(៦០១.៩៨០)	៦០១.៩៨០	(៥៩៣.៤៨០)	៥៩៣.៤៨០

យ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួលកើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរសាច់ប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុង ការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ។ តម្រូវការទ្រព្យសកម្មងាយស្រួល អប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថាអនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរសាច់ប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើពីអតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗ នោះទេ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ៦ ខែ	> ៦ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	មិនមានកំណត់ កាលបរិច្ឆេទសង	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីធនាគារ ផ្សេងៗ	២.១០២.០៨២	៧.៥២៥.០៤១	៣.០៨៨.៨៤៩	-	-	-	១៤.៤៥៣.៥៧១	២៧.១៦៩.៥៤៣
ប្រាក់បញ្ញើពីអតិថិជន	៥៧.៤៩៨.៦៣៥	៣៦.៦៣០.៤៥៦	២២.២០១.៨៦៩	៤០.០១៣.៧២០	២.៩៧៧.៩០៤	-	៦៣.៦០៦.៦៤៧	២២២.៩២៩.២៣១
បំណុលភតិសន្យា-មិន អប្បបរមា	៣២.៥៦២	៩២.១១២	១៣៨.១៦៨	២៦៦.៩៨៣	២.៧០៤.៧៧២	១.០៦៤.០០០	-	៤.២៩៨.៥៩៧
បំណុលផ្សេងៗ *	-	-	-	-	-	-	២០៩.២០០	២០៩.២០០
	៥៩.៦៣៣.២៧៩	៤៤.២៥៧.៦០៥	២៥.៤២៨.៨៨៦	៤០.២៨០.៧០៣	៥.៦៨២.៦៧៦	១.០៦៤.០០០	៧៨.២៦៩.៤១៨	២៥៤.៦០៦.៥៧១
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ - ដុល	-	៣.៣១៩.៥០៣	-	-	-	-	១២១.១៧៤.០៥៨	១២៤.៤៩៣.៥៦១
បាត់បង់ដោយ បទប្បញ្ញត្តិ	-	-	-	-	-	៧.៥០០.០០០	១៦.៣៧១.០៧២	២៣.៨៧១.០៧២
ឥណទាន និងប្រទាន ផ្តល់ដល់អតិថិជន- ដុល	២០.១៣៣.១១៨	២៤.៣៣៩.៦៧៥	៨៤០.១៨៧	៦២.៤១៧.១០៥	៧.៦៧៧.២៦០	១.២១១.០៩៦	២.៩១១.៣៨២	១១៩.៥២៩.៨២៣
វិនិយោគផ្សេងៗ-ដុល	-	-	៣៥.៥០២.១៦៧	-	-	-	-	៣៥.៥០២.១៦៧
ប្រាក់តម្កល់ធានា	-	-	-	-	-	-	១.៨០២.១៩២	១.៨០២.១៩២
	២០.១៣៣.១១៨	២៤.៦៥៩.២៧៨	៣៦.៣៤២.៣៥៤	៦២.៤១៧.១០៥	៧.៦៧៧.២៦០	៨.៧១១.០៩៦	១៤២.២៨៨.៧០២	៣០៥.១៩៨.៨១៥
កំណត់ការកាត់បន្ថយ	(៣៩.៥០០.១៦១)	(១៦.៥៨៨.៤៣១)	១០.៩១៣.៤៦៨	២២.១៣៦.៤០២	១.៩៩៤.៥៨៤	៧.៦៤៧.០៩៦	៦៣.៩៨៩.២៨៦	៥០.៥៩២.២៤៤
សមមូលពាក់កណ្តាល	(១៦.៣៦៦.៩៤៣)	(៦.៨២៨.១៥៣)	៤៦.៨៣០.៧៨២	៨៤.៥៥៣.៥០៧	៨.៦៧១.៧០២	៣១.៤៨៣.០៩២	២៦៣.៤៨៧.៨៩០	២០៥.២៨៨.២៦៩

* មិនរាប់បញ្ចូលការបំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងបំណាយបង់មុន។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							មិនមានកំណត់	
	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ៦ ខែ	> ៦ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	កាលបរិច្ឆេទសង	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីធនាគារ								
ផ្សេងៗ	-	៥១៩.៧១៦	១០.២០០.៣១៥	៣.០៣៨.០៤៨	-	-	២.២៤១.៩៨០	១៦.០០០.០៥៩
ប្រាក់បញ្ញើពីអតិថិជន	៨១.៣០០.៣៩៨	៩.៤៤០.៣៣៦	៥៨.៩៤៨.៧៨៣	២៣.៨៩៨.៥៨៩	២៧.៣១៥.៤៣៥	-	៦១.០៤២.៤៧៨	២៦១.៩៤៦.០១៩
បំណុលភតិសន្យា-មិន								
អប្បបរមា	៣១.៤៥១	៦២.៩០២	៩៨.៣៥៣	១៨០.៣៧១	១.០៨២.០៥៨	១.៦៤០.០០០	-	៣.០៩១.១៣៥
បំណុលផ្សេងៗ *	-	-	-	-	-	-	២៥១.៣៤៩	២៥១.៣៤៩
	៨១.៣៣១.៨៤៩	១០.០២២.៩៥៤	៦៩.២៤៦.៨៥១	២៧.១១៧.០០៨	២៨.៣៩៧.៤៩៣	១.៦៤០.០០០	៦៣.៥៣៥.៨០៧	២៨១.២៨៨.៥៦២
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ - ដុល	-	-	-	-	-	-	១១៩.៤៩៣.៤២៥	១១៩.៤៩៣.៤២៥
ប្រាក់បញ្ញើជាមួយ								
ធនាគារផ្សេងៗ	-	៥.៥៤២.០៦១	-	-	-	-	-	៥.៥៤២.០៦១
បាត់បង់បទប្បញ្ញត្តិ	-	-	-	-	-	-	២៥.៨៧១.១៣៦	២៥.៨៧១.១៣៦
ឥណទាន និងបុរេប្រទាន								
ផ្តល់ដល់អតិថិជន- ដុល	៣.០៣៥.២៥៥	៨.៩២៩.០២៨	១០.០៦៦.៧៦២	២១.៩១១.៩៧៣	៧២.៧៧៩.៣៤៧	១៥.៩៨០.២៧២	១៣.៤១៧.៤៨៦	១៤៦.១២០.១២៣
វិនិយោគផ្សេងៗ-ដុល	-	-	២៣.៤១១.១២៨	-	-	-	-	២៣.៤១១.១២៨
ប្រាក់តម្កល់ធានា	-	-	-	-	-	-	៨៣៨.៤៨១	៨៣៨.៤៨១
	៣.០៣៥.២៥៥	១៤.៤៧១.០៨៩	៣៣.៤៧៧.៨៩០	២១.៩១១.៩៧៣	៧២.៧៧៩.៣៤៧	១៥.៩៨០.២៧២	១៩.២៥៦.០៩៥	៣២១.២៧៦.៣៥៤
គំណត់វិភាគអាយុកាល	(៧៨.២៩៦.៥៩៤)	៤.៤៤៨.១៣៥	(៣៥.៧៦៥.៥៦១)	(៥.២០៥.០៣៥)	៤៤.៣៨១.៨៥៤	១៤.៣៤០.២៧២	៩៦.០៨៤.៧២១	៣៩.៩៨៧.៧៩២
សមមូលបានរៀល								
(កំណត់សម្គាល់ ៤.២)	(៣១៨.៩៨០.៣២៤)	១៨.១២១.៧០២	(១៤៥.៧០៨.៨៩៦)	(២១.២០៥.៣១៣)	១៨០.៨១១.៦៧៣	៥៨.៤២២.២៦៨	៣៩១.៤៤៩.១៥៣	១៦២.៩១០.២៦៥

* មិនរាប់បញ្ចូលការបំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងបំណាយបង់មុន។

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាព នូវនីតិវិធី ដំណើរការផ្ទៃក្នុងបុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការ គ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ អនុលោមតាមគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធគ្នាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាព ឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការ តាមច្បាប់នានា។ ដំណើរការទាំងនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

ច. ការគ្រប់គ្រងដើមទុន

ដើមទុនបទប្បញ្ញត្តិ

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគហ៊ុនិក ក៏ត្រូវបានទទួលស្គាល់ ហើយ ធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់ បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ជាទីផ្សារដែលខ្លួនមានអតិភាព ប្រសិនបើមាន។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

៣០. ការវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់៤.៥។ ធនាគារមានក្របខ័ណ្ឌ និងគោលនយោបាយដែលបានបង្កើតឡើងដែលផ្តល់ការណែនាំទាក់ទងនឹងការពិចារណាជាក់ស្តែងលើ គោលការណ៍ និងវិធីសាស្ត្រវិភាគសម្រាប់ការបង្កើតការវាយតម្លៃប្រុងប្រយ័ត្នចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងដោយតម្លៃ សមស្រប។

តម្លៃសមស្រប គឺជាថ្លៃ ដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការរវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែង ។

ការវាយតម្លៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដោយការយោងទៅលើតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្ម ឬដោយប្រើ បច្ចេកទេសវាយតម្លៃដោយផ្អែកលើធាតុចូលដែលអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងត្រូវបានអនុវត្តក្នុងការជ្រើសរើស និងអនុវត្តប៉ារ៉ាម៉ែត្រសមស្រប ការសន្មត និងគំរូបច្ចេកទេស ដែលការបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ ឬទាំងអស់មិនត្រូវបានគេសង្កេតឃើញក្នុងការទទួលបានតម្លៃសមស្រប។

និយ័តកម្មលើការវាយតម្លៃ គឺជាផ្នែកសំខាន់មួយក្នុងដំណើរការវាយតម្លៃ។ ការធ្វើនិយ័តកម្មលើការវាយតម្លៃ គឺដើម្បីឆ្លុះបញ្ចាំងអំពីភាព មិនច្បាស់លាស់ ក្នុងការវាយតម្លៃជាទូទៅចំពោះផលិតផលដែលស្វែងរកស្តង់ដារ មិនសូវមានការជួញដូរ និងមានលក្ខណៈស្មុគស្មាញ។ ក្នុងការធ្វើនិយ័តកម្មលើ ការវាយតម្លៃ ធនាគារអនុវត្តតាមវិធីសាស្ត្រក្នុងការពិចារណាលើកត្តាមួយចំនួនដូចជាសាច់ប្រាក់ងាយស្រួល ការផ្សព្វផ្សាយការដេញថ្លៃ និងតម្លៃដែល មិនអាចអង្កេតបាន រួមទាំងធាតុចូលក្នុងទីផ្សារ ហើយនិងភាពមិនច្បាស់លាស់ក្នុងការសន្មត និងប៉ារ៉ាម៉ែត្រ។

ធនាគារបន្តលើកកម្ពស់លើការកែលម្អសុពលភាពនៃវិធីសាស្ត្រ និងដំណើរការរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីធានាថាការវាយតម្លៃ ត្រូវបានឆ្លុះបញ្ចាំង។ គំរូនៃការវាយតម្លៃគឺមានសុពលភាពទាំងខាងក្នុង និងខាងក្រៅ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំដើម្បីធានាថាគំរូទាំងនោះសមស្របសម្រាប់ គោលបំណងនៃការប្រើប្រាស់។

ធនាគារបានធ្វើចំណាត់ថ្នាក់លើឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របដោយអនុលោមតាមឋានានុក្រម ដូចខាងក្រោម ដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់នៃធាតុចូលក្នុងដំណើរការនៃការវាស់វែងតម្លៃសមស្រប។

កម្រិតទី១ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃ គឺត្រូវបានដកស្រង់តម្លៃ (មិនបានធ្វើនិយ័តកម្ម) សម្រាប់ការកំណត់ទីផ្សារសកម្ម នៃទ្រព្យសម្បត្តិ និងបំណុល។

- កម្រិតទី២** ធាតុចូលក្នុងវិធីសាស្ត្រនៃការវាយតម្លៃមាន៖
- តម្លៃដែលបានដកស្រង់សម្រាប់ទ្រព្យសកម្ម និងបំណុលប្រហាក់ប្រហែលគ្នានៅក្នុងទីផ្សារសកម្ម ឬ
 - តម្លៃដែលបានដកស្រង់សម្រាប់កំណត់អត្តសញ្ញាណ ឬទ្រព្យសកម្ម និងបំណុលប្រហាក់ប្រហែលគ្នានៅក្នុងទីផ្សារ អកម្ម ឬ
 - ធាតុចូលដែលអាចអង្កេតបានរបស់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ ឬដោយប្រយោល សម្រាប់លក្ខខណ្ឌពេញលេញ នៃឧបករណ៍ហិរញ្ញវត្ថុ។

កម្រិតទី៣ ធាតុចូលមួយ ឬច្រើនក្នុងវិធីសាស្ត្រវាយតម្លៃ គឺមិនអាចអង្កេតបាន និងការវាស់វែងនៃតម្លៃសមស្របសំខាន់ៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាកម្រិតទី១ នៅពេលដែលការវាយតម្លៃគឺផ្អែកលើតម្លៃដែលបានដកស្រង់សម្រាប់ ការកំណត់អត្តសញ្ញាណទ្រព្យសកម្ម ឬបំណុលក្នុងទីផ្សារសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានគេចាត់ទុកថាត្រូវបានគេដកស្រង់នៅក្នុងទីផ្សារសកម្ម ប្រសិនបើតម្លៃដែលមាន ស្រាប់ពីការចេញផ្សាយ និងប្រភពដែលអាចទុកចិត្ត ហើយតម្លៃទាំងនោះតំណាងឱ្យប្រតិបត្តិការទីផ្សារជាក់ស្តែង និងទៀងទាត់ដែល ផ្អែកលើប្រតិបត្តិការជំហោងដែរ។

នៅពេលដែលតម្លៃសមស្របត្រូវបានកំណត់ដោយប្រើប្រាស់តម្លៃដែលបានដកស្រង់របស់ទ្រព្យសកម្ម ឬបំណុលស្រដៀងគ្នានៅក្នុង ទីផ្សារសកម្ម ឬតម្លៃដែលបានដកស្រង់របស់ទ្រព្យសកម្ម ឬបំណុលដែលអាចកំណត់អត្តសញ្ញាណបាន ដែលស្រដៀងគ្នា នៅក្នុងទីផ្សារអសកម្ម ដូចជាទ្រព្យសកម្ម និងបំណុលដែលបានចាត់ថ្នាក់ជាកម្រិតទី ២។ ក្នុងករណីដែលមិនមានតម្លៃដែលបានដកស្រង់ នៅឡើយ ធនាគារកំណត់តម្លៃសមស្របដោយ ផ្អែកលើបច្ចេកទេសក្នុងការវាយតម្លៃ ដោយប្រើប៉ារ៉ាម៉ែត្រទីផ្សារជាធាតុចូល។ បច្ចេកទេស វាយតម្លៃភាគច្រើនប្រើទិន្នន័យទីផ្សារដែលអាចអង្កេតបាន រួមបញ្ចូល ប៉ុន្តែមិនកំណត់ខ្សែកោងតម្លៃមូលធន អត្រាប្តូរប្រាក់ និងអត្រា ប្តូរប្រាក់បរទេស។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាកម្រិតទី៣ ប្រសិនបើការវាយតម្លៃរបស់វារួមបញ្ចូលទាំងធាតុចូលសំខាន់ៗ ដោយមិន ផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន។ ធាតុចូលទាំងនោះគឺត្រូវបានកំណត់ដោយផ្អែកលើធាតុចូលដែល អាចអង្កេតបាននៃលក្ខណៈស្រដៀងគ្នា ការអង្កេតកន្លងមក ឬបច្ចេកទេសវិភាគដទៃទៀត។

ប្រសិនបើមិនមានតម្លៃ ឬតម្លៃដកស្រង់របស់ឧបករណ៍ហិរញ្ញវត្ថុ ឬឧបករណ៍ប្រហាក់ប្រហែល នោះតម្លៃសមស្របនឹងកើតមានឡើង តាមរយៈការប្រើប្រាស់បច្ចេកទេសវាយតម្លៃ ឬគំរូទីផ្សារ។ ការវិនិច្ឆ័យអាចតម្រូវឱ្យមានការវាយតម្លៃសម្រាប់តម្រូវការក្នុងការធ្វើ និងតកម្មលើការវាយតម្លៃ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវលើប៉ារ៉ាម៉ែត្រដែលមិនអាចអង្កេតបាន។ គំរូនៃការវាយតម្លៃអាចត្រូវបាន វាយតម្លៃលើទិន្នន័យនៃប្រតិបត្តិការពាក់ព័ន្ធដូចជាកាលកំណត់ជាដើម។ ធាតុចូលបន្ទាប់មកត្រូវបានគេយកជាគោល និងត្រូវបាន ចាត់ចែងដើម្បីទទួលបានតម្លៃសមស្រប។

ធនាគារមិនមានចំនួនទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុសំខាន់ៗ ត្រូវបានវាស់វែងតាមតម្លៃសមស្របនោះឡើយ។

ឧបករណ៍ហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្រប

នាការបរិច្ឆេទនៃរបាយការណ៍ ការវាស់វែងតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ គឺប្រហាក់ប្រហែលទៅនឹងតម្លៃយោងរបស់វា។

តម្លៃសមស្របដែលបានប៉ាន់ស្មាន គឺផ្អែកទៅលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ឥណទាន និងបុរេប្រទាន

តម្លៃសមស្របរបស់ឥណទាន និងបុរេប្រទានគឺផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន។ នៅពេលដែលមិនមានប្រតិបត្តិការ ទីផ្សារដែលអាចអង្កេតបាន តម្លៃសមស្របគឺត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់គំរូនៃការវាយតម្លៃ ដូចជាបច្ចេកទេសលំហូរសាច់ប្រាក់ ដែលបានធ្វើអប្បបរមា។ ការបញ្ចូលបច្ចេកទេសវាយតម្លៃរួមបញ្ចូលទាំងអាយុកាលនៃការខាតបង់ឥណទានដែលបានរំពឹងទុក អត្រាការប្រាក់ អត្រានៃការទូទាត់ និងប្រភពដើមឬការពង្រីកទីផ្សារបន្ទាប់។ ចំពោះឥណទានដែលមានឱនភាពទៅលើការខាតបង់ តម្លៃនៃទ្រព្យបញ្ចាំ តម្លៃសមស្របគឺត្រូវបានវាស់វែងដោយផ្អែកទៅលើតម្លៃនៃវត្ថុបញ្ចាំមូលដ្ឋាន។

ការដាក់បញ្ចូលគំរូ អាចរួមបញ្ចូលទាំងទិន្នន័យពីតតិយជន និងព័ត៌មានដែលបានទទួលពីអ្នកចូលរួមទីផ្សារផ្សេងៗ ដោយរួមបញ្ចូល ទាំងប្រតិបត្តិការដំបូង និងប្រតិបត្តិការបន្ទាប់។ តម្លៃយោងរបស់វា គឺប្រហាក់ប្រហែលទៅតម្លៃសមស្របនាការបរិច្ឆេទនៃរបាយការណ៍។

ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ

ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ រួមបញ្ចូលទាំងគណនីចរន្តដែលមិនទទួលបានការប្រាក់ គណនីសន្សំ និងគណនីបញ្ញើរយៈពេលខ្លី។ តម្លៃសមស្របរបស់ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ គឺប្រហាក់ប្រហែលទៅនឹង តម្លៃយោងនាការិយបរិច្ឆេទនៃរបាយការណ៍ ដោយសារតែកាលកំណត់រយៈពេលខ្លីរបស់ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ។

ការវិនិយោគផ្សេងៗ

នេះតំណាងឱ្យប្រាក់តម្កល់សម្រាប់ទិញមាសពីក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd. ជាម្ចាស់ភាគហ៊ុនដែលក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd. បានយល់ស្របក្នុងផ្តល់ជូននូវការធានាត្រឡប់ក្នុងអត្រា ៦% ក្នុងមួយឆ្នាំដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ព្រោះតម្លៃសមស្របរបស់វាមិនអាចវាស់វែងជាក់ស្តែងបានឡើយ។

ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងប្រាក់បញ្ញើពីអតិថិជន

តម្លៃសមស្របរបស់ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុរួមទាំងប្រាក់បញ្ញើពីអតិថិជន ដែលមានកាលកំណត់តិចជាងមួយឆ្នាំ ប្រហាក់ប្រហែលទៅនឹងតម្លៃយោងរបស់វាដោយសារតែកាលកំណត់ដែលមានរយៈពេលខ្លី របស់ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ។ តម្លៃសមស្របរបស់ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុរួមទាំងប្រាក់បញ្ញើពីអតិថិជន ជាមួយនឹងកាលកំណត់ដែលនៅសល់ មានរយៈពេលលើសពីមួយឆ្នាំ គឺត្រូវបានរំពឹងទុកថា នឹងប្រហាក់ប្រហែលទៅនឹងតម្លៃយោង របស់វាដោយសារតែធនាគារបានផ្តល់នូវអត្រាការប្រាក់ស្រដៀងគ្នានៃឧបករណ៍ហិរញ្ញវត្ថុជាមួយនឹងកាលកំណត់ និងលក្ខខណ្ឌ ស្រដៀងគ្នា។ តម្លៃសមស្របដែលបានប៉ាន់ស្មានរបស់ប្រាក់បញ្ញើដែលមិនមានកាលកំណត់ ព្រមទាំងប្រាក់បញ្ញើមិនទទួលបានការប្រាក់ ប្រាក់បញ្ញើ ដែលត្រូវបង់តាមតម្រូវការគឺជាចំនួនទឹកប្រាក់ដែលត្រូវបង់នៅកាលបរិច្ឆេទរបាយការណ៍។

ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

តម្លៃយោងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតតាមរយៈតម្លៃសមស្របប្រហាក់ប្រហែល របស់ដោយសារធាតុគណនីទាំងនេះមិនមានភាពជាសារវន្តទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារអត្រាការប្រាក់។

៣១. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍

ពុំមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តទៅលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលតម្រូវឱ្យមានការកែតម្រូវ ឬការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

៣២. ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់នេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

 ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក

📍 អគារលេខ ៤៦២ មហាវិថីព្រះមុនីវង្ស
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

☎ **023 901 338**

🌐 www.bicbank.com.kh

